

**ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី
និងក្រុមហ៊ុនបុត្រសម្ព័ន្ធ**

**របាយការណ៍ហិរញ្ញវត្ថុរួម
និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក
សង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០
និង**

**របាយការណ៍របស់សវនករឯករាជ្យ
ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុ**

ព័ត៌មានអំពីធនាគារ

ធនាគារ **ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី**

ចុះបញ្ជីពាណិជ្ជកម្មលេខ ០០០០៣០៧៧

ទីស្នាក់ការចុះបញ្ជី អគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក
ខណ្ឌដូនពេញ
រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា

ម្ចាស់ភាគហ៊ុន អេស៊ីប៊ីដា ហ្វាយណង់ហ្សឺល់ ត្រាស់ (ACLEDA Financial Trust)
ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី (ASA Plc.)
Sumitomo Mitsui Banking Corporation ("SMBC")
COFIBRED S.A
ORIX Corporation
Triodos Microfinance Fund
Triodos Fair Share Fund
Triodos Sustainable Finance Foundation
Other investors in CSX

ក្រុមប្រឹក្សាភិបាល	លោក នាយ សៀន បណ្ឌិត អ៊ុន ចាន់នី លោក វ៉ត្លូ យូម៉េង លោក Kenichiro Mori អ្នកនាង Mirjam Janssen លោក Stéphane Mangiavacca បណ្ឌិត Pieter Kooi លោក Ian Samuel Lydall លោក Van Sou Ieng	ប្រធានក្រុមប្រឹក្សាភិបាល (អភិបាលមិនប្រតិបត្តិ) សមាជិក (អភិបាលប្រតិបត្តិ) សមាជិក (អភិបាលប្រតិបត្តិ) សមាជិក (អភិបាលមិនប្រតិបត្តិ) សមាជិក (អភិបាលមិនប្រតិបត្តិ) សមាជិក (អភិបាលមិនប្រតិបត្តិ) សមាជិក (អភិបាលឯករាជ្យ) សមាជិក (អភិបាលឯករាជ្យ) សមាជិក (អភិបាលឯករាជ្យ)
--------------------	---	--

(បានតែងតាំងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០)

គណៈកម្មាធិការ ប្រតិបត្តិ	បណ្ឌិត អ៊ុន ចាន់នី បណ្ឌិត សូ ផនណាវី លោកស្រី ម៉ារ អមា លោក វ៉ត្លូ យូម៉េង លោក លី ថៃ លោកស្រី ប៊ុត ប៊ុនស៊ីហា	ប្រធាននាយកប្រតិបត្តិ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិគណនាភិបាល អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយិកាប្រតិបត្តិនីតិកម្ម និង លេខាធិការក្រុមហ៊ុន លោក ម៉ាថេ ធី បណ្ឌិត ឡឿង សុភាព
សេនា	ខេត្តីអ៊ីមធី ខេមបូឌា ចំកាត់	អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិហានិភ័យ

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុរួម និង របាយការណ៍ហិរញ្ញវត្ថុដោយឡែកសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

មាតិកា

	ទំព័រ
របាយការណ៍ក្រុមប្រឹក្សាភិបាល	១ – ៨
របាយការណ៍របស់សវនករឯករាជ្យ ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន	៩ – ១០
របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន៖	
របាយការណ៍ហិរញ្ញវត្ថុរួមសង្ខេបបណ្តោះអាសន្ន៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមសង្ខេបបណ្តោះអាសន្ន	១១
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមសង្ខេបបណ្តោះអាសន្ន	១២ – ១៥
របាយការណ៍បម្រែបម្រួលមូលធនរួមសង្ខេបបណ្តោះអាសន្ន	១៦ – ១៧
របាយការណ៍លំហូរទឹកប្រាក់រួមសង្ខេបបណ្តោះអាសន្ន	១៨ – ១៩
របាយការណ៍ហិរញ្ញវត្ថុដោយឡែកសង្ខេបបណ្តោះអាសន្ន៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែកសង្ខេបបណ្តោះអាសន្ន	២០
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែកសង្ខេបបណ្តោះអាសន្ន	២១ – ២២
របាយការណ៍បម្រែបម្រួលមូលធនដោយឡែកសង្ខេបបណ្តោះអាសន្ន	២៣ – ២៤
របាយការណ៍លំហូរទឹកប្រាក់ដោយឡែកសង្ខេបបណ្តោះអាសន្ន	២៥ – ២៦
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន	២៧ – ៩២



ធនាគារ អេស៊ីលីដា ភីអិលស៊ី

ACLEDA Bank Plc.

ការិយាល័យកណ្តាល

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់សង្ខេបចន្លោះពេល របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (ដែលតទៅនេះ ទាំងធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា “សម្ព័ន្ធធនាគារ”) និង របាយការណ៍ហិរញ្ញវត្ថុដោយឡែក សង្ខេបចន្លោះពេលរបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ (ដែលតទៅនេះ ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល”)។

អំពីធនាគារ

មុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារឯកទេស ដែលមាន ទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាចំនួន១៤ក្នុងព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជកម្ម សម្រាប់រយៈពេលបីឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ អាជ្ញាប័ណ្ណរបស់ធនាគារ ត្រូវបានប្តូរសាជាថ្មី ម្តងទៀត ទៅជាអាជ្ញាប័ណ្ណអចិន្ត្រៃយ៍ ។ ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ៦១ មហាវិថី ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។ ធនាគារអាចបង្កើតការិយាល័យ បន្ថែមទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអាចផ្លាស់ប្តូរទីតាំងការិយាល័យ ដែលបានចុះបញ្ជីរួចហើយ ដោយចុះបញ្ជីការ ផ្លាស់ប្តូរទាំងនោះ នៅក្រសួងពាណិជ្ជកម្ម និង ត្រូវមានការអនុម័តយល់ព្រមពី ធនាគារជាតិ នៃ កម្ពុជា។

សកម្មភាពអាជីវកម្មមធ្យម

ធនាគារធ្វើប្រតិបត្តិការក្រោមបទប្បញ្ញត្តិរបស់ ធនាគារជាតិ នៃ កម្ពុជា ដោយផ្ដោតជាពិសេសលើការផ្តល់ ឥណទាន និង សេវាហិរញ្ញវត្ថុផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និង មធ្យម ព្រមទាំង សកម្មភាពអាជីវកម្មដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងនេះ។

ព្រឹត្តិការណ៍សំខាន់ៗ

ការបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈដំបូង (“IPO”)

នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ ធនាគារទទួលបានការអនុម័ត ជាគោលការណ៍សម្រាប់ការបោះផ្សាយមូលបត្រ កម្មសិទ្ធិ ជាសាធារណៈដំបូង (“IPO”) ពីក្រុមប្រឹក្សាភិបាលរបស់គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)។ ធនាគារ និង ក្រុមហ៊ុនធានាទិញមូលបត្រ យាន់តា ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី បានបើកដំណើរការប៊ុកបៀលឌីង (Book Building) ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លទ្ធផលនៃប៊ុកបៀលឌីងត្រូវបាន ផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីអ្នកវិនិយោគិនចំនួន ២.១៨០នាក់ ក្នុងនោះមានវិនិយោគិនក្នុងស្រុក ចំនួន ៩៥.៥៥% និងវិនិយោគិនបរទេសចំនួន ៤.៤៥%។

ចុះបញ្ជីក្រោមលេខ

Registration No.

00003077

អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

#61, Preah Monivong Blvd., Sangkat Srah Chork, Khan Daun Penh, Phnom Penh, Kingdom of Cambodia.

ទូរស័ព្ទ Tel: +855 (0) 23 998 777 / 430 999, ទូរសារ Fax: +855 (0) 23 430 555, ប្រអប់សំបុត្រ P.O.Box: 1149

E-mail: acledabank@acledabank.com.kh, Website: www.acledabank.com.kh, SWIFT Code: ACLBKHPP

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

ព្រឹត្តិការណ៍សំខាន់ៗ (ត)

ការបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈដំបូង ("IPO") (ត)

តម្លៃភាគហ៊ុនចុងក្រោយដែលបានកំណត់ ដោយអនុលោមតាមនីតិវិធីស្តីពីការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្ម ដែលបានអនុម័តដោយគណៈកម្មការមូលបត្រកម្មជា (គ.ម.ក.) គឺ ១៦.២០០ រៀល។

ដំណើរការបរិវិសកម្ម ចាប់ផ្តើមពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ហើយលទ្ធផលនៃការធ្វើបរិវិសកម្មត្រូវបានផ្សព្វផ្សាយ ជាសាធារណៈនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដែលមានភាគហ៊ុនត្រូវបានទិញយកចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុន ត្រូវបានធ្វើបរិវិសកម្ម។

ភាគហ៊ុនរបស់ធនាគារ ត្រូវបានចុះបញ្ជី នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្មជានៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

លទ្ធផលហិរញ្ញវត្ថុបន្ថែមពេល

លទ្ធផលហិរញ្ញវត្ថុបន្ថែមពេលដែលបានធ្វើការត្រួតពិនិត្យរបស់សម្ព័ន្ធធនាគារ និង ធនាគារសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗរួមសង្ខេបបន្ថែមពេល និង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ ដោយឡែកសង្ខេបបន្ថែមពេលនៅលើទំព័រទី ១២-១៥ និងទំព័រទី ២១-២២ រៀងគ្នា។

ដើមទុន និង បុព្វលាភភាគហ៊ុន

ដើមទុន និងបុព្វលាភភាគហ៊ុនត្រូវបានចាត់ថ្នាក់ជាមូលធន។ ចំណាយប្រតិបត្តិការទាក់ទងដោយផ្ទាល់លើការបោះផ្សាយដើមទុនថ្មី ត្រូវបានបង្ហាញក្នុងមូលធនបន្ទាប់ពីបានកាត់ពន្ធពីសាច់ប្រាក់ទទួលបានពីការលក់ភាគហ៊ុន។ ព័ត៌មានលម្អិតនៃភាគហ៊ុនត្រូវបានបង្ហាញដូចខាងក្រោម៖

	ចំនួនទឹកប្រាក់ ជាដុល្លារអាមេរិក
នៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២០	៤២៨.៨១៨.១៥៤
បានមកពីការបោះផ្សាយភាគហ៊ុនថ្មី	១៧.០៨២.១០៥
ថ្លៃដើមប្រតិបត្តិការ	(១.០៣១.០២៥)
សាច់ប្រាក់ទទួលបាន - សុទ្ធ	១៦.០៥១.០៨០
ជាបុព្វលាភភាគហ៊ុន	(១១.៧០៦.២១៥)
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០	៤៣៣.១៦៣.០១៩

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្មជា (គ.ម.ក)។ ចំនួនភាគហ៊ុនថ្មីដែលបានបោះផ្សាយមានចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុន ដែលមានតម្លៃចារឹក ៤.០០០ ក្នុងមួយភាគហ៊ុន នឹងតម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង ១៦.២០០ រៀលក្នុងមួយភាគហ៊ុន។ ភាគហ៊ុនដែលបោះផ្សាយទាំងអស់ត្រូវបានទូទាត់រួចរាល់។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តរវាងទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

ឥណទានអាក្រក់ និងឥណទានសង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការជម្រះបុរេប្រទាន និងឥណទានអាក្រក់ចេញពីបញ្ជី ឬការធ្វើសំវិធានធនបុរេប្រទាន និងឥណទានសង្ស័យ ហើយក្រុមប្រឹក្សាភិបាល ជឿជាក់ថា រាល់បុរេប្រទាន និងឥណទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកត់ត្រាសំវិធានធនពេញលេញសម្រាប់បុរេប្រទាន និងឥណទានអាក្រក់ និងសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលនាំឲ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬសំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះរបស់សម្ព័ន្ធធនាគារ និងធនាគារ មានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ ដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបម្រើនៅក្នុងប្រតិបត្តិការអាជីវកម្មទៅតាមតម្លៃដែលបានកត់ត្រា នៅក្នុងបញ្ជីគណនេយ្យរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រើប្រាស់ និងទទួលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការវាយតម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ថាមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ហើយអាចបណ្តាលឲ្យប៉ះពាល់ដល់វិធីសាស្ត្រកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារមានភាពមិនត្រឹមត្រូវ ឬមិនសមស្របជាសារវន្តនោះទេ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះពុំមាន៖

- (ក) បន្ទុកណាមួយលើទ្រព្យសកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទមក ដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង
- (ខ) បំណុលយថាភាពណាមួយដែលកើតមាន ឬអាចនឹងកើតមានឡើងចំពោះសម្ព័ន្ធធនាគារ និងធនាគារចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែបន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទដែលនឹងមាន ឬអាចនឹងមានប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារដែលនឹងបណ្តាលឲ្យ ចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីសកម្មភាពប្រតិបត្តិការ ឬប្រតិបត្តិការណ៍មិនប្រក្រតីណាមួយឡើយ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ឬប្រតិបត្តិការណ៍មិនប្រក្រតីណាមួយដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ លើកលែងការផ្ទុះឡើងនៃ ល្អាវវិសក្ស័រណា (“កូវីដ-១៩”)។

វិសក្ស័រណា និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុក ត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ចដែលបានព្យាករណ៍មួយចំនួននៅក្នុងការិយបរិច្ឆេទរបាយការណ៍ ។ ការផ្ទុះឡើងនៃ ល្អាវវិសក្ស័រណា (“កូវីដ-១៩”) បានរាលដាលលើប្រទេសចិនដ៏ធំជាងគេ កម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត ធ្វើឲ្យមានការរាំងស្ទះសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប (ផ.ស.ស) និងសូចនាករសំខាន់ផ្សេងៗ ត្រូវបានពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលប្រើប្រាស់ក្នុងការព្យាករណ៍ការខាតបង់ឥណទានរំពឹងទុកដែលក្នុងនោះការគណនានៃការខាតបង់ឥណទានរំពឹងទុក នៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនជាក់លាក់។

ធនាគារ អេស៊ីលីជា ភីអិលស៊ី

ប្រតិបត្តិការមិនប្រក្រតី (ត)

វិសក្សរណា និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក (ត)

អ្នកគ្រប់គ្រងព្យាករណ៍ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែការព្យាករណ៍អាចនឹងមានការផ្លាស់ប្តូរ ជាសារវន្តពេលមានព្រឹត្តិការណ៍ថ្មីកើតឡើង។ មើលកំណត់សម្គាល់លេខ ២ (ឃ) (ii) សម្រាប់លម្អិតបន្ថែម។

ក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិ

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងការិយបរិច្ឆេទរាយការណ៍ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

▪ លោក ឆាយ សៀន	ប្រធានក្រុមប្រឹក្សាភិបាល (អភិបាលមិនប្រតិបត្តិ)
▪ បណ្ឌិត អ៊ុន ចាន់នី	សមាជិក (អភិបាលប្រតិបត្តិ)
▪ លោក វ៉ត្ត យូម៉េង	សមាជិក (អភិបាលប្រតិបត្តិ)
▪ លោក Kenichiro Mori	សមាជិក (អភិបាលមិនប្រតិបត្តិ)
▪ អ្នកនាង Mirjam Janssen	សមាជិក (អភិបាលមិនប្រតិបត្តិ)
▪ លោក Stéphane Mangiavacca	សមាជិក (អភិបាលមិនប្រតិបត្តិ)
▪ បណ្ឌិត Pieter Kooi	សមាជិក (អភិបាលឯករាជ្យ)
▪ លោក Ian Samuel Lydall	សមាជិក (អភិបាលឯករាជ្យ)
▪ លោក Van Sou Ieng	សមាជិក (អភិបាលឯករាជ្យ)

(បានតែងតាំងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០)

ធនាគារ អេស៊ីស៊ីជា ភីអិលស៊ី

ក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិ (ក)

សមាជិកគណៈកម្មាធិការប្រតិបត្តិដែលបានបម្រើការក្នុងការិយបរិច្ឆេទរាយការណ៍ និងនាថ្ងៃចេញរបាយការណ៍ នេះរួមមាន៖ (ត)

- បណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិ
- បណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិប្រតិបត្តិការ
- លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ
- លោក វ៉ត្លូ យូម៉េង អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិគណនេយ្យ
- លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច
- លោកស្រី ប៊ុត ប៊ុនសីហា អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និង លេខាធិការក្រុមហ៊ុន
- លោក ម៉ាច់ ធារី អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា
- បណ្ឌិត ឡឿង សុភាព អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិហានិភ័យ

ការទទួលខុសត្រូវរបស់ប្រធាននាយកប្រតិបត្តិ លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

ប្រធាននាយកប្រតិបត្តិ ដោយមានការផ្តល់ប្រឹក្សាពីគណៈកម្មាធិការប្រតិបត្តិ ទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ត្រូវបានរៀបចំឡើងគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៩ (របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នទាំងនេះ ប្រធាននាយកប្រតិបត្តិ ដោយមានការផ្តល់ប្រឹក្សាពីគណៈកម្មាធិការប្រតិបត្តិត្រូវ៖

- (i) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- (ii) អនុវត្តតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៩ (របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន) ឬ បើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវបង្ហាញ ពន្យល់ឲ្យបានច្បាស់លាស់ និងកំណត់បរិមាណនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។
- (iii) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និង ប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- (iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នទាំងនេះ ដោយប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្ម លើកលែងតែមានភាពមិនសមរម្យក្នុងការសន្មតថាសម្ព័ន្ធធនាគារ និងធនាគារ អាចបន្តប្រតិបត្តិការពេលអនាគតដែលអាចដឹងជាមុន។ និង

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

ការទទួលខុសត្រូវរបស់ប្រធាននាយកប្រតិបត្តិ លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

- (v) ត្រួតពិនិត្យ និងដឹកនាំសម្ព័ន្ធធនាគារ និងធនាគារឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេច ដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នពេល។

ប្រធាននាយកប្រតិបត្តិ អះអាងថា សម្ព័ន្ធធនាគារ និង ធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នពេល។



លោកស្រី ម៉ារ អមរា

អនុប្រធាននាយកប្រតិបត្តិ និង

ជាគណៈប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ



អង្គភាព អិល ចាន់នី

អនុប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី: 10 NOV 2020

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ព្រមទាំងកំណត់សម្គាល់ទាំងឡាយ ដែលភ្ជាប់មកជាមួយដែលនៅ
ទំព័រទី១១ ដល់ទី៩២ ដែលត្រូវបានរៀបចំឡើងគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមទៅតាមស្តង់ដារ
គណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ (របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល) ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ក្រុមប្រឹក្សាភិបាលខាងលើនេះបានលើកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ។



លោក នាយ ស្រៀង

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៖ 10 NOV 2020



KPMG Cambodia Ltd
4th Floor, Delano Center
No. 144, Street 169, Sangkat Veal Vong
Khan 7 Makara, Phnom Penh
Kingdom of Cambodia
+855 23 216 899 | kpmg.com.kh

**របាយការណ៍របស់សវនករឯករាជ្យស្តីពីការត្រួតពិនិត្យលើព័ត៌មាន
ហិរញ្ញវត្ថុបន្ទោះពេល
ជូនចំពោះភាគទុនិកនៃ
ធនាគារ អេស៊ីលីដា ភីអិលស៊ី**

សេចក្តីផ្តើម

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់សង្ខេបបន្ទោះពេល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ ដែលតទៅនេះ ទាំងធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា (“សម្ព័ន្ធធនាគារ”) ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក សង្ខេបបន្ទោះពេល របស់ធនាគារ ហៅកាត់ថា (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុរបស់សង្ខេបបន្ទោះពេលរបស់សម្ព័ន្ធធនាគារ និង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយ ឡែកសង្ខេបបន្ទោះពេលរបស់ធនាគារ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់គិត ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ របាយការណ៍បម្រែបម្រួលមូលធន និង លំហូរទឹកប្រាក់រួម និង ដោយឡែកសង្ខេបបន្ទោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ និងកំណត់ សម្គាល់ផ្សេងៗទៀតដែលបានបង្ហាញនៅទំព័រទី ១១ ដល់ទី ៩២ ហៅកាត់ថា (“របាយការណ៍ហិរញ្ញវត្ថុ សង្ខេបបន្ទោះពេល”) ។

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ ហិរញ្ញវត្ថុសង្ខេបបន្ទោះពេល ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ “របាយការណ៍ហិរញ្ញវត្ថុបន្ទោះពេល” ។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺផ្តល់ការសន្និដ្ឋានលើ របាយការណ៍ហិរញ្ញវត្ថុសង្ខេបបន្ទោះពេលដោយផ្អែកលើការធ្វើការត្រួតពិនិត្យរបស់យើងខ្ញុំ ។

ទំហំនៃការត្រួតពិនិត្យ

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិនៃកម្ពុជាសម្រាប់ កិច្ចព្រមព្រៀងត្រួតពិនិត្យលេខ ២៤១០ “ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលអនុវត្តដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន”។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល រួមមានការសាកសួរព័ត៌មាន ជាពិសេសសាកសួរបុគ្គលដែលមានភារៈទទួលខុសត្រូវលើបញ្ហាគណនេយ្យ និងហិរញ្ញវត្ថុ និងធ្វើការវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗ ។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមានទំហំតូចជាងការធ្វើសវនកម្ម ដែលអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហេតុដូច្នេះ វាមិនអាចឲ្យយើងខ្ញុំ ផ្តល់នូវអំណះអំណាងថា យើងខ្ញុំបានស្វែងយល់អំពីបញ្ហាជាសារវន្តទាំងអស់ ដែលអាចនឹងត្រូវបានរកឃើញក្នុងពេលធ្វើសវនកម្មបានឡើយ ។ ហេតុដូច្នេះយើងខ្ញុំ មិនបញ្ចេញមតិសវនកម្មនោះទេ ។

សន្និដ្ឋាន

ផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំពុំមានបញ្ហាណាមួយទាញចំណាប់អារម្មណ៍យើងខ្ញុំ ដែលបណ្តាលឲ្យយើងខ្ញុំជឿថា របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មិនត្រូវបានរៀបចំជាសារវន្ត ស្របតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ (របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល) នោះឡើយ ។

បញ្ហាផ្សេងៗ

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍ថា យើងខ្ញុំពុំបានត្រួតពិនិត្យ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរទឹកប្រាក់រួម និង ដោយឡែកសង្ខេបចន្លោះពេលរបស់សម្ព័ន្ធនានាគារ និង ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ឬកំណត់សម្គាល់ដែលពាក់ព័ន្ធ ហេតុដូច្នេះយើងខ្ញុំមិនបានបញ្ចេញការសន្និដ្ឋាន ឬផ្តល់នូវអំណះអំណាងណាមួយទៅលើរបាយការណ៍ទាំងនោះឡើយ ។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមជ្វី ខេមបូឌា ចំកាត់**

ខែ ហ៊ុយ
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមសង្ខេបចន្លោះពេល នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៦	៤៥៨.៥៩៦.០០៣	៤២១.៥២៧.២៣៨	១.៨៨០.២៤៣.៦១២	១.៧១៧.៧២៣.៤៩៥
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៧	៦០៩.៩៤២.២៧៤	៥៨៧.៧៣០.៥៣១	២.៥០០.៧៦៣.៣២៣	២.៣៩៥.០០១.៩១៤
កាតិនិយោគហិរញ្ញវត្ថុ	៨	៦២៩.៩៥៧.៤៥៣	៥២៧.៤៧៤.៩៧៦	២.៥៨២.៨២៥.៥៥៧	២.១៤៩.៤៦០.៥២៧
ឥណទាន និងបុរេប្រទាន - សុទ្ធ	៩	៤.១០២.១៥២.៨៧៩	៣.៨៥៦.០២០.៥១៩	១៦.៨១៨.៨២៦.៨០៤	១៥.៦៧២.៥៣៣.៦១៥
ទ្រព្យសកម្មផ្សេងៗ		១៩.៤១៥.៦១៨	១៧.៥២៩.៨៣៣	៧៩.៦០៤.០៣៤	៧១.៤៣៤.០៧០
ប្រាក់បញ្ញើតាមច្បាប់		៣៥៦.២០៨.៨០០	៥៨៧.៣៣៦.០៩៩	១.៤៦០.៤៥៦.០៨០	២.៣៩៣.៣៩៤.៦០៣
ទ្រព្យនិងបរិក្ខារ	១០	១២៩.៣៨៨.៣៤៧	១៣១.១៥៩.៧៩២	៥៣០.៤៩២.២២៣	៥៣៤.៤៧៦.១៥៣
ទ្រព្យសកម្មអរូបី	១១	១៥.១៧៧.៧៥៩	៨.៩៩៨.៩៩៣	៦២.២២៨.៨១២	៣៦.៦៧០.៨៩៦
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១២	៣១.១៣០.៨៨៦	៣២.៥៦៩.៤៥៧	១២៧.៦៣៦.៦៣៣	១៣២.៧២០.៨៣៧
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	១៣	១៣.១៥៤.៥៨៥	១៤.៨១៤.៣៥៤	៥៣.៩៣៣.៧៩៩	៦០.៣៦៨.៤៩៥
ទ្រព្យសកម្មសរុប		៦.៣៦៥.១២៤.៦០៤	៦.១៧៥.១៦១.៧៩២	២៦.០៩៧.០១០.៨៧៧	២៥.១៦៣.៧៨៤.៣០៤
បំណុលនិងមូលធន					
បំណុល					
ប្រាក់បញ្ញើពីធនាគារផ្សេងៗនិងស្ថាប័ន ហិរញ្ញវត្ថុផ្សេងៗ	១៤	៣៧៤.៥០២.៥៩០	២៨៥.១៧៥.១៤៥	១.៥៣៥.៤៦០.៦១៩	១.១៦២.០៨៨.៧១៦
ប្រាក់បញ្ញើរបស់អតិថិជន	១៥	៤.១៥១.៥៦៧.៧៩៥	៤.០៨២.៧២២.៨៥៣	១៧.០២១.៤២៧.៩៦០	១៦.៦៣៧.០៩៥.៦២៦
បំណុលផ្សេងៗ		៦៥.៥៤២.៥០៨	៥៨.៨១០.៨៧៥	២៦៨.៧២៤.២៨៣	២៣៩.៥៥៤.៣១៦
ប្រាក់កម្ចី	១៦	៤៧៧.៩៧៨.៣៩៣	៥៦៤.៩៧១.៧០១	១.៩៥៩.៧១១.៤១១	២.៣០២.២៥៩.៦៨២
បំណុលបន្ទាប់បន្សំ	១៧	១៧៦.៩៨០.៥៥៨	១៣៩.៣០២.៥៨០	៧២៥.៦២០.២៨៨	៥៦៧.៦៥៤.០១៤
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	២៦(ក)	២១.៨២៩.៣៦៧	៣០.៤៥៩.៣០៣	៨៩.៥០០.៤០៥	១២៤.១២១.៦៦០
បំណុលភតិសន្យា	១៨	៣០.៣៣៨.៦៣១	៣០.៩១៥.៩៣៩	១២៤.៣៨៨.៣៨៧	១២៥.៩៨២.៤៥១
អត្ថប្រយោជន៍និយោជិត	១៩	១៩.៦១៦.៨៥០	១៨.៣៤១.៧៩៦	៨០.៧២៩.០៨៥	៧៤.៧៥២.៨១៩
បំណុលសរុប		៥.៣១៨.៣៥៦.៦៩២	៥.២១០.៧០០.១៩២	២១.៨០៥.២៦២.៤៣៨	២១.២៣៣.៦០៣.២៨៤
មូលធន					
ដើមទុន	២០	៤៣៣.១៦៣.០១៩	៤២៨.៨១៨.១៥៤	១.៧៧៥.៩៦៨.៣៧៨	១.៧៤៧.៤៣៣.៩៧៨
បុព្វលាភភាគហ៊ុន	២០	១១.៧០៦.២១៥	-	៤៧.៩៩៥.៤៨២	-
ទុនបម្រុង	២១	៥០៣.៨២២.៩១២	៤១៤.៧៤៨.៧២៦	២.០៨៦.៥២៩.៥០៥	១.៧០៨.០៨៥.២៦៦
ប្រាក់ចំណេញរក្សាទុក		៩៨.០៧៥.៧៦៦	១២០.៨៩៤.៧២០	៣៨១.៣៥៥.០៧៤	៤៧៤.៦៦១.៧៧៦
មូលធនសរុប		១.០៤៦.៧៦៧.៩១២	៩៦៤.៤៦១.៦០០	៤.២៩១.៧៨៨.៤៣៩	៣.៩៣០.១៨១.០២០
បំណុលនិងមូលធនសរុប		៦.៣៦៥.១២៤.៦០៤	៦.១៧៥.១៦១.៧៩២	២៦.០៩៧.០១០.៨៧៧	២៥.១៦៣.៧៨៤.៣០៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបបន្ថែមពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ គិតត្រឹម			
	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលការប្រាក់គណនាដោយប្រើ វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព	២២	៣៨០.២៤០.៩៥៦	៣៦១.២០៩.៦២៤	១.៥៥៤.៨០៥.២៦៩
ចំណាយការប្រាក់	២៣	(១១២.៧៤៤.០៩៦)	(១១៧.៧៦០.១១៣)	(៤៦១.០១០.៦០៩)
ចំណូលការប្រាក់សុទ្ធ		២៦៧.៤៩៦.៨៦០	២៤៣.៤៤៩.៥១១	៩៩៣.៧៩៤.៦៦០
ចំណូលកម្រៃនិងជើងសារ	២៤	៣៣.៩៤០.២៣០	៣៦.៦៣០.៨៨៩	១៣៨.៧៨១.៦០០
ចំណាយកម្រៃនិងជើងសារ		(១.១៨៩.៦៨៣)	(៥៨៩.៧១៨)	(២.៤១៥.៤៨៥)
ចំណូលកម្រៃនិងជើងសារសុទ្ធ		៣២.៧៥០.៥៤៧	៣៦.០៤១.១៧១	១៣៦.៣៦៦.១១៥
សំវិធានធនសម្រាប់ការខាតបង់ ឱនភាពនៃតម្លៃ របស់ឥណទាននិងបុរេប្រទានប្រាក់បញ្ញើនៅ ធនាគារផ្សេងៗ និងគណនីត្រូវទទួលផ្សេងៗ	៩	(១៩.៧៤៨.៤៩០)	(២០.៨៧៩.២៨៣)	(៨០.៧៥១.៥៧៦)
សំវិធានធនសម្រាប់ការខាតបង់ ឱនភាពនៃ តម្លៃកិច្ចសន្យាក្រៅតារាងតុល្យការ	៩	៣៤.៨២៦	១៩៨.៣៣៩	១៤០.៧៦៨
ការខាតបង់ ឱនភាពនៃតម្លៃសុទ្ធ		(១៩.៧១៣.៦៦៤)	(២០.៦៨០.៩៤៤)	(៨០.៦១០.៨០៨)
ចំណូលសុទ្ធបន្ទាប់ពីសំវិធានធនសម្រាប់ ឱនភាពនៃតម្លៃ		២៤៧.៥៣៣.១៩៣	២២៨.៨០៩.៧៣៨	១.១៤៣.៥៤០.៩៦៧
ចំណូលផ្សេងៗ		១១.៩៧៧.២១១	១២.៩៣៦.០៣៥	៥២.៩៨៥.៩៩៩
ចំណាយទូទៅនិងរដ្ឋបាល	២៥	(១៦៧.១២៧.៣៥៨)	(១៦២.៥៩៤.៥៩៥)	(៦៦៥.៩៨៧.៤៦១)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		១០៤.៣៨២.៨៤៦	១០៩.១៥១.១៧៨	៥១០.៥៤៤.៥០៥
ចំណាយពន្ធលើប្រាក់ចំណេញ	២៦(ខ)	(២៧.០១៧.៧៥៣)	(២៣.២៦៥.៥៦៦)	(១១០.៤៧៥.៥៩១)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ		៨៧.៣៦៥.០៩៣	៨៥.៨៨៥.៦១២	៤០០.០៦៨.៩១៤

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបបន្ថែម៖ពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ គិតត្រឹម			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩
	កំណត់ សម្គាល់	មិនបានធ្វើការ ត្រួតពិនិត្យ ដុល្លារអាមេរិក	មិនបានធ្វើការ ត្រួតពិនិត្យ ដុល្លារអាមេរិក	មិនបានធ្វើការ ត្រួតពិនិត្យ ដុល្លារអាមេរិក
			ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ				
លទ្ធផលលម្អិតផ្សេងៗ៖				
<i>ធាតុដែលនឹងមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ</i>				
<i>ទៅចំណេញឬខាត៖</i>				
កាត់សំរែងឡើងវិញនៃកាតព្វកិច្ចអត្ថប្រយោជន៍				
និយោជិត	(២៨៩.៦៧៧)	៦០.៧៨៥	(១.១៨៤.៤៨៩)	២៤៨.៩៧១
<i>ធាតុដែលត្រូវបានប្រែប្រួលទៅចំណេញឬខាត</i>				
<i>ការិយបរិច្ឆេទបន្ទាប់ទៅចំណេញឬខាត៖</i>				
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	៤.១០១.២០២	៦.២២៥.៧៥៣
លទ្ធផលលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទ	(២៨៩.៦៧៧)	៦០.៧៨៥	២.៩១៦.៧១៣	៦.៤៧៤.៧២៤
លទ្ធផលលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទសរុប	៩៨.០៧៥.៧៦៦	៨៥.៩៤៦.៣៩៧	៤០៥.១៣៣.០០៩	៣៥៨.២៦២.១៩១
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់៖				
ភាគហ៊ុនិករបស់ធនាគារ	៩៨.០៧៥.៤៤៣	៨៥.៨៨៥.៦១២	៤០២.២១៦.២៩៦	៣៥១.៧៨៧.៤៦៧
អប្បបរមាភាគកម្ម	-	-	-	-
	៩៨.០៧៥.៤៤៣	៨៥.៨៨៥.៦១២	៤០២.២១៦.២៩៦	៣៥១.៧៨៧.៤៦៧
លទ្ធផលលម្អិតសរុបដែលផ្តល់ជូនដល់៖				
ភាគហ៊ុនិករបស់ធនាគារ	៩៨.០៧៥.៧៦៦	៨៥.៩៤៦.៣៩៧	៤០៥.១៣៣.០០៩	៣៥៨.២៦២.១៩១
អប្បបរមាភាគកម្ម	-	-	-	-
	៩៨.០៧៥.៧៦៦	៨៥.៩៤៦.៣៩៧	៤០៥.១៣៣.០០៩	៣៥៨.២៦២.១៩១
ចំណូលក្នុងមួយភាគហ៊ុនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារក្នុងអំឡុងការិយបរិច្ឆេទត្រូវបានបង្ហាញដូចខាងក្រោម៖				
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	២៧	០.២៣	០.២១	០.៩៥
ចំណេញក្នុងមួយភាគហ៊ុនមធ្យម៖	២៧	០.២៣	០.២១	០.៩៥

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
		ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណូលការប្រាក់គណនាដោយប្រើវិធីសាស្ត្រ ការប្រាក់ប្រសិទ្ធភាព	២២	១២៧.៦៥៨.៥៣២	១២៣.៨៣៣.៣៧៧	៥២៣.៥១១.២៣២	៥១១.២៨៩.៧៤២
ចំណាយការប្រាក់	២៣	(៣៧.២៨០.១១៥)	(៤០.៦៨០.២១២)	(១៥២.៨៩១.១៧៥)	(១៦៨.៤៧៦.០៦៦)
ចំណូលការប្រាក់សុទ្ធ		៩០.៣៧៨.៤១៧	៨៣.១៥៣.១៦៥	៣៧០.៦២០.០៥៧	៣៤២.៨១៣.៦៧៦
ចំណូលកម្រៃនិងជើងសារ	២៤	១១.៣៥០.៦៥៣	១២.២៧៦.៣៣០	៤៦.៥៤៨.៣៥៧	៥០.៨៦៨.៣៥៧
ចំណាយកម្រៃនិងជើងសារ		(៥៥៨.០៤៤)	(១៥២.៩៦៥)	(២.២៨៥.៦៣២)	(៦៣៧.០២៧)
ចំណូលកម្រៃនិងជើងសារសុទ្ធ		១០.៧៩២.៦០៩	១២.១២៣.៣៦៥	៤៤.២៦២.៧២៥	៤០.២៣១.៣៣០
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃ របស់ឥណទាននិងបុរេប្រទានប្រាក់បញ្ញើនៅ ធនាគារផ្សេងៗនិងគណនីត្រូវទទួលផ្សេងៗ	៩	(៧.៩៤២.៤៩៤)	(១១.១៧៧.៨៧៥)	(៣២.៥៤៧.៦៩៤)	(៤៦.០១៧.៤១០)
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃ របស់កិច្ចសន្យាក្រៅតារាងតុល្យការ	៩	(១៥២.១០៣)	១៥.៥៨៧	(៦២០.៨៣០)	៦៨.២៣១
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ		(៨.០៩៤.៥៩៧)	(១១.១៦២.២៨៨)	(៣៣.១០៨.៥២៤)	(៤៥.៩៤៩.១៧៩)
ចំណូលសុទ្ធបន្ទាប់ពីសំវិធានធន សម្រាប់ឱនភាពនៃតម្លៃ		៩២.០៧៣.៤២៩	៨៣.១១៤.២៤២	៣៨៧.៧៧១.២៥៨	៣៩៧.០៩៥.៨២៧
ចំណូលផ្សេងៗ		៣.៤៥៦.៩៦៤	៥.៣៥២.៨៧៩	១៤.១៨៦.៦៤៧	២២.១០៧.៣៨៨
ចំណាយទូទៅនិងរដ្ឋបាល	២៥	(៥២.៤៦៨.០៦១)	(៥៤.១៥៦.៤៣៣)	(២១៥.២២៩.៨៥៧)	(២២៤.៤២៧.២៦៥)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		៤៤.០៦២.៣៣២	៣៤.៣០៨.៦៨៨	១៨០.១២៧.០៤៨	១៩៤.៧៧៥.៥១០
ចំណាយពន្ធលើប្រាក់ចំណេញ	២៦(ខ)	(៩.៤៤៤.៧១៨)	(៧.១៨៤.១៥៣)	(៣៨.៧២៤.៨៨៩)	(២៩.៨១២.២៤៥)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ		៣៤.៦១៧.៦១៤	២៧.១២៤.៥៣៥	១៤១.៤០២.១៥៩	១៦៤.៩៦៣.២៦៥

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបបន្ថែមពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
		(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)
		ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ		៣៤.៦២០.៦១៤	២៧.៧២៦.៥៣៥	១៤១.៩៤៦.១៥៩
លទ្ធផលលម្អិតផ្សេងៗ៖				
ធាតុដែលនឹងមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញទៅចំណេញឬខាត៖				
ការវាស់វែងឡើងវិញនៃកាតព្វកិច្ចអត្ថប្រយោជន៍				
និយោជិត		១១៧.៦៨៧	(២២០.៥៤៧)	៤៧៨.៧៨២
				(៨៩៥.៤៩៧)
ធាតុដែលត្រូវបានប្រែប្រួលចាត់ថ្នាក់ឡើងវិញនៅការិយបរិច្ឆេទបន្ទាប់ទៅចំណេញឬខាត៖				
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	១.២៩១.៧១៩
លទ្ធផលលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទ		១១៧.៦៨៧	(២២០.៥៤៧)	១.៧៧០.៥០១
				១.៨៨៨.៥៥៣
លទ្ធផលលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទសរុប		៣៤.៧៣៨.៣០១	២៧.៥០៥.៩៨៨	១៤៣.៧១៦.៦៦០
				១១៦.៨១២.២៥៨
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់៖				
ភាគហ៊ុនិករបស់ធនាគារ		៣៤.៦២០.៦១៤	២៧.៧២៦.៥៣៥	១៤១.៩៤៦.១៥៩
អប្បបរមាភាគកម្ម		-	-	-
		៣៤.៦២០.៦១៤	២៧.៧២៦.៥៣៥	១៤១.៩៤៦.១៥៩
លទ្ធផលលម្អិតសរុបដែលផ្តល់ជូនដល់៖				
ភាគហ៊ុនិករបស់ធនាគារ		៣៤.៧៣៨.៣០១	២៧.៥០៥.៩៨៨	១៤៣.៧១៦.៦៦០
អប្បបរមាភាគកម្ម		-	-	-
		៣៤.៧៣៨.៣០១	២៧.៥០៥.៩៨៨	១៤៣.៧១៦.៦៦០
				១១៦.៨១២.២៥៨
ចំណូលក្នុងមួយភាគហ៊ុនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារក្នុងអំឡុងការិយបរិច្ឆេទត្រូវបានបង្ហាញដូចខាងក្រោម៖				
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	២៧	០.០៨	០.០៦	០.៣៣
ចំណេញក្នុងមួយភាគហ៊ុនមធ្យម៖	២៧	០.០៨	០.០៦	០.៣៣
				០.២៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបន្ថែមពេលនេះ ។

បទដ្ឋាន អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួមសង្ខេបបណ្តោះអាសន្ន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	ផ្តល់ជូនការគាំទ្រដល់ក្រុមហ៊ុន													
	ដើមទុន		បុព្វលាភការគាំទ្រ		ទុនបម្រុង		បំណែនាំការគាំទ្រ		សរុប		ប្រាក់បញ្ញើ		មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
នាថ្ងៃទី ១ខែមករាឆ្នាំ ២០២០ ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ <i>លទ្ធផលស្តីពីការដោះស្រាយ</i> ការវាស់ស្ទង់ឡើងវិញនៃការគ្រប់គ្រង អត្ថប្រយោជន៍និយោជិត លម្អៀងពីការប្តូរបិយប័ណ្ណ	៥២៤.៨១៤.១៥៥	១.៧៨៧.៤៣៣.៩៧៨	-	-	៥១៤.៧៤៤.៧២៦	១.៧០៤.៨០៨.៥២៦	១២០.៨៩៤.៧២០	៤៧៤.៦៦១.៧៧៦	៩៦៤.៨៦១.០០០	៣.៩៣០.១៨១.០២០	-	-	៩៦៤.៨៦១.០០០	៣.៩៣០.១៨១.០២០
លទ្ធផលស្តីពីការដោះស្រាយ ការវាស់ស្ទង់ឡើងវិញនៃការគ្រប់គ្រង អត្ថប្រយោជន៍និយោជិត លម្អៀងពីការប្តូរបិយប័ណ្ណ	-	-	-	-	-	-	(២៨៩.៦៧៧)	(១.១៨៤.៤៨៤)	(២៨៩.៦៧៧)	(១.១៨៤.៤៨៤)	-	-	(២៨៩.៦៧៧)	(១.១៨៤.៤៨៤)
លទ្ធផលស្តីពីការប្តូរបិយប័ណ្ណ ការិយបរិច្ឆេទ	-	-	-	-	-	៤១០.១២០	-	-	-	៤១០.១២០	-	-	-	៤១០.១២០
	-	-	-	-	-	៤១០.១២០	៩៨០.៧៤៧	៤០១.០៣១.៨០៧	៩៨០.៧៤៧	៤០៥.១៣៣.០០៩	-	-	៩៨០.៧៤៧	៤០៥.១៣៣.០០៩
ប្រតិបត្តិការសរុបនៃការគាំទ្រ ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុន ទៅជាដើមទុន	-	-	-	-	(៤៨៥.១៨៦)	(១.៨២០.៣៦៧)	៤៨៥.១៨៦	១.៨២០.៣៦៧	-	-	-	-	-	-
ភាគលាភដែលបានបង់ ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុន ទៅជាទុនបម្រុង	-	-	-	-	-	-	(៣២.៧១៤.៨២៥)	(១៣៣.៧៨៧.២៧៥)	(៣២.៧១៤.៨២៥)	(១៣៣.៧៨៧.២៧៥)	-	-	(៣២.៧១៤.៨២៥)	(១៣៣.៧៨៧.២៧៥)
ការបោះផ្សាយភាគហ៊ុន ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុន ទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	៧៣.៨៦៤.៣២៣	៣០២.០៥១.៦៦២	(៧៤.៣១៤.១១៣)	(៣០៣.៨៧០.៤០៤)	(៤៨៤.៧៩០)	(១.៨១៤.៧៤៦)	-	-	(៤៨៤.៧៩០)	(១.៨១៤.៧៤៦)
ការបោះផ្សាយភាគហ៊ុន ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុន ទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ	៤៣៤.៤៨៦	១.៧៧៦.១៥៣	១១.៧០៦.២១៥	៤៧.៨៦៦.៧១៣	-	-	-	-	១៦.០៥១.០៨០	៦៤៦.៣២៧	-	-	១៦.០៥១.០៨០	៦៤៦.៣២៧
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុន ទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	១៤.៣១៣.៦៦៦	៧៤.៨៤៤.៨៩៨	(១៤.៣១៣.៦៦៦)	(៧៤.៨៤៤.៨៩៨)	-	-	-	-	-	-
លម្អៀងពីការប្តូរបិយប័ណ្ណ - ក្រុមហ៊ុនប្រកបដោយសកម្មភាព លម្អៀងពីការប្តូរបិយប័ណ្ណ	-	-	-	-	១.៣៤៣.០៨១	៥៨៩.១៨៤	-	-	១.៣៤៣.០៨១	៥៨៩.១៨៤	-	-	១.៣៤៣.០៨១	៥៨៩.១៨៤
លម្អៀងពីការប្តូរបិយប័ណ្ណ ប្រតិបត្តិការសរុបនៃការគាំទ្រ សរុប	-	១០.៧៦៤.៨៧	-	១២.៨៧៩	-	១០.១១៤.៩១	-	-	-	២០.៩១៤.៧០៧	-	-	-	២០.៩១៤.៧០៧
	៤៣៤.៤៨៦	២.៤៨៣.៤៨០	១១.៧០៦.២១៥	៤៧.៩៩៥.៨៧២	៨៩០.៧៤១	៣.៧៤២.៨៣៧	(១២០.៨៩៤.៧២០)	(៤៨៤.៣៣៤.៨០៤)	(១៤៧.៦៩៤.៨២៥)	(៤៣៤.៦៤៤.៨០៤)	-	-	(១៤៧.៦៩៤.៨២៥)	(៤៣៤.៦៤៤.៨០៤)
នាថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	៤៣៣.១៦៣.០៩៩	១.៧៧៤.៩៦៤.៣៧៨	១១.៧០៦.២១៥	៤៧.៩៩៥.៨៧២	៨៩០.៧៤២.៩១២	២.០៨៦.៨២៤.៨០៥	៩៨០.៧៤៧	៣.៨១៣.៥៤០.៧៤	១.០៨៦.៧៦៧.៩១២	៤២៩.១៧៤.៨៣៩	-	-	១.០៨៦.៧៦៧.៩១២	៤២៩.១៧៤.៨៣៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួមសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	ផ្តល់ជូនការគាំទ្រនិងការសម្របសម្រួល								សេចក្តីការពារធនាគារ		មូលធនសរុប	
	ដើមទុន		ទុនបម្រុង		បំណែងរក្សាទុក		សរុប					
	ជុំល្លាតធនធាន	ពាន់រៀល (កំណត់សម្គាល់ ៥)	ជុំល្លាតធនធាន	ពាន់រៀល (កំណត់សម្គាល់ ៥)	ជុំល្លាតធនធាន	ពាន់រៀល (កំណត់សម្គាល់ ៥)	ជុំល្លាតធនធាន	ពាន់រៀល (កំណត់សម្គាល់ ៥)	ជុំល្លាតធនធាន	ពាន់រៀល (កំណត់សម្គាល់ ៥)	ជុំល្លាតធនធាន	ពាន់រៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី ១ខែមករាឆ្នាំ ២០១៩	៣៩៥.២២៥.១០៥	១.៥៨៤.០១០.៥៥៥	៣៧៧.៧៩៨.២៨៦	១.៥២៩.២២៦.៩០៣	៧៩.៨១៧.២៩១	៣០៩.៤៧២.៤៨២	៨៥២.៨៣៩.៦៨២	៣.៥២៦.៧០៩.៨៣៩	-	-	៨៥២.៨៣៩.៦៨២	៣.៥២៦.៧០៩.៨៣៩
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ (មិនបានធ្វើការត្រួតពិនិត្យ)	-	-	-	-	៨៥.៨៨៥.៦១២	៣៥១.៧៨៧.៥៦៧	៨៥.៨៨៥.៦១២	៣៥១.៧៨៧.៥៦៧	-	-	៨៥.៨៨៥.៦១២	៣៥១.៧៨៧.៥៦៧
លទ្ធផលលក្ខិតផ្សេងៗ៖ (មិនបានធ្វើការត្រួតពិនិត្យ)												
ការពិនិត្យឡើងវិញនៃកាតព្វកិច្ច												
អត្ថប្រយោជន៍របស់និយោជិត	-	-	-	-	៦០.៧៨៥	២៤៨.៩៧១	៦០.៧៨៥	២៤៨.៩៧១	-	-	៦០.៧៨៥	២៤៨.៩៧១
លម្អៀងពីការប្តូរធុបិយប័ណ្ណ	-	-	-	៦.២២៥.៧៥៣	-	-	-	៦.២២៥.៧៥៣	-	-	-	៦.២២៥.៧៥៣
លទ្ធផលលក្ខិតសរុបសម្រាប់ការិយបរិច្ឆេទ (មិនបានធ្វើការត្រួតពិនិត្យ)	-	-	-	៦.២២៥.៧៥៣	៨៥.៩៤៦.៣៩៧	៣៥២.០៣៦.៤៣៤	៨៥.៩៤៦.៣៩៧	៣៥៨.២៦២.១៩១	-	-	៨៥.៩៤៦.៣៩៧	៣៥៨.២៦២.១៩១
ប្រតិបត្តិការជាមួយម្ចាស់ការគាំទ្រ (មិនបានធ្វើការត្រួតពិនិត្យ)												
ភាគលាភជាដើមទុន	៣៣.៥៩៤.០៤៩	១៣៧.៦០១.២២៥	-	-	(៣៣.៥៩៤.០៤៩)	(១៣៧.៦០១.២២៥)	-	-	-	-	-	-
ភាគលាភបានបង់	-	-	-	-	(៨.៤១៨.២៧២)	(៣៤.៨៩២.២៧២)	(៨.៤១៨.២៧២)	(៣៤.៨៩២.២៧២)	-	-	(៨.៤១៨.២៧២)	(៣៤.៨៩២.២៧២)
ការផ្ទេរពីប្រាក់ចំណេញក្បាទុកទៅជាដើមទុនបម្រុង	-	-	៥៥៦.៥៦.៥២៦	១៨៧.០០៩.១៣០	(៥៥.៦៥៦.៥២៦)	(១៨៧.០០៩.១៣០)	-	-	-	-	-	-
ការផ្ទេរពីដើមទុនបម្រុងតាមបទប្បញ្ញត្តិទៅជាប្រាក់ចំណេញក្បាទុក	-	-	(៧៨៥១.៥៥៦)	(៣២.១៥៩.៩៧៣)	៧៨៥១.៥៥៦	៣២.១៥៩.៩៧៣	-	-	-	-	-	-
ការទិញយកអប្បបរមាភាគកម្មដែលមានក្នុងAMM	-	-	១៥២.៧៩.៣៨៤	៥៨៤.៨៨.១៩៣	-	-	១៥២.៧៩.៣៨៤	៥៨៤.៨៨.១៩៣	-	-	១៥២.៧៩.៣៨៤	៥៨៤.៨៨.១៩៣
លម្អៀងពីការប្តូរធុបិយប័ណ្ណ-ក្រុមហ៊ុនបុត្រស្តុន្ធមេទេស	-	-	(១៥.៤៩៩.១៦១)	(៦៣.៤៨៤.៥៦៣)	-	-	(១៥.៤៩៩.១៦១)	(៦៣.៤៨៤.៥៦៣)	-	-	(១៥.៤៩៩.១៦១)	(៦៣.៤៨៤.៥៦៣)
លម្អៀងពីការប្តូរធុបិយប័ណ្ណ	-	៣០.៨២៧.៤៨០	-	២៩.៥៦៨.២៧០	-	-	-	៦០.២៩៥.៧៥០	-	-	-	៦០.២៩៥.៧៥០
	៣៣.៥៩៤.០៤៩	១៦៨.៥២៨.៧០៥	៣៦.៥៨៥.១៥៣	១៧៩.៣២១.០៥៧	(៧.៨១៧.២៩១)	(៣២៦.៩៣១.២២៥)	(៥.៦៣៨.០៤៩)	២០.៨១៨.១៣៤	-	-	(៥.៦៣៨.០៤៩)	២០.៨១៨.១៣៤
នាថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការត្រួតពិនិត្យ)	៥២៨.៨១៨.១៥៤	១.៧៥៦.៥៣៩.១៥៩	៤១៤.៣៨៣.៤៣៩	១.៧១៤.៧៧៧.៧១៣	៨៥.៩៤៦.៣៩៧	៣៣៤.៥៧៧.២៩៦	៩២៩.១៤៧.៩៩០	៣.៨០៥.៧៩០.១៦៨	-	-	៩២៩.១៤៧.៩៩០	៣.៨០៥.៧៩០.១៦៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍លំហូរទឹកប្រាក់រួមសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ គិតត្រឹម			
		ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩
		ដុល្លារអាមេរិក	(មិនបានធ្វើការ ត្រួតពិនិត្យ) ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	(មិនបានធ្វើការ ត្រួតពិនិត្យ) ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		១២៥.៣៨៣.១៩៦	១០៩.១៥១.១៧៨	៥១២.៦៩១.៨៨៧	៤៤៧.០៨៣.២២៥
<i>និយ័តភាពលើ៖</i>					
រំលស់លើទ្រព្យនិងធាតុ	១០	១៥.៨៦០.១៩៥	១៦.០០៥.១០៦	៦៤.៨៥២.៣៣៧	៦៥.៥៥៦.៩១៤
រំលស់លើទ្រព្យសកម្មអរូបី	១១	២.៥៩៥.៨៣៩	២.៦៩៦.៣០៨	១០.៦១៤.៣៨៦	១១.០៤៤.០៧៨
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១២	៧.៩១០.៩៩៩	៨.២៨៩.៣៩៧	៣២.៣៤៨.០៧៥	៣៣.៩៥៣.៣៧០
និយ័តភាពលើទ្រព្យនិងធាតុ		៣៦.២៤៣	៤២.៨០៤	១៤៨.១៩៨	១៧៥.៣២៥
និយ័តភាពលើទ្រព្យសកម្មអរូបី		២៨០.២៨៤	៣៩០.៣១២	១.១៥៦.០៨១	១.៥៩៨.៧១៨
សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ	៩	១៩.៧១៤.០៦៤	២០.៦៨០.៩៤៤	៨០.៦១០.៨០៨	៨៤.៧០៩.១៥៦
ចំណាយអត្ថប្រយោជន៍ពេលចូលនិវត្ត		១.២១៤.១២៧	១.៥៧១.០៤៩	៤.៩៦៤.៥៦៧	៦.៤៣៥.០១៩
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	១៩(គ)	៤.៨៣៥.៣២៥	២.០២៤.១០៩	១៩.៧៧១.៦៤៥	៨.២៩០.៧៥១
ទុនប្រុងសម្រាប់ការប្តូរឬប្តូរយប់ៗ		១.៣៤៣.០៨១	(១.២១៩.៨១៧)	៥.៤៩១.៨៥៨	(៤.៩៩៦.៣៧០)
ចំណូលការប្រាក់សុទ្ធ		(២៦៧.៤៩៦.៨៦០)	(២៤៣.៤៤៩.៥១១)	(១.០៩៣.៧៩៤.៦៦០)	(៩៩៧.១៦៩.១៩៧)
(ចំណេញ)/ខាតពីការលក់ទ្រព្យនិងធាតុ និងទ្រព្យសកម្មអរូបី		(១៤៦.៣៧៦)	១៥៩.៦១៤	(៥៩៨.៥៣១)	៦៥៣.៧៧៩
ចំណេញពីការប្តូរឬប្តូរយប់ៗមិនទាន់បានទទួលស្គាល់		(១៣២.៩៩០)	(៣០៧.៩៩៤)	(៥៤៣.៧៩៦)	(១.២៦១.៥៤៣)
		(៨៨៦.៦៦២.៧៧៣)	(៨៣១.៩៦៦.៥០១)	(៣៦២.២៩៧.១៤៥)	(៣៤៣.៩២៦.៧៨៥)
<i>បម្រែបម្រួលដើមទុនបង្វិល៖</i>					
ឥណទាននិងបុរេប្រទាន		(២៧៥.៦៦៥.៣៩៦)	(១៥៧.០៨៥.៥៩៨)	(១.១២៧.១៩៥.៨០៤)	(៦៤៣.៤២២.៦០៩)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		១៦៩.៧៣៣.៤៩០	(៣៩.៩៨៣.០០៣)	៦៩៤.០៤០.២៤១	(១៦៣.៧៧០.៣៨០)
ប្រាក់បញ្ញើតាមច្បាប់		៥៧.៧៩៩.៦២៥	(៣.៥៩៤.៩០៣)	២៣៦.៣៤២.៦៦៧	(១៤.៧២៤.៧២៣)
ទ្រព្យសកម្មផ្សេងៗ		(២.៧៩៤.៩៣៦)	៤៦៦.៤៥១	(១១.៤២៨.៤៩៣)	១.៩១០.៥៨៣
ប្រាក់បញ្ញើរបស់អតិថិជន		៦៨.៨៤៤.៩៤២	៥០៥.២៨០.៥៦២	២៨១.៥០៦.៩៦៨	២.០៦៩.៦២៩.១៨២
ប្រាក់បញ្ញើពីធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		៨៩.៣២៧.៤៤៥	៧.២៩២.៧៨៣	៣៦៥.២៥៩.៩២៣	២៩.៨៧១.២៣៩
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ		៩៧៥.៩៦២	១.០៥៥.៦៥០	៣.៩៩០.៧០៩	៤.៣២៣.៩៤២
បំណុលផ្សេងៗ		១០.១៨២.៦៦៤	៤.៤៥៤.៦២៥	៤១.៦៣៦.៩១៣	១៨.២៤៦.១៤៤
សាច់ប្រាក់សុទ្ធបានពីប្រតិបត្តិការ		២៩.៨០០.៩២៣	២៣៣.៩២០.០៦៦	១២១.៨៥៥.៩៧៩	៩៩៨.១៣៦.៥៩៣
ចំណូលការប្រាក់បានទទួល		៣៨១.១៣២.៧៥៦	៣៦០.៧០៨.៨៣៥	១.៥៥៨.៨៥១.៨៣៩	១.៤៧៧.៤៦៣.៣៨៨
ចំណាយការប្រាក់បានបង់		(១១៤.៥៩៣.៧២៧)	(១១១.២៨៤.២៨៤)	(៤៦៨.៥៧៣.៧៥០)	(៤៥៥.៨២០.៤២៧)
ពន្ធលើប្រាក់ចំណេញបានបង់	២៦(ក)	(៣៣.៩៩០.១២៧)	(១៧.០៤៧.១៣៣)	(១៣៨.៩៨៥.៦៦៩)	(៦៩.៨២៥.០៥៧)
អត្ថប្រយោជន៍ពេលចូលនិវត្តបានបង់		(៩២.៧៩៦)	(១៦៣.២៧២)	(៣៧៩.៤៤៣)	(៦៨.៧៦២)
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈបានបង់	១៩(ខ)	(២.០៨៤.៣៤៧)	(១.៣១២.៥៧៣)	(៤.៥២២.៨៩៥)	(៥.៣៧៦.២៩៩)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់	១៩(គ)	(៣.៧៨៤.១១៨)	(៣.២២៧.៤៦៨)	(១៥.៤៧៣.២៥៩)	(១៣.២១៩.៧០៩)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		២៥៦.៣៨៨.៥៥៤	៤៦១.៥៩៤.១៧១	១.០៤៨.៣៧២.៨៨២	១.៨៩០.៦៨៩.៧២៧

បទដ្ឋាន អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍លំហូរទឹកប្រាក់រួមសង្ខេបបន្ថែមពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម			
		ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ ដុល្លារអាមេរិក)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ កាន់រៀល (កំណត់សម្គាល់ ៥)
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក		
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការវិនិយោគហិរញ្ញវត្ថុ		២១.៩២១.៤៥២	៩.៩០៥.៧៣២	៨៩.៦៣៦.៨១៧	៤០.៥៧៣.៨៧៨
ការទិញទ្រព្យនិងបរិក្ខារ	១០	(១៤.១៧៨.០៦៤)	(១១.៥៣១.២៧០)	(៥៧.៩៧៤.១០៤)	(៥៧.២៣២.០៨២)
ការទិញទ្រព្យសកម្មអរូបី	១១	(៩.០៩១.៩៨៥)	(១.២៧៤.២៤៣)	(៣៧.១៧៧.១២៧)	(៥.២១៩.២៩៩)
សាច់ប្រាក់បានពីការលក់ទ្រព្យនិងបរិក្ខារ		១៦៧.៩៨៧	១១៥.៥៦១	៦៨៦.៨៩៩	៤៧៣.៣៣៨
សាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(១.១៨០.៦១០)	(២.៧៨៥.២២០)	(៤.៨៦៧.៥២៥)	(១១.៤០៤.១៦៥)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់ភាគលាភ		(៣២.៧១៨.៨២៥)	(៨.៤១៨.២៧២)	(១៣៣.៧៨៧.២៧៥)	(៣៤.៤៨១.២៥២)
ការបង់ពន្ធលើការបង្កើនដើមទុននៅទីក្រុង		(៤៤៤.៧៩០)	-	(១.៨១៨.៧៥៦)	-
ការសងប្រាក់កម្ចី		(១៥៧.២១២.៨០០)	(២៨៥.៩០៤.៩៧០)	(៦៤២.៨៤៣.១៣៩)	(១.១៧១.០៦៦.៧៥៧)
សាច់ប្រាក់បានពីប្រាក់កម្ចី		៧០.២១៩.៤៩២	២១៤.៤៥៣.៥១៩	២៨៧.១២៧.៥០៣	៨៧៨.៤០១.៦១៤
ការសងបំណុលបន្ទាប់បន្សំ		-	(១១.៥២៤.៩៨២)	-	(៤៧.២០៦.៣២៦)
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ		៣៧.៦៧៧.៩៧៨	-	១៥៤.០៦៥.២៥២	-
សាច់ប្រាក់បានពីការបោះផ្សាយភាគហ៊ុន		៤.៣៤៤.៨៦៥	-	១៧.៧៦៦.១៥៣	-
សាច់ប្រាក់បានពីបុព្វលាភភាគហ៊ុន		១១.៧០៦.២១៥	-	៤៧.៨៦៦.៧១៣	-
ការទូទាត់បំណុលគតិសន្យា	១៨	(៨.៥៣០.៩៥៣)	(៨.១៤០.៩៦៦)	(៣៤.៨៨៣.០៦៧)	(៣៣.៣៤៥.៣៩៧)
សាច់ប្រាក់សុទ្ធ ប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន		(៧៤.៩៥៨.៨១៨)	(៩៩.៥៣៥.៦៧១)	(៣០៦.៥០៦.៦០៦)	(៤០៧.៦៩៨.១០៨)
ការកើនឡើងសាច់ប្រាក់ និងសាច់ប្រាក់សមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមូល		១៨០.២៤៩.១៣៦	៣៥៩.២៧៤.២៨០	៧៣៧.០៣៨.៧២១	១.៤៧១.៥៨៧.៤៥៤
នេះនឹងការិយបរិច្ឆេទ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		១.៤៩៨.៧២០.៤៥៧	១.៣០៥.៦៧១.៤០៩	៦.១០៧.២៥៥.៨៦២	៥.២៤៦.១៨៧.៧២១
		-	-	៣៩.៤៥០.៧៤៨	១០១.៨៥២.៣៦៧
សាច់ប្រាក់ និងសាច់ប្រាក់សមូល					
នេះនឹងការិយបរិច្ឆេទ	២៨	១.៦៧៨.៧៣៩.៥៩៣	១.៦៦៤.៩៤៥.៦៨៩	៦.៨៨៣.៧៧៥.៣៣១	៦.៨១៩.៦២៧.៥៤២

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបន្ថែមពេលនេះ ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុជាមធ្យមសង្ខេបបណ្តោះអាសន្ន នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

		នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩	នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ទ្រព្យសកម្ម					
សាច់ប្រាក់ ក្នុងដៃ	៦	៤៤៦.៤៧១.១០៦	៤១០.៩៥៥.៨៦៧	១.៨៣០.៥៣១.៥៣៥	១.៦៧៤.៦៤៥.១៥៨
ប្រាក់បញ្ញើ នៅធនាគារផ្សេងៗ	៧	៥៧៥.០៩៨.០០៥	៥៥៨.៦១២.៣៤០	២.៣៥៧.៩០១.៨២១	២.២៧៦.៣៤៥.២៨៦
កាតិសិ យោគហិរញ្ញប្បទាន	៨	៦២៩.៩៥៧.៤៥៣	៥២៧.៤៧៤.៩៧៦	២.៥៨២.៨២៥.៥៥៧	២.១៤៩.៤៦០.៥២៧
ឥណទាន និងបុរេប្រទាន - សុទ្ធ	៩	៣.៩៣៥.០១២.៨៩៧	៣.៦៨៦.៥៧៨.៩៤៣	១៦.១៣៣.៥៥២.៨៧៨	១៥.០២២.៨០៩.១៩៣
ទ្រព្យសកម្មផ្សេងៗ		១៧.៧៦១.៤៨៧	១៥.៦៦៧.៥៤០	៧២.៨២២.០៩៧	៦៣.៨៤៥.២២៦
ប្រាក់បញ្ញើតាមច្បាប់		៣៥២.៦៧២.៣០៨	៥៨៣.១៩៥.៧៤១	១.៤៤៥.៩៥៦.៤៦៣	២.៣៧៦.៥២២.៦៤៥
កាតិសិ យោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ		៩១.១១៥.៥៧១	៩១.១៣៥.៥៧១	៣៧៣.៥៧៣.៨៤១	៣៧១.៣៧៧.៤៥២
ទ្រព្យនិងធាតុបញ្ចូល	១០	៩២.២៧៧.៤៧៨	៩២.៩១១.៣៤៤	៣៧៨.៣៣៧.៦៦០	៣៧៨.៦១៣.៧២៨
ទ្រព្យសកម្មអរូបី	១១	១៤.២៨១.៣១៩	៧.៩១៥.៣៦២	៥៨.៥៥៣.៤០៨	៣២.២៥៥.១០០
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១២	២៧.៥៩៩.៧៨៣	២៨.៨៤៧.៨៥០	១១៣.១៥៩.១១០	១១៧.៥៥៤.៩៨៩
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	១៣	១៣.១០៦.៥៩១	១៤.០០៧.៧៤៣	៥៣.៧៣៧.០២៣	៥៧.០៨១.៥៥៣
ទ្រព្យសកម្មសរុប		៦.១៩៥.៣៥៣.៩៩៨	៦.០១៧.៣០៣.២៧៧	២៥.៤០០.៩៥១.៣៩៣	២៤.៥២០.៥១០.៨៥៧
បំណុលនិងមូលធន					
បំណុល					
ប្រាក់បញ្ញើពីធនាគារផ្សេងៗ និងស្ថាប័ន					
ហិរញ្ញវត្ថុផ្សេងៗ	១៤	៣៥៧.៥២៥.៥៥៨	២៧៤.២៧៧.៧២១	១.៤៦៥.៨៥៤.៧៨៨	១.១១៧.៦៨១.៧១៣
ប្រាក់បញ្ញើរបស់អតិថិជន	១៥	៤.០៣៦.៦៧៥.៥៨៨	៣.៩៨២.១៤៦.៥៥៩	១៦.៥៥០.៣៦៩.៩១១	១៦.២២៧.២៤៧.២២៨
បំណុលផ្សេងៗ		៦៤.០៧៩.៨២៤	៥៦.៥៩៧.៥៥១	២៦២.៧២៧.២៧៨	២៣០.៦៣៨.០២១
ប្រាក់កម្ចី	១៦	៤៤១.៨១០.៤០៣	៥១៨.០៦៨.១២៨	១.៨១១.៤២២.៦៥២	២.១១១.១២៧.៦២២
បំណុលបន្ទាប់បន្សំ	១៧	១៧៦.៩៨០.៥៥៨	១៣៩.៣០២.៥៨០	៧២៥.៦២០.២៨៨	៥៦៧.៦៥៨.០១៤
បំណុលពន្ធលើប្រាក់ចំណេញ	២៦(ក)	២០.២១៥.៥៥៩	២៩.១៧៥.៥៦០	៨២.៨៨៣.៧៥១	១១៨.៦៩០.៤០៧
បំណុលកតិសន្យា	១៨	២៧.២៨២.១០០	២៧.៧៨៩.១៦៨	១១១.៨៥៦.៦១០	១១៣.២៤០.៨៦០
អត្ថប្រយោជន៍និយោជិត	១៩	១៨.៨៦៣.៨៩៥	១៧.៦៦៧.៤៧៧	៧៧.៣៤១.៩៧០	៧១.៩៩៤.៩៦៩
បំណុលសរុប		៥.១៤៣.៤៣៣.៤៧៥	៥.០៤៥.០២៤.៧៤៤	២១.០៨៨.០៧៧.២៨៨	២០.៥៥៨.៤៧៥.៨៣៤
មូលធន					
ដើមទុន	២០	៤៣៣.១៦៣.០១៩	៤២៨.៨១៨.១៥៤	១.៧៧៥.៩៦៨.៣៧៨	១.៧៤៧.៤៣៣.៩៧៨
បុព្វលាភភាគហ៊ុន	២០	១១.៧០៦.២១៥	-	៤៧.៩៩៥.៤៨២	-
ទុនហ្សង់	២១	៥១០.៧៤១.៥៥៤	៤២៥.៧០៩.៦១២	២.១១៤.៣៥០.២៧៥	១.៧៥២.៣៦៨.៦៥៦
ប្រាក់ចំណេញរក្សាទុក		៩៦.៣០៩.៧៣៥	១១៧.៧៥០.៧៦៧	៣៧៤.៥៦០.០១០	៤៦២.២៣២.៣៨៩
មូលធនសរុប		១.០៨១.៨២០.៥២៣	៩៧២.២៧៨.៥៣៣	៤.៣១២.៨៧៤.១៤៥	៣.៩៦២.០៣៨.០២៣
បំណុលនិងមូលធនសរុប		៦.១៩៥.៣៥៣.៩៩៨	៦.០១៧.៣០៣.២៧៧	២៥.៤០០.៩៥១.៣៩៣	២៤.៥២០.៥១០.៨៥៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយផ្អែកសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹម			
		ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ ដុល្លារអាមេរិក)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ (កំណត់សម្គាល់ ៨)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ ពាន់រៀល (កំណត់សម្គាល់ ៨))
ចំណូលការប្រាក់គណនាដោយប្រើវិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាព	២២	៣៥៣.១៩៩.០៣០	៣៣៨.៥៥១.៣៥៨	១.៤៤៤.២៣០.៨៣៤	១.៣៨៦.៧០៦.៣៦២
ចំណាយការប្រាក់	២៣	(១០៤.៥០១.២២៩)	(១១០.២៨០.៩៦១)	(៤២៧.៣០៥.៥២៥)	(៤៥១.៧១០.៨១៦)
ចំណូលការប្រាក់សុទ្ធ		២៤៨.៦៩៧.៨០១	២២៨.២៧០.៣៩៧	១.០១៦.៩២៥.៣០៩	៩៣៤.៩៩៥.៥៤៦
ចំណូលកម្រៃនិងជើងសារ	២៤	៣១.៣៦០.០១១	៣៤៦.៩៩៤.៩៩០	១២៨.២៣១.០៨៥	១៤២.១២៩.១១១
ចំណាយកម្រៃនិងជើងសារ		(១.០១៩.៨៩៨)	(៣១៨.០៦៩)	(៤.១៧០.៣៦៣)	(១.៣០២.៨១១)
ចំណូលកម្រៃនិងជើងសារសុទ្ធ		៣០.៣៤០.១១៣	៣៤៦.៦៧៦.៩២១	១២៤.០៦០.៧២២	១៤០.៨២៦.៣០០
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃរបស់ឥណទាន និងបុរេប្រទានប្រាក់បញ្ញើនៅធនាគារផ្សេងៗនិងគណនី ត្រូវទទួលបានផ្សេងៗ	៩	(១៥.៥១៦.២៨៦)	(១៤.៩២៣.៩៨៥)	(៦៣.៤៥៦.០៩៣)	(៧៧.៥១២.៦៤៣)
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃរបស់កិច្ចសន្យា ក្រៅតារាងគុណ្យការ	៩	៨២.៩៨៧	(១២.៨៦៣)	៣៣៩.៣៣៤	(៥២.៦៨៧)
ឱនភាពនៃតម្លៃខាតបង់សុទ្ធ		(១៥.៤៣៣.២៩៩)	(១៤.៩៣៦.៨៤៤)	(៦៣.១១៦.៧៥៩)	(៧៧.៥៦៥.៣៣០)
ចំណូលសុទ្ធបន្ទាប់ពីសំវិធានធនសម្រាប់ឱនភាពនៃតម្លៃ		២៦៣.៦០៤.៦១៥	២៤៣.៧១៤.៩៧០	១.០៧៧.៨៧៨.២៧២	៩៩៨.២២៩.៥១៦
ចំណូលផ្សេងៗ		១១.០៣៤.២១០	១២.២០៣.៩៤៣	៤៥.១១៨.៨៨៥	៤៩.៩៨៧.៣៥១
ចំណាយផ្សេងៗទៅនិងរដ្ឋបាល	២៥	(១៥៣.៥០០.៣៣៣)	(១៤៨.៦៩០.១១៩)	(៦២៧.៦៦២.៨៦២)	(៦០៩.០៣៤.៧២៧)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		១២.៥៦៨.០៨៧	១០.៧១៧.៧៩៤	២៦.១៧០.៩០៨	៩០.១៤០.០៧៤
ចំណាយពន្ធលើប្រាក់ចំណេញ	២៦(ខ)	(២៤.៥៨២.៨៩៩)	(២២.៣៨០.៣៦២)	(១០០.៥១៩.៤៧៥)	(៩១.៦៦៩.៩៦៣)
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ		៩៦.៩៨៥.១៨៨	៨៨.៣៣៧.៤៣២	១៦.៦៥១.៤៣៣	(១.៥២៩.៨៨៩)
លទ្ធផលលម្អិតផ្សេងៗ៖					
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅចំណេញឬខាត៖					
ការវាស់វែងឡើងវិញនៃកាតព្វកិច្ចអត្ថប្រយោជន៍និយោជិត		(២៤៥.៨៥៨)	(១៨.៤២៥)	(១.០០៥.៣១៣)	(៧៥.៤៧៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	៤.០០៣.១៧៥	៦.០៨៣.៣០៤
លទ្ធផលលម្អិតផ្សេងៗសម្រាប់ក្នុងការិយបរិច្ឆេទ		(២៤៥.៨៥៨)	(១៨.៤២៥)	២.៩៩៧.៨៦២	៦.០០៧.៨៣១
លទ្ធផលលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទសរុប		៩៦.៧៣៩.៣៣០	៨៨.៣១៩.០០៧	១៩.៦៤៤.២៦៥	៥.៥៦៣.៣៥២
ប្រាក់ចំណេញដែលផ្តល់ជូនដល់៖					
ភាគហ៊ុនិករបស់ធនាគារ		៩៦.៩៨៥.១៨៨	៨៨.៣៣៧.៤៣២	១៦.៦៥១.៤៣៣	(១.៥២៩.៨៨៩)
លទ្ធផលលម្អិតសរុបដែលផ្តល់ជូនដល់៖					
ភាគហ៊ុនិករបស់ធនាគារ		៩៦.៧៣៩.៣៣០	៨៨.៣១៩.០០៧	១៩.៦៤៤.២៦៥	៥.៥៦៣.៣៥២

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយផ្អែកសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៩	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៩
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលការប្រាក់គណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព	២២	១១៨.៣៩១.៣៣២	១១៥.២៦៤.០៦៩	៤៨៥.៥១១.០០៣	៤៧៧.៤៨០.៥២១
ចំណាយការប្រាក់	២៣	(៣៤.៥៧៧.៦៥៩)	(៣៧.៨០២.៨៦០)	(១៤១.៨០៧.៥៨៩)	(១៥៦.៥៧៩.៩៨៩)
ចំណូលការប្រាក់សុទ្ធ		៨៣.៨១៣.៦៧៣	៧៧.៤៦១.២០៩	៣៤៣.៧០៣.៤១៤	៣២០.៩០០.៥៣២
ចំណូលកម្រៃនិងជើងសារ	២៤	១០.៥០៧.៧១០	១១.៦៥៧.២៥៧	៤៣.០៩១.១៤០	៤៨.៣០១.១៣៨
ចំណាយកម្រៃនិងជើងសារ		(៥០៩.៨៨២)	(១១៥.៧៩១)	(២.០៨៧.៩៦៤)	(៤៧៩.១៣៥)
ចំណូលកម្រៃនិងជើងសារសុទ្ធ		៩.៩៩៧.៨២៨	១១.៥៤១.៤៦៦	៤១.០០៣.១៧៦	៤៧.៨២២.០០៣
សំវិធានធនសម្រាប់ ការខាតបង់ឱនភាពនៃតម្លៃ របស់ ឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើ នៅធនាគារផ្សេងៗ និងគណនីត្រូវទទួលផ្សេងៗ	៩	(៧.៥០៤.៩៨៨)	(១០.៤៥៦.៧០១)	(៣០.៧៣៥.៩៦៣)	(៤២.៩៩៣.១៤៣)
សំវិធានធនសម្រាប់ ការខាតបង់ឱនភាពនៃតម្លៃរបស់កិច្ចសន្យាក្រៅតារាងតុល្យការ	៩	(១៥២.១០៦)	១៥.៥៨៧	(៦២០.៥៥១)	៦៣.១៦១
ឱនភាពនៃតម្លៃខាតបង់សុទ្ធ		(៧.៦៥៧.០៩៤)	(១០.៤៣១.១១៤)	(៣១.៣៥៦.៥១៤)	(៤២.៩២៩.៩៨២)
ចំណូលសុទ្ធបន្ទាប់ពីសំវិធានធនសម្រាប់ឱនភាពនៃតម្លៃ		៨៦.១៥៦.៤០៧	៧៨.៥៧១.៥៦១	៣១២.៣៤៦.០៧៦	៣២៥.៧៩២.៥៥៣
ចំណូលផ្សេងៗ		៣.០២៩.៨៩៣	៥.០៧៥.៦៣១	១២.៤៣៧.២៥៩	២០.៩៦០.៨៦៥
ចំណាយទូទៅនិងរដ្ឋបាល	២៥	(៤៨.៥២២.២៥៣)	(៤៩.៦៣៨.៦៧១)	(១៩៩.០៣៧.៣៦១)	(២០៥.៦៩៧.២៣១)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		៤០.៦៦២.០៤៧	៣៤.០០៨.៥២១	១៦៦.៧០៥.៩៧០	១៤១.០២៦.១៨៧
ចំណាយពន្ធលើប្រាក់ចំណេញ	២៦(ខ)	(៨.៣៤០.៦៩៥)	(៦.៧៦៨.១៩០)	(៣៤.២០២.៥៥២)	(២៨.០៩៧.១៩៧)
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ		៣២.៣២១.៣៥២	២៧.២៤០.៣៣១	១៣២.៥០៣.៤១៨	១១២.៩២៨.៩៩០
លទ្ធផលលម្អិតផ្សេងៗ៖					
<i>ភាគដែលនឹងមិនត្រូវបានបាត់បង់នៅឡើយវិញទៅចំណេញឬខាត</i>					
ការវាស់វែងឡើងវិញនៃភាគរូបិយអត្ថប្រយោជន៍និយោជិត		១៨២.០៦០	(១៨៨.៣៤៩)	៥៧៨.៥៥៦	(៧៦៧.៤០៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	១.២៤៥.១៩៩	២.៦៨៦.៤០៤
លទ្ធផលលម្អិតផ្សេងៗសម្រាប់ក្នុងការិយបរិច្ឆេទ		១៨២.០៦០	(១៨៨.៣៤៩)	១.៨២៣.៧៥៥	១.៩១៩.០០០
លទ្ធផលលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទសរុប		៣២.៥០៣.៤១២	២៧.០៥១.៩៨២	១៣៤.៣២៩.១៧៣	១១៥.៥៣៤.៣៩៤
ប្រាក់ចំណេញដែលផ្តល់ជូនដល់៖					
ភាគហ៊ុនិករបស់ធនាគារ		៣២.៣២១.៣៥២	២៧.២៤០.៣៣១	១៣២.៥០៣.៤១៨	១១២.៩២៨.៩៩០
លទ្ធផលលម្អិតសរុបដែលផ្តល់ជូនដល់៖					
ភាគហ៊ុនិករបស់ធនាគារ		៣២.៥០៣.៤១២	២៧.០៥១.៩៨២	១៣៤.៣២៩.១៧៣	១១៥.៥៣៤.៣៩៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដោយផ្សែងសន្ទុះបច្ចេកសាស្ត្របច្ចេកទេសសម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	ផ្តល់ជូនភាគហ៊ុនិករបស់ ធនាគារ									
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនប្រមូល		ចំណេញរក្សាទុក		សរុប	
	ទុន្ទាននៈធីត	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុន្ទាននៈធីត	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុន្ទាននៈធីត	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុន្ទាននៈធីត	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុន្ទាននៈធីត	ពាន់រៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី ១ខែមករាឆ្នាំ ២០២០	៤២៨.៨១៨.១៥៥	១.៧៤៧.៤៣៣.៩៧៨	-	-	៤២៥.៧០៩.៦១២	១.៧៥២.៣៦៨.៦៥៦	១១៧.៧៥០.៧៦៧	៤៦២.២៣២.៣៨៩	៩៧២.២៧៨.៥៣៣	៣.៩៦២.០៣៥.០២៣
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	៩៦.៥៥៥.៥៩៣	៣៩៤.៨១៥.៨២០	៩៦.៥៥៥.៥៩៣	៣៩៤.៨១៥.៨២០
លទ្ធផលលម្អិតផ្សេងៗ៖										
ការវាស់ស្ទង់ឡើងវិញនៃកាតព្វកិច្ចអត្ថប្រយោជន៍										
និយោជិត	-	-	-	-	-	-	(២៤៥.៨៥៨)	(១.០០៥.៣១៣)	(២៤៥.៨៥៨)	(១.០០៥.៣១៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	៤.០០៣.១៧៥	-	-	-	៤.០០៣.១៧៥
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	៤.០០៣.១៧៥	៩៦.៣០៩.៧៣៥	៣៩៣.៨១០.៥០៧	៩៦.៣០៩.៧៣៥	៣៩៧.៨១៣.៦៨២
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖										
ភាគលាភដែលបានបង់	-	-	-	-	-	-	(៣២.៧១៨.៨២៥)	(១៣៣.៧៨៧.២៧៥)	(៣២.៧១៨.៨២៥)	(១៣៣.៧៨៧.២៧៥)
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាដើមទុនបម្រុង	-	-	-	-	៦៧.៩២៤.៦០៣	២៧៧.៧៤៣.៧០២	(៦៧.៩២៤.៦០៣)	(២៧៧.៧៤៣.៧០២)	-	-
ការបោះផ្សាយភាគហ៊ុន	៤.៣៤៤.៨៦៥	១៧.៧៦៦.១៥៣	១១.៧០៦.២១៥	៤៧.៨៦៦.៧១៣	-	-	-	-	១៦.០៥១.០៨០	៦៥.៦៣២.៨៦៦
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	១៧.១០៧.៣៣៩	៦៩.៩៥១.៩០៩	(១៧.១០៧.៣៣៩)	(៦៩.៩៥១.៩០៩)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១០.៧៦៨.២៤៧	-	១២៨.៧៦៩	-	១០.២៨២.៨៣៣	-	-	-	២១.១៧៩.៨៤៩
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	៤.៣៤៤.៨៦៥	២៨.៥៣៤.៤០០	១១.៧០៦.២១៥	៤៧.៩៩៥.៤៨២	៨៥.០៣១.៩៤២	៣៥៧.៩៧៨.៤៤៤	(១១៧.៧៥០.៧៦៧)	(៤៨១.៤៨២.៨៨៦)	(១៦.៦៦៧.៧៤៥)	(៤៦.៩៧៤.៥៦០)
នាថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	៤៣៣.១៦៣.០១៩	១.៧៧៥.៩៦៨.៣៧៨	១១.៧០៦.២១៥	៤៧.៩៩៥.៤៨២	៥១០.៧៤១.៥៥៤	២.១១៤.៣៥០.២៧៥	៩៦.៣០៩.៧៣៥	៣៧៤.៥៦០.០១០	១.០៥១.៩២០.៥២៣	៤.៣១២.៨៧៤.១៤៥

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដោយផ្សែកសង្ខេបបន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	ផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ							
	ដើមទុន		ទុនបម្រុង		ចំណេញរក្សាទុក		សរុប	
	ទុណ្ឌរណធម៌ក	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុណ្ឌរណធម៌ក	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុណ្ឌរណធម៌ក	ពាន់រៀល (កំណត់សម្គាល់ ៥)	ទុណ្ឌរណធម៌ក	ពាន់រៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី ១ខែមករាឆ្នាំ ២០១៩	៣៩៥.២២៤.១០៥	១.៥៨៨.០១០.៤៥៤	៣៨៩.៧៣០.៩២៣	១.៥៧៦.៩៦០.១៨៨	៧៧.៩៩១.០១១	៣០២.៣៤៦.៥៤២	៨៦២.៩៤៦.០៣៩	៣.៤៦៧.៣១៧.១៨៤
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ (មិនបានធ្វើការត្រួតពិនិត្យ)	-	-	-	-	៨៤.៨៤៨.៤៣២	៣៤៧.៥៣៩.១៧៧	៤៣២.៤៣៦.៤៣២	៣៤៧.៥៣៩.១៧៧
លទ្ធផលលម្អិតផ្សេងៗ៖ (មិនបានធ្វើការត្រួតពិនិត្យ)								
ការវាស់វែងឡើងវិញនៃកាតព្វកិច្ចអត្ថប្រយោជន៍និយោជិត	-	-	-	-	(១៨.៤២៥)	(៧៥.៤៧៣)	(១៨.៤២៥)	(៧៥.៤៧៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៦.០៨៣.៣០៤	-	-	-	៦.០៨៣.៣០៤
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	-	-	-	៦.០៨៣.៣០៤	៨៤.៨៣០.០០៧	៣៤៧.៤៦៣.៧០៤	៤៤៤.៨៣០.០០៧	៣៤៣.៥៤៧.០០៨
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖(មិនបានធ្វើការត្រួតពិនិត្យ)								
ភាគលាភជាដើមទុន	៣៣.៥៩៤.០៤៩	១៣៧.៦០១.២២៥	-	-	(៣៣.៥៩៤.០៤៩)	(១៣៧.៦០១.២២៥)	-	-
ភាគលាភបានបង់	-	-	-	-	(៨.៤១៨.២៧២)	(៣៤.៤៨១.២៤២)	(៤២.៩១៨.២៧២)	(៣៤.៤៨១.២៤២)
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាដើមទុនបម្រុង	-	-	៤៣.៦៩៣.៣៧៧	១៧៨.៩៦៨.០៧២	(៤៣.៦៩៣.៣៧៧)	(១៧៨.៩៦៨.០៧២)	-	-
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិទៅជាប្រាក់ចំណេញរក្សាទុក	-	-	(៧.៧១៤.៦៨៧)	(៣១.៥៩៩.៣៥៤)	៧.៧១៤.៦៨៧	៣១.៥៩៩.៣៥៤	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣០.៨២៧.៤៨០	-	៣០.៣៩៩.០១៧	-	-	-	៦១.២២៦.៤៩៧
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	៣៣.៥៩៤.០៤៩	១៦៨.៤២៨.៧០៥	៣៥.៩៧៨.៦៩០	១៧៧.៧៦៧.៧៣១	(៧៧.៩៩១.០១១)	(៣១៩.៤៥១.១៨១)	(៤២.៩១៨.២៧២)	២៦.៧៤៥.២៥៥
នាថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩(មិនបានធ្វើការត្រួតពិនិត្យ)	<u>៤២៨.៨១៨.១៥៤</u>	<u>១.៧៥៦.៤៣៩.១៥៩</u>	<u>៤២៥.៧០៩.៦១៣</u>	<u>១.៧៦០.៨១១.២២៣</u>	<u>៨៤.៨៣០.០០៧</u>	<u>៣៣០.៣៥៩.០៦៥</u>	<u>៩៣៩.៣៥៧.៧៧៤</u>	<u>៣.៨៤៧.៦០៩.៤៤៧</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបន្លោះពេលនេះ ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍លំហូរទឹកប្រាក់ដោយផ្អែកសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹម			
		ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការត្រួតពិនិត្យ) ដុល្លារអាមេរិក	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការត្រួតពិនិត្យ) ពាន់រៀល (កំណត់សម្គាល់ ៥)
		ដុល្លារអាមេរិក	ដុល្លារអាមេរិក		
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		១២១.១៣៨.៤៩២	១០៧.២២៨.៧៩៤	៤៩៥.៣៣៥.២៩៥	៤៣៩.២០៩.១៤០
និយ័តភាពលើ៖		-	-	-	-
រំលស់លើទ្រព្យនិងបរិក្ខារ	១០	១៤.៣៨៥.១៥០	១៤.៣៨០.០៤១	៥៨.៧២០.៨៧៨	៥៨.៩០០.៦៤៨
រំលស់លើទ្រព្យសកម្មអរូបី	១១	២.៣៥២.០៥២	២.៤២៨.៩២៣	៩.៦១៧.៥០០	៩.៩៤៨.៨៦៩
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១២	៧.២៧៣.៩៨៤	៧.១៨៣.៦៩៧	២៩.៧៤៣.៣២១	២៩.៤២៤.៤២៣
និយ័តភាពលើទ្រព្យនិងបរិក្ខារ		១៨.៥៣៣	៤២.៨០៤	៧៥.៧៨១	១៧៥.៣២៥
និយ័តភាពលើទ្រព្យសកម្មអរូបី		២៨០.២៨៤	៣៧៤.៨៧១	១.១៥៦.០៨១	១.៥៣៥.៤៧២
សំវិធានធនលើខាតបង់ឱនភាពនៃតម្លៃ	៩	១៥.៤៣៣.២៩៩	១៨.៩៣៦.៨៤៨	៦៣.១០៦.៧៥៩	៧៧.៥៦៥.៣៣០
ចំណាយអត្ថប្រយោជន៍ពេលចូលនិវត្ត		១.១៦៥.០៣៧	១.៣៩៥.៥៤០	៤.៧៦៣.៨៣៥	៥.៧១៦.១៣២
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	១៩(គ)	៤.៧០៦.១២៥	១.៩៨៤.៩៦១	១៩.២៤៣.៣៤៥	៨.១៣០.៤០០
ចំណូលការប្រាក់សុទ្ធ		(២៤៨.៦៩៧.៨០១)	(២២៨.២៧០.៣៩៧)	(១.០១៦.៩២៥.៣០៩)	(៩៣៤.៩៩៥.៥៥៦)
(ចំណេញ)ខាតពីការលក់ទ្រព្យនិងបរិក្ខារ និងទ្រព្យសកម្មអរូបី		(១០៨.៥៦០)	១៥៨.២០០	(៤៥៣.៤៩៣)	៦៤៧.៩៨៧
(ចំណេញ)ខាតពីការប្តូររូបិយប័ណ្ណមិនទាន់បានទទួលស្គាល់		(៦៩.៦៨៥)	(៣១៧.៩២៤)	(២៨៤.៩៥២)	(១.៣០២.២៣២)
		(៨២.២៤៣.០០០)	(១៨៧.៩៩៤)	(៧៤៨.៤៤៥)	(១.៦៥៦.៨៧២)
បម្រែបម្រួលដើមទុនបង្វិល៖					
ឥណទាននិងបុរេប្រទាន		(២៦៣.៦៦៩.៩១២)	(១៣៦.៣៦១.៤៦៦)	(១.០៧៨.១៤៦.២៧០)	(៥៥៨.៥៣៦.៥៦៥)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		១៧៨.៥៥៩.៦៩៨	(២៨.២៨១.៣៤៨)	៧២៩.៧២១.១០៥	(១១៥.៨៤០.៤០១)
ប្រាក់បញ្ញើតាមច្បាប់		៤៧.៣៤២.២៨៩	(១៥.២០៥.៩០៩)	១៩៣.៥៧២.៦២០	(៦២.២៨៣.៤០៣)
ទ្រព្យសកម្មផ្សេងៗ		(២.៩៩៧.៦៦១)	៩៧១.១៧៧	(១២.២៥៧.៤៣៦)	៣.៩៧៧.៩៥១
ប្រាក់បញ្ញើរបស់អតិថិជន		៥៤.៥២៩.០២៩	៤៩៤.៥៦៦.៦៨៦	២២២.៩៦៩.២០០	២.០២៥.៧៤៥.១៤៦
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		៨៣.២៤៧.៨៣៧	(៣.១៤១.៨២៣)	៣៤០.៤០០.៤០៥	(១២.៨៦៨.៩០៧)
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ		៩៧៥.៩៦២	១.០៥៥.៦៥០	៣.៩៩០.៧០៩	៤.៣២៣.៩៤២
បំណុលផ្សេងៗ		១១៦.៣២.០២៦	៧.៤៦២.២៧៦	៤៧.៥៦៣.៣៤៤	៣០.៥៦៥.៤៨២
សាច់ប្រាក់សុទ្ធបានពីក្នុងប្រតិបត្តិការ		២៧.៣៩៦.២៦៨	២៤៦.៥៩១.៥៩៧	១១២.០២៣.៣៣៨	១.០១០.០៣៩.១៨៣
សកម្មភាពប្រតិបត្តិការបំណុល					
ចំណូលការប្រាក់បានទទួល		៣៥៤.០៩១.៤៦២	៣៣៨.០៥០.៥៦៩	១.៤៤៧.៨៧៩.៩៨៨	១.៣៨៤.៦៥៥.១៣១
ចំណាយការប្រាក់បានបង់		(១០៧.១៤៣.៨៩៧)	(១០៥.៤៩៧.៦៩៩)	(៤៣៨.១១១.៣៩៥)	(៤៣២.១១៨.៧៥៥)
ពន្ធលើប្រាក់ចំណូលបានបង់	២៦(ក)	(៣២.៦៤១.៧៤៨)	(១៥.៩២៦.៤២៤)	(១៣៣.៤៧២.១៤៨)	(៦៥២.៣៤៦.៣៣៣)
អត្ថប្រយោជន៍ពេលចូលនិវត្តបានបង់		(៩២.៧៩៦)	(១១៦.១៧៤)	(៣៧៩.៤៤៣)	(៤៧៥.៨៦៥)
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈបានបង់	១៩(ខ)	(២.០៨៤.៣៤៧)	(១.៣១២.៥៧៣)	(៨.៥២២.៨៩៥)	(៥.៣៧៦.២៩៩)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់	១៩(គ)	(៣៦៩០.៤៨៤)	(៣.១៦៤.៩៥០)	(១៥.០៩០.៣៨៩)	(១២.៩៦៣.៦៣៥)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		២៣៥.៨៣៤.៤៤៨	៤៥៨.៦២៤.៣៤២	៩៦៤.៣២៧.០៥៦	១.៨៧៨.៥២៥.៣០៧

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី

របាយការណ៍លំហូរទឹកប្រាក់ដោយផ្អែកសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹម			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ				
ការវិនិយោគហិរញ្ញវត្ថុ	២១.៩២១.៤៥២	៩.៩០៥.៧៣២	៨៩.៦៣៦.៨១៧	៤០.៥៧៣.៨៧៨
ការទិញទ្រព្យនិងបរិក្ខារ	១០ (១៣.៧៦០.១០២)	(១០.២១៧.៣៣៤)	(៥៦.២៦៥.០៥៧)	(៤១.៨៥០.២០០)
ការទិញទ្រព្យសកម្មរួម	១១ (៩.០០៤.៨៧៥)	(៩.៩៩៥.៥០៤)	(៣៦.៨២០.៩៣៤)	(៤០.៧៧.៥៨៤)
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ	២០.០០០	(៣.៩៦៩.៩២៣)	៨១.៧៨០	(១៦.២៦០.៨០៥)
សាច់ប្រាក់បានពីការលក់ទ្រព្យនិងបរិក្ខារ	១២១.៣៨០	១០១.៣៣៧	៤៩៦.៣២៣	៤១៥.០៧៦
សាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(៧០២.១៤៥)	(៥.១៧៥.៦៩២)	(២.៨៧១.០៧១)	(២១.១៩៩.៦៣៥)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ការទូទាត់ភាគលាភ	(៣២.៧១៨.៨២៥)	(៨.៤១៨.២៧២)	(១៣៣.៧៨៧.២៧៥)	(៣៤.៨៤១.២៤២)
ការសងប្រាក់កម្ចី	(១៤៦.៤៧៧.២១៧)	(២៦៨.៩៥៥.៨១០)	(៥៩៨.៩៥៥.៣៤០)	(១.១០១.៦៤២.៩៩៨)
សាច់ប្រាក់បានពីប្រាក់កម្ចី	៧០.២១៩.៤៩២	១៨៤.៣៣៦.៥៧០	២៨៧.១២៧.៥០៣	៧៥៥.០៤២.៥៩១
ការសងបំណុលបន្ទាប់បន្សំ	-	(១១.៥២៤.៩៨២)	-	(៤៧.២០៦.៣២៦)
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ	៣៧.៦៧៧.៩៧៨	-	១៥៤.០៦៥.២៥២	-
សាច់ប្រាក់បានពីការបោះផ្សាយភាគហ៊ុន	៤.៣៨៤.៨៦៥	-	១៧.៧៦៦.១៥៣	-
សាច់ប្រាក់បានពីបុព្វលាភភាគហ៊ុន	១១.៧០៦.២១៥	-	៤៧.៨៦៦.៧១៣	-
ការទូទាត់បំណុលកតិសន្យា	១៨ (៧.៨៨១.៧៧៤)	(៧.៦៩១.៩៨០)	(៣២.២២៨.៥៧៤)	(៣១.៥០៦.៣៥០)
សាច់ប្រាក់សុទ្ធ ប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន	(៦៣.១២៩.២៦៦)	(១១២.២៥៤.៤៧៤)	(២៥៨.១៣៥.៥៦៨)	(៤៥៩.៧៩៤.៣២៥)
ការកើនឡើងនៃសាច់ប្រាក់និងសាច់ប្រាក់សមូលសុទ្ធ				
	១៧២.០០៣.០៣៧	៣៤១.១៩៤.១៧៦	៧០៣.៣២០.៤១៧	១.៣៩៧.៥៣១.៣៤៧
សាច់ប្រាក់ និងសាច់ប្រាក់សមូលនាដើមការិយបរិច្ឆេទ	១.៤៥៩.៦១៣.៤៨៨	១.២៨៦.៩១៨.៩៧២	៥.៩៤៧.៩២៤.៨០១	៥.១៧០.៨៤០.៤២៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	៣៨.៣៨២.៣៧១	១០០.៣៧៩.៦៧៨
សាច់ប្រាក់ និងសាច់ប្រាក់សមូលនាចុងការិយបរិច្ឆេទ	២៨ ១.៦៣១.៦១៦.៤៨៥	១.៦៧៤.១១៣.១៤៨	៦.០២៤.៦៨៧.៥៥៩	៥.៣៧១.៣៩០.១៧៥

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩ ឆ្នាំ ២០២០ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១. ព័ត៌មានទូទៅ

មុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) គឺជាធនាគារមហាជន ទទួលខុសត្រូវមានកំរិត ដែលបង្កើតឡើងក្រោមច្បាប់ព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារឯក ទេស ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និង មានសាខាចំនួន ១៤ ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិ នៃ កម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជកម្ម សម្រាប់ រយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣។ អាជ្ញាប័ណ្ណរបស់ធនាគារ ត្រូវបានប្តូរសារជាថ្មីទៅជាអាជ្ញាប័ណ្ណ អចិន្ត្រៃយ៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦។

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារធ្វើប្រតិបត្តិការក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិ នៃកម្ពុជា ដោយផ្តោតជាពិសេសលើការផ្តល់ ឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតសម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាអាជីវករធុនតូច និង មធ្យម ព្រមទាំង សកម្មភាពអាជីវកម្មដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងនេះ។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ មានបុគ្គលិកចំនួន ១៣.៦៨៣ នាក់ (នាថ្ងៃទី៣១ ខែធ្នូ ២០១៩: ១៣.៦៥៥ នាក់)។

២. មូលដ្ឋានទូទៅនៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ត្រូវការរៀបចំឡើង ដោយអនុលោមតាមស្តង់ដាគណនេយ្យ អន្តរជាតិនៃ កម្ពុជា (“ស.គ.អ.ក”) ៣៤ (“របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន”)។ របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន មិនបាន រួមបញ្ចូលនូវព័ត៌មានទាំងមូលពេញលេញរបស់របាយការណ៍ហិរញ្ញវត្ថុ ស.វ.ហ.អ.ក។ ទោះជាយ៉ាងណាក្តី កំណត់សម្គាល់ពន្យល់បន្ថែមដែលបានជ្រើសរើសត្រូវបានរួមបញ្ចូលដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការ ទាំងឡាយដែលជាសារវន្តក្នុងការស្វែងយល់ពីការប្រែប្រួលក្នុងរបាយការណ៍ហិរញ្ញវត្ថុ ចាប់តាំងពីរបាយការណ៍ ហិរញ្ញវត្ថុនាការិយបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នរបស់ធនាគារ ត្រូវបានអនុម័ត និងផ្តល់សិទ្ធិផ្សាយដោយ ក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩ ២០២០ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២. មូលដ្ឋានទូទៅនៃការរៀបចំ (ត)

(ខ) រូបិយប័ណ្ណសម្រាប់ការវាស់វែង និងការបង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល។ ដោយសារ សម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និង កត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួន ផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណមុខងាររបស់សម្ព័ន្ធធនាគារ និងធនាគារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាបានឆ្លុះបញ្ចាំងពីធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និង កាលៈទេសៈរបស់សម្ព័ន្ធធនាគារ និងធនាគារ។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ សម្ព័ន្ធធនាគារ និងធនាគារ។ តួលេខទាំងអស់ ត្រូវបានកាត់ខ្ទង់ចំនួនមួយដុល្លារអាមេរិក ដែលជិតបំផុតឬលុះត្រាមានការបង្ហាញផ្សេងពីនោះ។

(គ) មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម

(i) ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាក្រុមហ៊ុនទាំងឡាយណាដែលសម្ព័ន្ធធនាគារមានអភិបាលភាព។ សម្ព័ន្ធធនាគារមានអភិបាលភាពលើក្រុមហ៊ុនមួយ នៅពេលដែលសម្ព័ន្ធធនាគារប្រឈម ឬ មានសិទ្ធិចំពោះផលអថេរពីការវិនិយោគជាមួយក្រុមហ៊ុន និងមានឥទ្ធិពលទៅលើផលទាំងនោះតាមរយៈសិទ្ធិអំណាចរបស់ខ្លួនក្នុងការដឹកនាំសកម្មភាពដែលពាក់ព័ន្ធរបស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នរួម គឺរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ដែលបានរៀបចំសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរួមបញ្ចូលគ្នាចាប់ពីកាលបរិច្ឆេទដែលអភិបាលភាព ត្រូវបានផ្ទេរទៅឲ្យសម្ព័ន្ធធនាគារ និងបញ្ឈប់ការរួមបញ្ចូលគ្នា ចាប់ពីកាលបរិច្ឆេទដែលអភិបាលភាពបានបញ្ចប់។

រាល់ប្រតិបត្តិការ និងសមតុល្យជាសារវន្តរវាងសម្ព័ន្ធធនាគារត្រូវបានលុបចោល ហើយរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នរួម ឆ្លុះបញ្ចាំងតែប្រតិបត្តិការខាងក្រៅតែប៉ុណ្ណោះ។ នៅពេលចាំបាច់ គោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានផ្លាស់ប្តូរដើម្បីធានាឲ្យបាននូវសង្គតិភាពជាមួយនឹងគោលនយោបាយដែលអនុវត្តដោយសម្ព័ន្ធធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩៩ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២. មូលដ្ឋានទូទៅនៃការរៀបចំ (ត)

(គ) មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម (ត)

(ii) ការផ្លាស់ប្តូរអត្ថប្រយោជន៍ម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដោយមិនផ្លាស់ប្តូរអភិបាលភាព

ប្រតិបត្តិការជាមួយអប្បបរមាភាគភាគកម្ម ដែលមិនធ្វើឲ្យមានការបាត់បង់អភិបាលភាព ត្រូវបានកត់ត្រាជាប្រតិបត្តិការមូលធន ដូចប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនក្នុងនាមជាម្ចាស់ដែរ។ ករណីមានការទិញពីអប្បបរមាភាគភាគកម្ម លម្អៀងរវាង តម្លៃតបស្នងដែលបានបង់ និងចំណែកពាក់ព័ន្ធនៃតម្លៃយោងទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានទិញ ត្រូវបានកត់ត្រាដកចេញពីមូលធន។ ករណីមានការលក់អប្បបរមាភាគភាគកម្ម លម្អៀងរវាងតម្លៃតបស្នងដែលបានទទួល និងចំណែកពាក់ព័ន្ធនៃតម្លៃយោងទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានលក់ ក៏ត្រូវកត់ត្រាក្នុងមូលធនដែរ។

(iii) ការលក់នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ

នៅពេលដែលសម្ព័ន្ធលែងមានអភិបាលភាព អត្ថប្រយោជន៍ដែលមាននៅក្នុងក្រុមហ៊ុនត្រូវបានវាស់វែងឡើងវិញទៅតាមតម្លៃសមស្រប នៅកាលបរិច្ឆេទដែលអភិបាលភាពបានបាត់បង់ ជាមួយនឹងការផ្លាស់ប្តូរនៃតម្លៃដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេលរួម។ តម្លៃសមស្របគឺជាតម្លៃយោងដំបូងសម្រាប់គោលបំណងគណនេយ្យជាបន្តបន្ទាប់ សម្រាប់អត្ថប្រយោជន៍ដែលត្រូវទទួលបានទុកជាសមាគម ការដាក់ទុនរួមគ្នា ឬទ្រព្យសកម្មហិរញ្ញវត្ថុ។ លើសពីនេះទៀត ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅការិយបរិច្ឆេទមុននៅក្នុងលទ្ធផលលម្អិតផ្សេងៗទាក់ទងនឹងអង្គភាពនោះ ត្រូវកត់ត្រាដូចករណីដែលសម្ព័ន្ធបានលក់ដោយផ្ទាល់នៃ ទ្រព្យសកម្ម ឬសងបំណុលដែលពាក់ព័ន្ធ។ វាអាចមានន័យថាចំនួនដែលបានទទួលនៅការិយបរិច្ឆេទមុននៅក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានចាត់ថ្នាក់ឡើងវិញទៅរបាយការណ៍ប្រាក់ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេលរួម។

(iv) ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ

ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរាយការណ៍តាមថ្លៃដើម ដកការខាតបង់ឱនភាពនៃតម្លៃបង្គុរនៅក្នុងរបាយការណ៍ដោយឡែកសង្ខេបចន្លោះពេលរបស់ធនាគារ។ នៅពេលលក់ការវិនិយោគនោះចេញវិញ តម្លៃលម្អៀងរវាងតម្លៃតបស្នងដែលបានមកពីការលក់ និងតម្លៃយោងរបស់វា ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល។

ចំនួនទឹកប្រាក់ដែលត្រូវទទួលបានពីក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលធនាគារមិនរំពឹងថានឹងសងត្រឡប់មកវិញនាពេលអនាគត ត្រូវបានចាត់ទុកជាផ្នែកមួយនៃការវិនិយោគរបស់ធនាគារនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩៩ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២. មូលដ្ឋានទូទៅនៃការរៀបចំ (ត)

(ឃ) ប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធនឹងអនាគត។ តាមនិយមន័យការប៉ាន់ស្មានគណនេយ្យនឹងកម្រស្មើនឹងលទ្ធផលជាក់ស្តែងដែលទាក់ទង។ ដើម្បីលើកកម្ពស់ខ្លឹមសារព័ត៌មាននៃការប៉ាន់ស្មានអថេរសំខាន់ៗមួយចំនួន ដែលត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផល និងក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានធ្វើការសាកល្បងសម្រាប់ភាពប្រែប្រួលទៅនឹងការផ្លាស់ប្តូរនៅក្នុងប៉ារ៉ាម៉ែត្រជាមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតដែលមានហានិភ័យជាសារវន្តក្នុងការបង្កឲ្យមានការកើតប្រូប្រាប្រជាសារវន្តទៅនឹងតម្លៃយោងនៃទ្រព្យសម្បត្តិ និងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់មានដូចខាងក្រោម៖

(i) ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានឥទ្ធិពលជាសារវន្ត លើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែកសង្ខេបបណ្តោះអាសន្ន ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ដូចខាងក្រោម។

- ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃម៉ូដែលអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ (SPPI) តាមបរិមាណប្រាក់ដើមដែលនៅជាប់ជំពាក់។
- ការកើនឡើងជាសារវន្តចំពោះហានិភ័យឥណទាន៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ ថាតើ ហានិភ័យឥណទានលើ ទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មាននាពេលអនាគតនៅក្នុងការវាស់វែងនៃ ឥណទានដែលរំពឹងថានឹងបាត់បង់ (ECL) និងការជ្រើសរើស និងការអនុម័តលើម៉ូដែលដែលប្រើដើម្បីវាស់វែង ECL។

(ii) ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន

- ឱនភាពនៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុនៅក្នុងម៉ូដែលនៃការវាស់វែង ការខាតបង់ឥណទានដែលរំពឹងទុក (ECL) រួមទាំងការបញ្ចូលព័ត៌មាននាពេលអនាគត។
- ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុជាមួយទិន្នន័យមិនអាចអង្កេតបានជាសារវន្ត។
- ការវាស់វែងនៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់៖ ការសន្មតដែលគណនាដោយផ្អែកលើមូលដ្ឋាននៃការគណនាតម្លៃ (Actuarial) ។
- ការទទួលស្គាល់ និងការវាស់វែងយថាភាព៖ ការសន្មតសំខាន់ៗអំពីលទ្ធភាព និងទំហំនៃលំហូរធនធាន។
- ឱនភាពនៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មានលំហូរទឹកប្រាក់ដែលអាចប្រមូលមកវិញបាន។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩១ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២. មូលដ្ឋានទូទៅនៃការរៀបចំ (ត)

(ឃ) ប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ (ត)

(ii) ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន (ត)

វិស័យក្បួនណា និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុកត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ច ដែលបានព្យាករណ៍មួយចំនួននៅក្នុងការិយបរិច្ឆេទរាយការណ៍ ។ ការផ្ទុះឡើងនៃ ល្បឿនវិស័យក្បួនណា (“កូវីដ-១៩”) បានរាលដាលលើប្រទេសចិនដ៏គោក កម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត ធ្វើឲ្យមានការរាំងស្ទះសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប (ផ.ស.ស) និងសូចនាករសំខាន់ផ្សេងៗត្រូវបានពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលប្រើប្រាស់ក្នុងការព្យាករណ៍ការខាតបង់ឥណទានរំពឹងទុក អ្នកគ្រប់គ្រងរំពឹងថាអាចមានខាតបង់ឥណទានរំពឹងទុកបន្ថែម ចំនួន ៩ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដោយផ្អែកទៅលើស្ថានភាពអនាគតដែលអាចកើតឡើង ដោយគិតពីភាពជាក់ស្តែង លក្ខខណ្ឌ និងការព្យាករណ៍នៃស្ថានភាពសេដ្ឋកិច្ចពេលអនាគត និង ព័ត៌មានដែលអាចប្រើប្រាស់បាននៅក្នុងការិយបរិច្ឆេទរាយការណ៍។

ការគណនាការខាតបង់ឥណទានរំពឹងទុកនៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនជាក់លាក់ជាសារវន្ត។ អ្នកគ្រប់គ្រងបានព្យាករណ៍ទៅលើផលប៉ះពាល់របស់វិស័យក្បួនណាទៅលើសម្ព័ន្ធនាគារ និងធនាគារ ប៉ុន្តែការព្យាករណ៍នេះអាចនឹងប្រែប្រួលជាសារវន្តពេលមានព្រឹត្តិការណ៍កើតឡើង។ ជាលទ្ធផល តួលេខនេះគួរតែមិនអាចយកជាការណែនាំជាក់លាក់ ឬការព្យាករណ៍នៃផលប៉ះពាល់ហិរញ្ញវត្ថុចុងក្រោយដែលបានរំពឹងទុកនោះទេ។ នៅពេលដែលផលប៉ះពាល់នោះកាន់តែមានសភាពធ្ងន់ធ្ងរ និងយូរជាងការរំពឹងទុក នោះនឹងបណ្តាលឲ្យមានផលប៉ះពាល់ទៅលើខាតបង់ឥណទានរំពឹងទុក ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់សម្ព័ន្ធនាគារ និងធនាគារ។

អត្ថប្រយោជន៍ពេលចូលនិវត្តន៍

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ចូលនិវត្តន៍អាស្រ័យលើកត្តាមួយចំនួន ដែលត្រូវបានកំណត់ដោយ អ្នកគ្រប់គ្រង ដោយប្រើការសន្មតមួយចំនួនដូចជាអត្រាកំណើនប្រាក់ខែ អត្រាលយបំពាក់ការងារ និងអត្រាមរណភាព។ ការសន្មតដែលត្រូវបានប្រើក្នុងការកំណត់ចំណាយសុទ្ធសម្រាប់អត្ថប្រយោជន៍ពេលចូលនិវត្តន៍ រួមមានអត្រាអប្បបរមា។ ការផ្លាស់ប្តូរណាមួយនៅក្នុងការសន្មតទាំងនេះ នឹងប៉ះពាល់ដល់តម្លៃនៃកាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍។

អត្ថមាននៃទីផ្សារសញ្ញាប័ណ្ណ និងមូលបត្របំណុលរដ្ឋាភិបាល អ្នកគ្រប់គ្រងបានប្រើអត្រាការប្រាក់បញ្ញើមានកាលកំណត់រយៈពេល ៦ឆ្នាំ ជាអត្រាអប្បបរមាដើម្បីកំណត់តម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគតប៉ាន់ស្មាន ដែលគេរំពឹងថានឹងត្រូវបានតម្រូវដើម្បីទូទាត់កាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍។

ធនាគារ អេស៊ីស៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩៩ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២. មូលដ្ឋានទូទៅនៃការរៀបចំ (ត)

(ឃ) ប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ (ត)

ពន្ធ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ននៃបទប្បញ្ញត្តិពន្ធដារ ដែលបានអនុម័តនាការបរិច្ឆេទ នៃការរាយការណ៍។ អ្នកគ្រប់គ្រងវាយតម្លៃតាមដំណាក់កាលនីមួយៗនូវជំហានក្នុងការប្រកាសពន្ធទាក់ទងទៅនឹងស្ថានភាពដែលបទប្បញ្ញត្តិស្តីពីពន្ធដារត្រូវអនុវត្តតាមការបកស្រាយ។ ការអនុវត្តនេះ បង្កើតនូវសំវិធានធននៅពេលសមស្របតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ជូនអាជ្ញាធរពន្ធ។

ទោះយ៉ាងណាក៏ដោយបទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលតាមដំណាក់កាលនីមួយៗ ហើយការកំណត់ចុងក្រោយនៃបំណុលពន្ធនឹងត្រូវធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យពីអាជ្ញាធរពន្ធដារ។ នៅពេលលទ្ធផលពន្ធចុងក្រោយនៃបញ្ហាទាំងនេះខុសគ្នាពីចំនួនដែលបានកត់ត្រាដំបូង ភាពខុសគ្នាទាំងនេះនឹងជះឥទ្ធិពលដល់បំណុលពន្ធនិងសមតុល្យក្នុងរយៈពេលដែលការកំណត់នោះត្រូវបានធ្វើឡើង។

៣. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យ ដែលបានអនុវត្តសម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នទាំងនេះមានលក្ខណៈដូចគ្នាទៅនឹងគោលនយោបាយគណនេយ្យ ដែលប្រើប្រាស់ក្នុង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់សម្ព័ន្ធធនាគារ និង ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែរ។

៤. ការប្តូរពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រា នាការបរិច្ឆេទរាយការណ៍។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្ន និងរបាយការណ៍លំហូរទឹកប្រាក់សង្ខេបបណ្តោះអាសន្ន ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យមនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩ ឆ្នាំ ២០២០ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៤. ការប្តូរពីដុល្លារអាមេរិកទៅជាប្រាក់រៀល (ត)

សម្ព័ន្ធធនាគារ និង ធនាគារ ប្រើប្រាស់អត្រាប្តូរប្រាក់ដូចខាងក្រោម៖

		អត្រានាកាលបរិច្ឆេទ	
		រាយការណ៍	អត្រាមធ្យម
ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	១ ដុល្លារអាមេរិក =	៤.១០០រៀល	៤.០៨៩រៀល
ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩	១ ដុល្លារអាមេរិក =	៤.០៩៦រៀល	៤.០៩៦រៀល
ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩	១ ដុល្លារអាមេរិក =	៤.០៧៥រៀល	៤.០៥២រៀល

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

៥. បម្រែបម្រួលតាមរដូវកាលនៃប្រតិបត្តិការអាជីវកម្ម

សកម្មភាពចម្បងរបស់សម្ព័ន្ធធនាគារ និងធនាគារ ជាទូទៅពាក់ព័ន្ធនឹងការផ្តល់សេវាធនាគារ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗ សេវាកម្មដើមសារមូលបត្រ ការបណ្តុះបណ្តាល និងការអប់រំ។ វាពុំមានបច្ច័យដែលនាំឲ្យមានបម្រែបម្រួលតាមរដូវកាលនៃប្រតិបត្តិការអាជីវកម្មជាសារវន្ត ដែលពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ចទាំងនេះទេ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៦. សាច់ប្រាក់ក្នុងដៃ

តាមរូបិយប័ណ្ណ៖

ជាប្រាក់ដុល្លារអាមេរិក

ជាប្រាក់រៀលខ្មែរ

ជាប្រាក់បាតថៃ

ជាប្រាក់អឺរ៉ូ

ជាប្រាក់ប័ណ្ណផ្សេងៗ

សម្ព័ន្ធធនាគារ				ធនាគារ			
នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
៣២៥.១៧៦.៣៤៦	៣២៨.១១២.៥៨៤	១.៣៣៣.២២៣.០១៩	១.៣៣៧.០៥៨.៧៨០	៣២៣.៣៧៧.៤៤៤	៣២៦.៤៨១.១៦៤	១.៣២៥.៨៤៧.៥២០	១.៣៣០.៤១០.៧៤៣
១០៤.៣១៥.៣២៤	៧៣.៨៣២.៩៣៨	៤២៧.៦៩២.៨២៨	៣០០.៨៦៩.២២២	១០៤.៣០៤.៨៦៩	៧៣.៨២៤.៤១៧	៤២៧.៦៤៩.៩៦៣	៣០០.៨៣៤.៤៩៩
១៥.៥៧០.២៨២	៩.៨២០.៤១៣	៦៣.៨៣៨.១៥៦	៤០.០១៨.១៨៣	១៣.៣៤៨.៣០០	៧.៨៤៦.៩១៣	៥៤.៧២៨.០៣០	៣១.៩៧៦.១៧០
២.៩៤៣.២៣២	១.៦៩៧.៨០៤	១២.០៦៧.២៥១	៦.៩១៨.៥៥១	២.៩៤១.១២៤	១.៦៤០.០៥៧	១២.០៥៨.៦០៨	៦.៦៨៣.២៣២
១០.៥៩០.៨១៩	៨.០៦៣.៤៩៩	៤៣.៤២២.៣៥៨	៣២.៨៥៨.៧៥៩	២.៤៩៩.៣៦៩	១.១៦៣.៣១៦	១០.២៤៧.៤១៤	៤.៧៤០.៥១៤
៤៥៨.៥៩៦.០០៣	៤២១.៥២៧.២៣៨	១.៨៨០.២៤៣.៦១២	១.៧១៧.៧២៣.៤៩៥	៤៤៦.៤៧១.១០៦	៤១០.៩៥៥.៨៦៧	១.៨៣០.៥៣១.៥៣៥	១.៦៧៤.៦៤៥.១៥៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៧. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

	សង្គ្រោះធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យជាមួយធនាគារក្នុងស្រុក៖								
ធនាគារជាតិនៃកម្ពុជា	២៦៥.៤១០.៨៤៦	៤៤៨.៥៩១.៩៩០	១.០៨៨.១៨៤.៤៦៩	១.៨២៨.០១២.៣៥៩	២៦៥.៤១០.៨៤៦	៤៤៨.៥៩១.៩៩០	១.០៨៨.១៨៤.៤៦៩	១.៨២៨.០១២.៣៥៩
ធនាគារផ្សេងៗ	៤៧.៣៩២.៤២៥	១.៥៧៩.៤៩២	១៩៤.៣០៨.៩៤២	៦.៤៣៦.៤៣០	៤៥.២២០.២៧២	៤៥២.២២៣	១៨៥.៤០៣.១១៥	១.៨២២.៨០៩
	៣១២.៨០៣.២៧១	៤៥០.១៧១.៤៨២	១.២៨២.៤៩៣.៤១១	១.៨៣៤.៤៤៨.៧៨៩	៣១០.៦៣១.១១៨	៤៤៩.០៤៤.២១៣	១.២៧៣.៥៨៧.៥៨៤	១.៨២៩.៨២៥.១៦៨
សមតុល្យជាមួយធនាគារនៅក្រៅប្រទេស៖								
ធនាគារឡាវ	២៨.៨៩០.៧៦៨	១៩.០៣៧.២៩៨	១១៨.៤៥២.១៤៩	៧៧.៥៧៦.៩៨៩	-	-	-	-
ធនាគារផ្សេងៗ	២៦៨.៩៩៦.៨៤៥	១១៩.១១១.៧០៧	១.១០២.៨៨៧.០៦៥	៤៨៥.៣៨០.២០៦	២៦៤.៨៣១.៥៥៦	១០៩.៦១៣.៣៦៨	១.០៨៥.៨០៩.៣៨០	៤៤៦.៦៧៤.៤៧៥
	២៩៧.៨៨៧.៦១៣	១៣៨.១៤៩.០០៥	១.២២១.៣៣៩.២១៤	៥៦២.៩៥៧.១៩៥	២៦៤.៨៣១.៥៥៦	១០៩.៦១៣.៣៦៨	១.០៨៥.៨០៩.៣៨០	៤៤៦.៦៧៤.៤៧៥
សំវិធានធនលើឱនភាពនៃតម្លៃខាតបង់	៦១០.៦៩០.៨៨៤	៥៨៨.៣២០.៤៨៧	២.៥០៣.៨៣២.៦២៥	២.៣៩៧.៤០៥.៩៨៤	៥៧៥.៤៦២.៦៧៤	៥៥៨.៦៥៧.៥៨១	២.៣៥៩.៣៩៦.៩៦៤	២.២៧៦.៥២៩.៦៤៣
	(៧៤៨.៦១០)	(៥៨៩.៩៥៦)	(៣.០៦៩.៣០២)	(២.៤០៤.០៧០)	(៣៦៤.៦៦៩)	(៤៥.២៤១)	(១.៤៩៥.១៤៣)	(១៨៤.៣៥៧)
	៦០៩.៩៤២.២៧៤	៥៨៧.៧៣០.៥៣១	២.៥០០.៧៦៣.៣២៣	២.៣៩៥.០០១.៩១៤	៥៧៥.០៩៨.០០៥	៥៥៨.៦១២.៣៤០	២.៣៥៧.៩០១.៨២១	២.២៧៦.៣៤៥.២៨៦
ប្រាក់បញ្ញើរយៈពេលខ្លី	៦០៩.០៤៦.៤៦៩	៥៨៧.៧៣០.៥៣១	២.៤៩៧.០៩០.៥២៣	២.៣៩៥.០០១.៩១៤	៥៧៥.០៩៨.០០៥	៥៥៨.៦១២.៣៤០	២.៣៥៧.៩០១.៨២១	២.២៧៦.៣៤៥.២៨៦
ប្រាក់បញ្ញើរយៈពេលវែង	៨៩៥.៨០៥	-	៣.៦៧២.៨០០	-	-	-	-	-
	៦០៩.៩៤២.២៧៤	៥៨៧.៧៣០.៥៣១	២.៥០០.៧៦៣.៣២៣	២.៣៩៥.០០១.៩១៤	៥៧៥.០៩៨.០០៥	៥៥៨.៦១២.៣៤០	២.៣៥៧.៩០១.៨២១	២.២៧៦.៣៤៥.២៨៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៧. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ (ត)

ក) តាមប្រភេទគណនី

	សង្កេតធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
សមតុល្យជាមួយធនាគារក្នុងស្រុក៖								
គណនីចរន្ត	២៦៦.៦១០.៨៩៧	៤៤៩.០៤៤.២១៣	១.០៩៣.១០៤.៦៧៨	១.៨២៩.៨៥៥.១៦៨	២៦៦.៦១០.៨៩៧	៤៤៩.០៤៤.២១៣	១.០៩៣.១០៤.៦៧៨	១.៨២៩.៨៥៥.១៦៨
ប្រាក់បញ្ញើមានកាលកំណត់	៤៦.១៩២.៣៧៤	១.១២៧.២៦៩	១៨៩.៣៨៨.៧៣៣	៤.៥៩៣.៦២១	៤៤.០២០.២២១	-	១៨០.៤៨២.៩០៦	-
	៣១២.៨០៣.២៧១	៤៥០.១៧១.៤៨២	១.២៨២.៤៩៣.៤១១	១.៨៣៤.៤៤៨.៧៨៩	៣១០.៦៣១.១១៨	៤៤៩.០៤៤.២១៣	១.២៧៣.៥៨៧.៥៨៤	១.៨២៩.៨៥៥.១៦៨
សមតុល្យជាមួយធនាគារនៅប្រទេស៖								
គណនីចរន្ត	៨៧.៣៤៤.៨៣៦	១៣៧.៣១៣.២៤៤	៣៥៨.១១៣.៨២៨	៥៥៩.៥៥១.៤៦៩	៥៣.៥៨៦.២២១	១០៨.៧៧៧.៦០៨	២១៩.៧០៣.៥០៦	៤៤៣.២៦៨.៧៥៣
គណនីសន្សំ	៥៣៣.២០៧	៨៣៥.៧៦១	២.១៨៦.១៤៩	៣.៤០៥.៧២៦	៥៣៣.២០៧	៨៣៥.៧៦០	២.១៨៦.១៤៩	៣.៤០៥.៧២៦
ប្រាក់បញ្ញើមានកាលកំណត់	២១០.០០៩.៥៧០	-	៨៦១.០៣៩.២៣៧	-	២១០.៧១២.១២៨	-	៨៦៣.៩១៩.៧២៥	-
	២៩៧.៨៨៧.៦១៣	១៣៨.១៤៩.០០៥	១.២២១.៣៣៩.២១៤	៥៦២.៩៥៧.១៩៥	២៦៤.៨៣១.៥៥៦	១០៩.៦១៣.៣៦៨	១.០៨៥.៨០៩.៣៨០	៤៤៦.៦៧៤.៤៧៩
	៦១០.៦៩០.៨៨៤	៥៨៨.៣២០.៤៨៧	២.៥០៣.៨៣២.៦២៥	២.៣៩៧.៤០៥.៩៨៤	៥៧៥.៤៦២.៦៧៤	៥៥៨.៦៥៧.៥៨១	២.៣៥៩.៣៩៦.៩៦៤	២.២៧៦.៥២៩.៦៤៣
សំវិធានធនលើឱនភាពនៃតម្លៃខាតបង់	(៧៤៨.៦១០)	(៥៨៩.៩៥៦)	(៣.០៦៩.៣០២)	(២.៤០៤.០៧០)	(៣៦៤.៦៦៩)	(៤៥.២៤១)	(១.៤៩៩.១៤៣)	(១៨៤.៣៥៧)
	៦០៩.៩៤២.២៧៤	៥៨៧.៧៣០.៥៣១	២.៥០០.៧៦៣.៣២៣	២.៣៩៥.០០១.៩១៤	៥៧៥.០៩៨.០០៥	៥៥៨.៦១២.៣៤០	២.៣៥៧.៩០១.៨២១	២.២៧៦.៣៤៥.២៨៦

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៧. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ (ត)

ខ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
គណនីចរន្ត	គ្មាន	គ្មាន	គ្មាន	គ្មាន
គណនីសន្សំ	០,០០%-០,៥០%	០,០០%-០,៥០%	០,០០%	០,០០%-០,៥០%
ប្រាក់បញ្ញើមានកាលកំណត់	០,១២%-៦,៥០%	១,០០%-៨,២៥%	០,១២%-៣,៣០%	១,០០%-៨,២៥%

ធនាគារ អេស៊ីប៊ីជាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៨. ការវិនិយោគហិរញ្ញវត្ថុ

កំណត់សម្គាល់		សម្ព័ន្ធធនាគារ				ធនាគារ			
		នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
		(កំណត់សម្គាល់ ៤)				(កំណត់សម្គាល់ ៤)			
មូលប័ត្រភាគហ៊ុនដែលមិនបានចុះបញ្ជី - ដោយផ្ទៃដើម៖									
ក្រុមហ៊ុន Credit Bureau Holding (Cambodia) Ltd	(ក)	១៥៣.៥២៩	១៥៣.៥២៩	៦២៩.៤៦៩	៦២៥.៦៣១	១៥៣.៥២៩	១៥៣.៥២៩	៦២៩.៤៦៩	៦២៥.៦៣១
ការវិនិយោគហិរញ្ញវត្ថុសរុបនៅតម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ									
		១៥៣.៥២៩	១៥៣.៥២៩	៦២៩.៤៦៩	៦២៥.៦៣១	១៥៣.៥២៩	១៥៣.៥២៩	៦២៩.៤៦៩	៦២៥.៦៣១
គ្មានឈ្មោះក្នុងបញ្ជី៖									
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបានជាមួយធនាគារជាតិនៃកម្ពុជា	(ខ)	៦២៩.៨០៣.៩២៤	៥២៧.៣២១.៤៤៧	២.៥៨២.១៩៦.០៨៨	២.១៤៨.៨៣៤.៨៩៦	៦២៩.៨០៣.៩២៤	៥២៧.៣២១.៤៤៧	២.៥៨២.១៩៦.០៨៨	២.១៤៨.៨៣៤.៨៩៦
ការវិនិយោគហិរញ្ញវត្ថុសរុបនៅក្នុងតម្លៃដករំលស់									
		៦២៩.៨០៣.៩២៤	៥២៧.៣២១.៤៤៧	២.៥៨២.១៩៦.០៨៨	២.១៤៨.៨៣៤.៨៩៦	៦២៩.៨០៣.៩២៤	៥២៧.៣២១.៤៤៧	២.៥៨២.១៩៦.០៨៨	២.១៤៨.៨៣៤.៨៩៦
		៦២៩.៩៥៧.៤៥៣	៥២៧.៤៧៤.៩៧៦	២.៥៨២.៨២៥.៥៥៧	២.១៤៩.៩៦០.៥២៧	៦២៩.៩៥៧.៤៥៣	៥២៧.៤៧៤.៩៧៦	២.៥៨២.៨២៥.៥៥៧	២.១៤៩.៩៦០.៥២៧

- (ក) នេះតំណាងឲ្យការវិនិយោគមូលធនរបស់ធនាគារនៅក្នុង Credit Bureau Holding (Cambodia) Ltd. (“CBC”) ដោយផ្ទាល់ ៥% និងដោយប្រយោល ១% តាមរយៈ សមាគមធនាគារនៅកម្ពុជា (“ABC”)។
- (ខ) ធនាគារបានដាក់មូលបត្រអាចជួញដូរបាន ដែលមានទឹកប្រាក់ចំនួន ១៥.៣៩៨.១៧១ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៖ ៣៦.៨៩៩.០៨០ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃ កម្ពុជា ជាទ្រព្យបញ្ចាំសម្រាប់ទូទាត់។ មូលបត្រអាចជួញដូរបានផ្សេងទៀតមានទឹកប្រាក់ចំនួន ៦១៤.៤០៥.៧៥៣ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៖ ៤៩០.៤២២.៣៦៧ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃ កម្ពុជា ក្នុងគោលបំណងរកចំណូលការប្រាក់។ មូលបត្រអាចជួញដូរបានមានរយៈពេលមិនលើសបីខែ ។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ធនាគារមិនទាន់បានប្រើឥណទានវិបារូបន៍នេះនៅឡើយទេ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣៩ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៩. ឥណទាន និងបុរេប្រទាន - សុទ្ធ

	សង្ខេបធនាគារ											
	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		
	តម្លៃយោងដុល ដុល្លារអាមេរិក	សិវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សិវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ពាន់រៀល	សិវិធានធន ECL ពាន់រៀល	តម្លៃយោង ពាន់រៀល	តម្លៃយោងដុល ពាន់រៀល	សិវិធានធន ECL ពាន់រៀល	តម្លៃយោង ពាន់រៀល
							(កំណត់សម្គាល់ ៨)	(កំណត់សម្គាល់ ៨)	(កំណត់សម្គាល់ ៨)	(កំណត់សម្គាល់ ៨)	(កំណត់សម្គាល់ ៨)	(កំណត់សម្គាល់ ៨)
សេវាឥណទានខ្នាតតូច	២.១១៨៦៥១.៥៩៨	២០.២៦១.៧៣៣	២.០៩៨៣៨៩.៨៦៥	២.០០៨៣៦៩.២៥៨	៩.៨៦៣.៥៧៣	១.៩៩៨.៩០៥.៦៨៥	៨៦៨៦.៨៧១.៥៥២	៨៣.០៧៣.១០៥	៨៦០៣.៣៩៨.៤៤៧	៨.១៨៤.១០៤.៧២៦	៣៨.៥៦៤.០៦០	៨.១៤៥.៥៤០.៦៦៦
ឥណទានគេហដ្ឋានបុគ្គលិក	២៨.៨៣០.៤៩៧	៧០.០២៦	២៨.៧៦០.៤៧១	៣៣.១៨០.១១១	៩១៦.៤៩០	៣២.២៦៣.៦២១	១១៨.២០៥.០៣៨	២៨៧.១០៧	១១៧.៩១៧.៩៣១	១៣៥.២០៨.៩៥២	៣.៧៣៤.៦៩៧	១៣១.៤៧៤.២៥៥
ឥណទានគេហដ្ឋានសាធារណៈ	១៣៧.៨០០.៤២៩	១.២៦៥.៤៣៨	១៣៦.៥៣៤.៩៩១	១៥០.១១១.៧៥៧	២៦៤.៨៦២	១៤៩.៨៤៦.៨៩៥	៥៦៤.៩៨១.៧៥៩	៥.១៨៨.២៩៦	៥៥៩.៧៩៣.៤៦៣	៦១១.៧០៥.៤១០	១.០៧៩.៣១៣	៦១០.៦២៦.០៩៧
ឥណទានបុគ្គលិក	២០១.៣៦៥.៩២១	៣៦៣.៤៥៧	២០១.០០២.៤៦៤	១៦៩.៣៤៩.៤៦៧	៨៧០.៩៧៣	១៦៨.៤៧៤.៨៩៤	៨២៥.៦០០.២៧៦	១.៤៩០.១៧៤	៨២៤.១១០.១០២	៦៩០.០៩៩.០៧៨	៣.៥៤៩.២១៥	៦៨៦.៥៤៩.៨៦៣
ឥណទានវិប្បដ្ឋាន	៤០.៤៧៦.៣៧៣	៣៥១.៤៦៣	៤០.១២៤.៩១០	៤៧.៩៣១.៨៦៥	៨៤៧.០០៩	៤៧.០៨៤.៨៥៦	១៦៥.៩៥៣.១២៩	១.៤៤០.៩៩៨	១៦៤.៥១២.១៣១	១៩៥.៣២២.៣៥០	៣.៤៥១.៥៦២	១៩១.៨៧០.៣៨៨
ឥណទានកែលម្អគេហដ្ឋាន	៥៤២.៩១៨.៩៨	៣៦៥.៤២៦	៥៣.៩២៦.៤៧២	៧៤.៨៣៧.៥៧៩	២១៩.៩៨៦	៧៤.៦១៧.៥៩៣	២២២.៥៩៦.៧៨២	១.៤៩៨.២៤៧	២២១.០៩៨.៥៣៥	៣០៤.៩៦៣.១៣៤	៨៩៦.៤៤៣	៣០៤.០៦៦.៦៩១
ឥណទានផ្ទាល់ខ្លួននិងអ្នកប្រើប្រាស់ផ្សេងៗ	១៤០.៣៣៨.៣១១	១.១២០.៥០០	១៣៩.២១៧.៨១១	១១៩.៧៤៥.៧៩០	៣៥៦.៤៣៧	១១៩.៣៨៩.៣៥២	៥៧៥.៣៨៧.០៧៥	៤.៥៩៤.០៥០	៥៧០.៧៩៣.០២៥	៤៨៧.៩៦៤.០៩៤	១.៤៥២.៤៨០	៤៨៦.៥១១.៦១២
ប័ណ្ណឥណទាន	១៩.៧៤៤.១០០	១.១០៥.៥២៩	១៨៦.៣៨៥.៧១	១៦.៨៩១.២៣៧	៧៦៧.៣១៨	១៦.១២៣.៩១៩	៨០.៩៥០.៨១០	៤.៥៣៦.៦៦៩	៧៦.៤១៨.១៤១	៦៨.៨៣១.៧៩១	៣.១២៦.៨២១	៦៥.៧០៤.៩៧០
ឥណទានពាណិជ្ជកម្ម	៨.៩៦៥.៨៦៥	១៤៦.២៩	៨.៩៥០.៨៣៦	១២.៤៦២.៣៨៥	៧២.២៥៥	១២.៣៩០.១៣០	៣៦.៧៥៤.៤០៧	៥៩.៩៧៩	៣៦.៦៩៨.៤២៨	៥០.៧៤៤.២១៩	២៩៤.៤៣៩	៥០.៤៨៩.៧៨០
ឥណទានឆ្នើម	៣១.៤១៤.៨៦៨	២៩៥.២១៦	៣១.១២៣.២៥២	៣៨.៧៣១.៣១៧	៣៨២.៥២៥	៣៤.៩០៦.០៦១	១២.៨១១.៥៧១	១.២១០.៣៨៦	១២.៧៦០.៥៣៣	១៥.៧៨៣.១១៧	១៥.៥៨៧.៩១៨	១៥២.២៤២.១៩៩
ឥណទានខ្នាតមធ្យម	១.៣៦២.១២២.១៤២	១៦៦.៣៨.៩០៦	១.៣៤៥.៤៨៣.៦៣៦	១.២០៧.៨៥២.៨០៩	១៥.៨៣៨.៨៦៦	១.១៩២.០១៣.៩១៣	៥.៥៨៤.៧០០.៧៨២	៦៨.២១៩.៥១៤	៥.៥១៦.៤៨១.៦៨	៤.៩២២.០០០.១៩៧	៦៤.៥៤៣.៥១១	៤.៨៤៧.៤៥៦.៦៩៤
	៤.១៤៤.០០៥.២០២	៤១.៨៥២.៣២៣	៤.១០២.១៥២.៨៧៩	៣.៨៧៩.៤៦៣.៨៧៤	៣៣.៤៤៣.០៥៥	៣.៨៤៦.០២០.៥១៩	១៦.៩៩០.៨២១.៣២៩	១៧១.៥៩៤.៥២៥	១៦.៨១៨.៨២៦.៨០៤	១៥.៨០៨.៨១៤.០៦៨	១៣៦.២៨០.៤៩៩	១៥៦.៧២.៥៣៣.៦១៥

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣៩ និង ៩៩ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៩. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

	ធនាគារ											
	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ពាន់រៀល (កំណត់សម្គាល់ ៥)	សំវិធានធន ECL ពាន់រៀល (កំណត់សម្គាល់ ៥)	តម្លៃយោង ពាន់រៀល (កំណត់សម្គាល់ ៥)	តម្លៃយោងដុល ពាន់រៀល (កំណត់សម្គាល់ ៥)	សំវិធានធន ECL ពាន់រៀល (កំណត់សម្គាល់ ៥)	តម្លៃយោង ពាន់រៀល (កំណត់សម្គាល់ ៥)
សេវាឥណទានខ្នាតតូច	១.៩៦៥.១៨០.៧៥៦	១៦.៥២៦.៧៥១	១.៩៨១.៧០៧.៥០៧	១.៩៦៥.៥១៣.៥៩០	៨.៣៥៧.២៤៩	១.៩៧៣.៨៧០.៨៣៩	៨.០៥៧.២៤១.១០០	៦៧.៣៤៩.៦៧៩	៧.៩៨៩.៨៩១.៤២១	៧.៩៩៧.៨៩២.២៧៩	៣៤.០៥៥.៧៩០	៧.៩៦៣.៨៣៧.០៨៩
ឥណទានគេហដ្ឋានបុគ្គលិក	២.៨៦៧.៣០៧.៧៣	៦៩.៨៩៦	២.៨៦៧.៣៧៧.៦២៦	៣.២៩៩.៥៧៧.៧៣	៩១៦.៣១៤	៣.២០៧.៩៨៤.០៤៤	១១៧.៥៥៩.៥៩៩	២៨៦.៥៧៤	១១៧.២៧៧.៣០៥	១៣៤.៤៥៧.៧៧៥	៣.៧៣៣.៩៨០	១៣០.៧២៣.៧៩៥
ឥណទានគេហដ្ឋានសាធារណៈ	១.៣៧៣.៩៩៧.៩៩៥	១.២៦៤.៩៩៦	១.៣៦៦.២៦២.៩៩១	១.៤៩៩.៥៨៥.៨៣៨	២៦៤.៥៩៩	១.៤៩៧.១២១.២៤៣	៥៦៣.៣៣៩.១៦០	៥.១៨៦.២៧៩	៥៥៨.១៥២.៨៨១	៦១១.១៩២.២៩០	១.០៧៨.២២៥	៦១០.១១៤.០៦៥
ឥណទានបុគ្គលិក	១.៩៥២.៥៥៦.៥៤៤	៣៥០.៦៣៥	១.៩៥៨.៩០៧.១៧៩	១.៦៣២.២៧៩.២២៤	៨៤៨.៣៤៦	១.៦២៣.៧៩៥.៥៧០	៨០០.៥៨៨.១៨១	១.៤៣៧.៦០៤	៧៩៩.១១០.៥៧៧	៦៦៥.១៥៣.៧៩០	៣.៤៥៧.០១០	៦៦១.៦៩៦.៧៨០
ឥណទានធិបតីបុគ្គលិក	៤០.០៦៦.៥៧២	៣៥១.២៧២	៤០.៤១៧.៨៤៤	៤៧.៩៣១.៨៦៥	៨៤៧.០០៩	៤៧.០៨៨.៨៧៤	១៦៤.២៧២.៩៩៥	១.៤៤០.២១៥	១៦២.៨៣២.៧៣០	១៩៥.៣២២.៣៤០	៣.៤៥១.៥៦២	១៩១.៨៧០.៧៨៨
ឥណទានកែលម្អគេហដ្ឋាន	៥១.៣៨៦.៨៥៦	៣២៤.៩១៤	៥១.៧១១.៧៧០	៧៣.១១៤.៥៨៥	២១៣.៤២៣	៧២.៩០១.១៦២	២១០.៦៨៦.១១០	១.៣៣២.១៤៧	២០៩.៣៥៣.៩៦៣	២៩៧.៩៨១.៩៣៤	៨៦.៦៩៩	២៩៧.០៧២.២៣៥
ឥណទានផ្ទាល់ខ្លួននិងអ្នកប្រើប្រាស់ផ្សេងៗ	១.៣៨២.០២៧.០១	១.០៣០.៨៧១	១.៣៨៣.០៥៧.៨៨១	១.៤៨០.៨៨៤.៤៤៤	៤៨១.០៧២	១.៤៨១.៩៦៥.៥១៦	៥៦៦.៦៣១.០៧៤	៤២២.៥៧០	៥៦២.៤០៤.៥០៤	៤៨២.៥១៤.៤០៩	១.៩៦០.៣៦៦	៤៨០.៦៥៥.០៤២
ប័ណ្ណឥណទាន	១.៩៧៤.៤១០	១.១០៥.៥២៩	១.៩៨០.៩១៥.៩២៩	១.៩៨១.១២៣.៧៧	៧៦៧.៣១៨	១.៩៨១.៨៩១.០៨៥	៨០.៩៥០.៨១០	៤៥៣.៦៦៩	៧៦.៨១៤.១៤១	៦៨៨.៣១៧.៩១១	៣.១២៦.៨២១	៦៨.៧០៤.៩៧០
ឥណទានពាណិជ្ជកម្ម	៨.៩៦៥.៥៦៥	១៤៦.២៩៩	៨.៩៨០.៨៦៤.៨៦៤	១.២៤៦.២៣៨	៧២២.៥៥៥	១.២៣៩.០១៣	៣៦.៧៤៨.៤០៧	៥៩.៩៧៩	៣៦.៦៩៤.៤២៨	៥០.៧៤៤.២១៩	២៩៤.៨៣៩	៥០.៨៤៩.២៥៨
ឥណទានឃ្លីល	៣១.៤១៨.៤៦៨	២៩៥.២១៦	៣១.៧១៣.៦៨៤	៣៨.៧៣១.៣១៧	៣៨២.៥២៦	៣៨.១០៦.០៦១	១២៨.៨១៤.៧១៩	១.២១០.៣៨៦	១២៧.៦០៥.៣៣៣	១៤៧.៨៣០.១១៧	១៥.៥៨៧.៩១៨	១៤២.២៤២.១៩៩
ឥណទានខ្នាតមធ្យម	១.៣៥៦.៤៩៩.៦៥៧	១៦.៥៥៥.៥៤១	១.៣៧៣.០៥៥.១៩៨	១.២០១.១៦១.៣៨៧	១៦.២៥២.៥៦៥	១.១៨៤.៩០៨.៨២២	៥៥៦.១៦៨.៤៩២	៦៧.៨៣៦.៧១៧	៥៥៨.៣៨១.៨៧៥	៤៨៨.៤៧៣.៦៤២	៦៦.២២៩.២០២	៤៨២.៨៥០.៣៤៥
	៣.៩៧២.៧៩៣.០៩៧	៣៧.៧៨០.២០០	៣.៩៣៥.០១២.៨៩៧	៣.៧១៩.៤២៤.៣៨៥	៣២.៨៤៥.៨០២	៣.៦៨៦.៥៧៨.៩៤៣	១៦.២៨៨.៤៥១.៦៩៧	១៥៤.៨៩៨.៨១៩	១៦.១៣៣.៥៥២.៨៧៨	១៥.១៥៦.៦៥៤.២០៦	១៣៣.៨៤៥.០១២	១៥.០២២.៨០៩.១៣៣

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៩. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

ការវិភាគឥណទាន និងបុរេប្រទានជាចំនួនដុល្លារតាមឥណ្ឌូប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
មិនលើសពី១ឆ្នាំ	១.១២៩.៤៨១.៣០៩	១.១០៩.៣០២.៤៣៤	៤.៦៣០.៨៧៣.៣៦៧	៤.៥២០.៨០៧.៤១៩	១.០៤៣.៩៩៥.៥៣១	១.០២៨.២៥០.៥៤០	៤.២៨០.៣៨១.៦៧៧	៤.១៩០.១២០.៩៥១
លើស១ឆ្នាំ ប៉ុន្តែមិនលើសពី ៣ឆ្នាំ	១.៥៧២.៣៧៣.៤៩៩	១.៤៨៥.៤១៥.០៧១	៦.៤៥៦.៧៣១.៣៤៦	៦.០៥៣.០៦៦.៤១៤	១.៥១៥.០២២.៨៩០	១.៤២៦.៨០៤.៨៦២	៦.២១១.៥៩៣.៨៤៩	៥.៨១៤.២២៩.៨១៣
លើស៣ឆ្នាំ ប៉ុន្តែមិនលើសពី ៥ឆ្នាំ	៩៨៣.២២៥.៦០០	៩៣៣.០៥៨.៤៤២	៤.០៣១.២២៤.៩៦០	៣.៨០២.២១៣.១៥១	៩៦១.៩៦៨.៦៦៥	៩១៣.០៨៧.៣៤១	៣.៩៤៤.០៧១.៥២៧	៣.៧២០.៨៣០.៩១៥
លើសពី៥ឆ្នាំ	៤៥៨.៩២៤.៧៩៤	៣៥១.៦៨៧.៦២៨	១.៨៨១.៥៩១.៦៥៦	១.៨៣៣.១២៧.០៨៤	៤៥១.៨០៦.០១១	៣៥១.២៨១.៦០២	១.៨៥២.៤០៤.៦៤៤	១.៨៣១.៤៧២.៥២៦
	<u>៤.១៤៤.០០៥.២០២</u>	<u>៣.៨៧៩.៤៥៦.៥៧៥</u>	<u>១៦.៩៩០.៤២១.៣២៩</u>	<u>១៥.៨០៨.៨១៤.០៦៨</u>	<u>៣.៩៧២.៧៩៣.០៩៧</u>	<u>៣.៧១៩.៤២៤.៣៤៥</u>	<u>១៦.២៨៨.៤៥១.៦៩៧</u>	<u>១៥.១៥៦.៦៥៤.២០៦</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៩. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

សម្រាប់ការិយបរិច្ឆេទ ធនាគារ និងសម្ព័ន្ធុធនាគារបានទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃដូចខាងក្រោម៖

	សម្ព័ន្ធុធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹម			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក (មិនបានធ្វើការ ត្រួតពិនិត្យ)	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក (មិនបានធ្វើការ ត្រួតពិនិត្យ)	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃលើ៖								
ឥណទាន និងបុរេប្រទាន	១៩.៥៧២.២៥៥	២០.០៤០.៣៤៥	៨០.០៣០.៩៥១	៨២.០៨៥.២៥៣	១៥.១៨៥.៣៥៣	១៨.៤១៤.៩០៩	៦២.០៩២.៩០៨	៧៥.៤២៧.៤៦៧
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	១៥៨.៨៨៤	៤៥៦.៣៥៦	៦៤៩.៦៧៧	១.៨៦៩.២៣៤	៣១៩.៦៥១	១២៦.៤៨៧	១.៣០៧.០៥៣	៥១៨.០៩១
គណនីត្រូវទទួលផ្សេងៗ	១៧.៣៥១	៣៨២.៨៨២	៧០.៩៤៨	១.៥៦៧.០៥៦	១១.២៨២	៣៨២.៥៨៩	៤៦.១៣២	១.៥៦៧.០៨៥
	១៩.៧៤៨.៤៩០	២០.៨៧៩.៥៨៣	៨០.៧៥១.៥៧៦	៨៥.៥២១.៥៤៣	១៥.៥១៦.២៨៦	១៨.៩២៣.៩៨៥	៦៣.៤៤៦.០៩៣	៧៧.៥១២.៦៤៣
កិច្ចសន្យាក្រៅតារាងតុល្យការ	(៣៤.៤២៦)	(១៩៨.៣៣៩)	(១៤០.៧៦៨)	(៨១២.៣៩៧)	(៨២.៩៨៧)	១២.៨៦៣	(៣៣៩.៣៣៤)	៥២.៦៨៧
	១៩.៧១៤.០៦៤	២០.៦៨១.២៤៤	៨០.៦១០.៨០៨	៨៤.៧០៩.១៤៦	១៥.៤៣៣.២៩៩	១៨.៩៣៦.៨៤៨	៦៣.១០៦.៧៥៩	៧៧.៥៦៥.៣៣០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៩. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
សំវិធានធនសម្រាប់ ការខាតបង់ ឱនភាពនៃតម្លៃលើ៖								
ឥណទាន និងបុរេប្រទាន	៨.០៤៣.៣៧១	១០.៦៧០.៧៨៦	៣២.៩៥៨.៥១៨	៤៣.៩៣២.៤០៩	៧.៤៥៦.៦៣៩	១០.០០៦.៣៨៨	៣០.៥៣៦.៥៦៩	៤១.១៨៧.៩៧០
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	(១០៨.៣២៩)	១២៦.៨៩១	(៤៤១.៣៥៤)	៥២៧.៦៥៣	៤៤.១៣៧	៦០.១១៤	១៨២.១២៩	២៤៧.៨២០
គណនីត្រូវទទួលផ្សេងៗ	៧.៤៥២	៣៨០.១៩៨	៣០.៥៣០	១.៥៥៧.៣៤៨	៤.២១២	៣៨០.១៩៩	១៧.២៦៥	១.៥៥៧.៣៥៣
	៧.៩៩២.៤៩៤	១១.១៧៧.៨៧៥	៣២.៥៤៧.៦៩៤	៤៦.០១៧.៤១០	៧.៥០៥.៩៨៨	១០.៤៤៦.៧០១	៣០.៧៣៥.៩៦៣	៤២.៩៩៣.១៤៣
កិច្ចសន្យាក្រៅតារាងគុណប្រការ	១៥២.១០៣	(១៥.៥៨៧)	៦២០.៨៣០	(៦៨.២៣១)	១៥២.១០៦	(១៥.៥៨៧)	៦២០.៥៥១	(៦៣.១៦១)
	៨.១៤៤.៥៩៧	១១.១៦២.២៨៨	៣៣.១៦៨.៥២៤	៤៥.៩៤៩.១៧៩	៧.៦៥៨.០៩៤	១០.៤៣១.១១៤	៣១.៣៥៦.៥១៤	៤២.៩២៩.៩៨២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៩. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

បម្រែបម្រួលការខាតបង់ ឱនភាពនៃតម្លៃសម្រាប់ការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹម			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
នាដើមការិយបរិច្ឆេទ	៣៣.៤៤៣.០៥៥	៣៤.១៨៨.៣៣០	១៣៦.២៨០.៤៤៩	១៣៨.៤៦២.៧៣៧	៣២.៨៤៥.៤០២	៣២.៨៤៥.៦៧៣	១៣៣.៨៤៥.០១២	១៣១.៨៦៥.៧៩១
សំវិធានធនកិច្ចសន្យាក្រៅតារាងគុណ្យការ	(២០៧.៤៧៩)	(២៨៨.៤៩៨)	(៨៥០.៦៦៤)	(១.១៨១.៦៨៩)	(៦៥៥.៨២២)	(២៨៨.៤៩៨)	(២.៦៨៨.៨៧០)	(១.១៨១.៦៨៩)
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃ								
សម្រាប់ការិយបរិច្ឆេទ	១៩.៥៧២.២៥៥	២០.០៤០.៣៤៥	៨០.០៣០.៩៥១	៨២.០៨៥.២៥៣	១៥.១៨៥.៣៥៣	១៨.៤១៤.៩០៩	៦២.០៩២.៩០៨	៧៥.៤២៧.៤៦៧
លុបចេញពីបញ្ជីសម្រាប់ការិយបរិច្ឆេទ	(១០.៩១៦.២៨៨)	(២៣.១៤៨.៨៧៥)	(៤៤.៦៣៦.៧០៣)	(៩៤.៨១៧.៧៩២)	(៩.៦៤៥.៣៣៨)	(២១.៨៤៣.៩៨៩)	(៣៩.៤៣៩.៧៨៨)	(៨៩.៤៧២.៩៨០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៣៩.២២០)	(៦៣.៦៥៧)	(១៦០.៣៦៩)	(២៦០.៧៤០)	៥០.៦០៥	(៤៦.៦២១)	២០៦.៩២៥	(១៩០.៩៥៩)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	៩៣០.៨៦១	១.៥៧២.៦៦៥	-	-	៨៨២.៦៣២	២.៦៧០.០៨៨
នាចុងការិយបរិច្ឆេទ	៤១.៨៥២.៣២៣	៣០.៧២៧.៦៤៥	១៧១.៥៩៤.៥២៥	១២៥.៨៦០.៤៣៤	៣៧.៧៨០.២០០	២៩.០៨១.៤៧៤	១៥៤.៨៩៨.៨១៩	១១៩.១១៧.៧១៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៩. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
នាដើមការិយបរិច្ឆេទ	៤០.៩១២.៧៨៥	២៧.៨២៣.១៦៨	១៦៧.៤៥៦.០៣០	១១៣.១២៩.០០១	៣៦.៨៩៥.៥៩៤	២៦.២៧៧.៩៤៣	១៥១.០១៣.៦៦៥	១០៦.៨៤៦.១១៦
សំវិធានធនកិច្ចសន្យាក្រៅតារាងតុល្យការ	-	-	(១.៤៥៥)	(២២.៥០៤)	-	-	(៤.៥៩២)	(២២.៥០៤)
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃ								
សម្រាប់ការិយបរិច្ឆេទ	៨.០៤៣.៣៧១	១០.៦៧០.៧៨៦	៣២.៩៥៨.៥១៨	៤៣.៩៣២.៤០៩	៧.៤៥៦.៦៣៩	១០.០០៦.៣៨៨	៣០.៥៣៦.៥៦៩	៤១.១៨៧.៩៧០
លុបចេញពីបញ្ជីសម្រាប់ការិយបរិច្ឆេទ	(៧.០៨៩.០៤៩)	(៧.៧២៥.៦៦៣)	(២៩.០១០.០៨៦)	(៣២.០១៤.៤៧៣)	(៦.៥៥០.១១៨)	(៧.២០១.២៨២)	(២៦.៨០២.០០៥)	(២៩.៨៤៧.៨៧៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១៤.៧៨៤)	(៤០.៦៤៦)	(៦០.៥៩៦)	(១៦៧.០៣៩)	(២១.៩១៥)	(១.៥៧៥)	(៨៩.១៧៣)	(៧.៥៣៣)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	២៥២.១១៣	១.០០៣.០៤០	-	-	២៤៤.៣៥៥	៩១១.៥៤៥
នាចុងការិយបរិច្ឆេទ	៤១.៨៥២.៣២៣	៣០.៧២៧.៦៤៥	១៧១.៥៩៤.៥២៥	១២៥.៨៦០.៤៣៤	៣៧.៧៨០.២០០	២៩.០៨១.៤៧៤	១៥៤.៨៩៨.៨១៩	១១៩.១១៧.៧១៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១០. ទ្រព្យ និង បរិក្ខារ

ក្នុងអំឡុងដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារបានទិញ ទ្រព្យ និង បរិក្ខារ ដែលមានទឹកប្រាក់ចំនួន ១៤.១៧៨.០៦៤ ដុល្លារ អាមេរិក និង ១៣.៧៦០.១០២ ដុល្លារអាមេរិក និង ចំណាយលើរំលស់ដែលមានទឹកប្រាក់ចំនួន ១៥.៨៦០.១៩៥ ដុល្លារអាមេរិក និង ១៤.៣៨៥.១៥០ ដុល្លារអាមេរិក ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងដោយឡែកសង្ខេបបណ្តោះអាសន្ន។

១១. ទ្រព្យសកម្មអរូបី

ក្នុងអំឡុងដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារបានទិញទ្រព្យសកម្មអរូបី ដែលមានទឹកប្រាក់ចំនួន ៩.០៩១.៩៨៥ ដុល្លារអាមេរិក និង ៩.០០៤.៨៧៥ ដុល្លារអាមេរិក និងចំណាយរំលស់ ដែលមានទឹកប្រាក់ចំនួន ២.៥៩៥.៨៣៩ ដុល្លារអាមេរិក និង ២.៣៥២.០៤២ ដុល្លារអាមេរិក ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងដោយឡែកសង្ខេបបណ្តោះអាសន្ន។

១២. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៣១.១៣០.៨៨៦	៣២.៥៦៩.៤៥៧	១២៧.៦៣៦.៦៣៣	១៣២.៧២០.៥៣៧	២៧.៥៩៩.៧៨៣	២៨.៨៤៧.៨៥០	១១៣.១៥៩.១១០	១១៧.៥៥៤.៩៨៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១២. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (ត)

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ និងរថយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន ។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
នាដើមការិយបរិច្ឆេទ/ការកែតម្រូវអនុវត្ត ដំបូងនៃ								
សហអភិ ១៦	៣២.៥៦៩.៤៥៧	៣០.៦២១.៨៣៨	១៣២.៧២០.៥៣៧	១២៣.០៣៨.៥៤៥	២៨.៨៤៧.៨៥០	២៦.៨៨៩.៩៦១	១១៧.៥៥៥.៩៨៩	១០៨.០៤៣.៨៨៧
ការទិញបន្ថែមសម្រាប់ក្នុងការិយបរិច្ឆេទ	៦.៨៦៧.៨១៦	១០.៧៤២.១៧១	២៨.០៨២.៥០០	៤៣.៩៩៩.៩៣២	៦.៣៣៨.៧៦៧	១០.០៧៩.៨៤៧	២៥.៩១៩.២១៨	៤១.២៨៧.០៥៣
រំលស់សម្រាប់ការិយបរិច្ឆេទ	(៧.៩១០.៩៩៩)	(៨.២៨៩.៣៩៧)	(៣២.៣៤៨.០៧៥)	(៣៣.៩៥៣.៣៧០)	(៧.២៧៣.៩៨៤)	(៧.១៨៣.៦៩៧)	(២៩.៧៤៣.៣២១)	(២៩.៤២៤.៤២៣)
ការបញ្ចប់ភតិសន្យាជួលសម្រាប់ការិយបរិច្ឆេទ	(៤២៨.៤៦៣)	(៥៤៤.១៨១)	(១.៧៥១.៩៨៥)	(២.២២៨.៩៦៥)	(៣១១.៧៧៦)	(៥៤៤.១៨១)	(១.២៧៤.៨៥២)	(២.២២៨.៩៦៥)
លម្អៀងពីអត្រាប្តូររូបិយ	៣៣.០៧៥	៤៩៨.៥២០	១៣៥.២៤៤	២.០៤១.៩៣៨	(១.០៧៤)	៩២០០	(៤.៣៩២)	៣៧.៦៧៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	៧៩៨.៤១២	២.៣៨៨.៥០៣	-	-	៧០៧.៤៦៨	២.០៩៧.៣៩៣
នាចុងការិយបរិច្ឆេទ	៣១.១៣០.៨៨៦	៣៣.០២៨.៩៥១	១២៧.៦៣៦.៦៣៣	១៣៥.២៨៦.៥៨៣	២៧.៥៩៩.៧៨៣	២៩.២៥១.១២៩	១១៣.១៥៩.១១០	១១៩.៨១២.៦២៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១២. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (ត)

សម្ព័ន្ធធនាគារ និងធនាគារជួលការិយាល័យ និងរថយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន ។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩
	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
នាដើមការិយបរិច្ឆេទ/ការកែតម្រូវអនុវត្ត								
ដំបូងនៃ ស.ហ.អ.ក ១៦	៣១.៤២៣.៣២១	៣២.៣២៧.៤៧៥	១២៨.៦១៥.៦៥៣	១៣១.៤៤៣.៥១៣	២៧.៧៧៨.២៣០	២៨.៥៦១.២១២	១១៣.៦៩៦.២៩៥	១១៦.១២៩.៨៨៨
ការទិញបន្ថែមសម្រាប់ក្នុងការិយបរិច្ឆេទ	២.៦២៩.៦២១	៣.៤៣៥.៨០៥	១០.៧៧៧.៩៥០	១៤.២៨៨.៤១០	២.៥២៦.៥២៦	៣.២២៣.០៤០	១០.៣៥៣.៨៣៨	១៣.៣៦៦.១៣៥
រំលស់សម្រាប់ការិយបរិច្ឆេទ	(២.៦៧៨.៥៨៦)	(៣.០៤០.៩៥២)	(១០.៩៨៤.១៣៣)	(១២.៥៨១.៧០២)	(២.៤៦១.២៩៥)	(២.៤០២.៧៩៩)	(១០.០៩៣.១១២)	(៩.៩៥៦.៦០៦)
ការបញ្ចប់ភតិសន្យាជួលសម្រាប់ការិយបរិច្ឆេទ	(២៥០.១៧៧)	(៩៣.៨៣០)	(១.០២៤.០៤៣)	(៣៩៥.១៣៦)	(២៤៤.៥១០)	(៩៣.៨៣០)	(១.០០០.២០៥)	(៣៩៥.១៣៦)
លម្អៀងពីអត្រាប្តូរប្រាក់	៦.៧០៧	៤០០.៤៥៣	២៧.៥៨៣	១.៥៩០.២៥៥	៨៣២	(៣៦.៤៩៤)	៣.៣៩០	(១៤៨.៣៨៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	២២៣.៦២៣	៩៨១.២៥៣	-	-	១៩៨.៩០៤	៨១៦.៧២៦
នាចុងការិយបរិច្ឆេទ	៣១.១៣០.៨៨៦	៣៣.០២៨.៩៥១	១២៧.៦៣៦.៦៣៣	១៣៥.២៨៦.៥៨៣	២៧.៥៩៩.៧៨៣	២៩.២៥១.១២៩	១១៣.១៥៩.១១០	១១៩.៨១២.៦២៤

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៣. ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មពន្ធពន្យារ	២៥.០៧៩.៣១៩	២៨.៧០១.៤៧៣	១០២.៨២៥.២០៨	១១៦.៩៥៨.៥០២	២៣.៨៥៩.០៦២	២៧.៥៣៨.១៦៥	៩៧.៨២២.១៥៤	១១២.២១៨.០២៣
បំណុលពន្ធពន្យារ	(១១.៩២៤.៧៣៤)	(១៣.៨៨៧.១១៩)	(៤៨.៨៩១.៤០៩)	(៥៦.៥៩០.០០៤)	(១០.៧៥២.៤៧១)	(១៣.៥៣០.៤២២)	(៤៤.០៨៥.១៣១)	(៥៥.១៣៦.៤៧០)
	១៣.១៥៤.៥៨៥	១៤.៨១៤.៣៥៤	៥៣.៩៣៣.៧៩៩	៦០.៣៦៨.៤៩៨	១៣.១០៦.៥៩១	១៤.០០៧.៧៤៣	៥៣.៧៣៧.០២៣	៥៧.០៨១.៥៥៣

បម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារសម្រាប់ការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ គិតត្រឹម			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	១៤.៨១៤.៣៥៤	១១.៦១៦.១០៥	៦០.៣៦៨.៤៩៨	៥៦.៦៧៣.៥១០	១៤.០០៧.៧៤៣	១០.៩៣៣.២៥៨	៥៧.០៨១.៥៥៣	៥៣.៩២៩.៨៣១
(ដកចេញ)កត់ត្រាជាបន្តក្នុងរបាយការណ៍ចំណេញឬខាត	(១.៦៥៧.៥៦២)	៣.១៨៨.២៥៤	(៦.៧៧៧.៧៧០)	១៣.០៥៩.០៨៩	(៩០១.១៥២)	២.៥៨៤.៤២៤	(៣.៦៨៤.៨១២)	១០.៥៨៥.៤០០
លម្អៀងពីការប្តូររូបិយប័ណ្ណ	(២.២០៧)	១.៤៦៤	៣៤៣.០៧៥	៩១២.០៥២	-	-	៣៤០.២៨២	៨៥២.៧៩៤
នាចុងការិយបរិច្ឆេទ	១៣.១៥៤.៥៨៥	១៤.៨០៥.៨២៣	៥៣.៩៣៣.៧៩៩	៦០.៦៤៤.៦៥១	១៣.១០៦.៥៩១	១៣.៥១៧.៦៨២	៥៣.៧៣៧.០២៣	៥៥.៣៦៨.៤២៥

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានកាត់កងនៅពេលមានសិទ្ធិអនុវត្តតាមច្បាប់ដើម្បីកាត់កងទ្រព្យសកម្មពន្ធប្រចាំឆ្នាំ និងបំណុលពន្ធប្រចាំឆ្នាំ និងនៅពេលដែលពន្ធពន្យារពាក់ព័ន្ធទៅនឹងអាជ្ញាធរសារពើពន្ធដដែល។

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៣. ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ (ត)

បម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារសម្រាប់ការិយបរិច្ឆេទ មានដូចខាងក្រោម៖ (ត)

	សម្ព័ន្ធបទដ្ឋាន				បទដ្ឋាន			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩
	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ (ដកចេញ)កត់ត្រាជាបន្តកក្កឹងរបាយការណ៍	១៤.៩៦២.០០២	១២.៦១៥.៤៥៧	៦១.២៣៩.៤៧៤	៥១.២៩៤.៤៤៨	១៤.៤២៥.៣៨៤	១១.៥៣៦.៧៣៤	៥៩.០៤៣.០៩៧	៥៦.៩០៨.៣៦០
ចំណេញឬខាត	(១.៨០៥.២១០)	២.១៨៨.៩០២	(៧.៣៨០.៦១៧)	៨.៩៨៩.៧២៧	(១.៣១៨.៧៩៣)	១.៩៨០.៩៤៨	(៥.៣៩០.០៤០)	៨.១២៨.៤៤៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	(២.២០៧)	១.៤៦៤	៧៤.៩៤២	៣៦០.៤៧៦	-	-	៨៣.៩៦៦	៣៣១.៦១៨
នាចុងការិយបរិច្ឆេទ	១៣.១៥៤.៥៨៥	១៤.៨០៥.៨២៣	៥៣.៩៣៣.៧៩៩	៦០.៦៤៤.៦៥១	១៣.១០៦.៥៩១	១៣.៥១៧.៦៨២	៥៣.៧៣៧.០២៣	៥៥.៣៦៨.៤២៥

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៤. ប្រាក់បញ្ញើពីធនាគារផ្សេងៗ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
គណនីចរន្ត	១៥៦.០៣០.៦៨០	១០៣.៤៣៣.៥៨៥	៦៣៩.៧២៥.៧៨៨	៤២១.៤៩១.៨៥៩	១៥៧.៨៥៣.៦៦៤	១០៨.៦៦៤.៥៨៤	៦៤៧.២០០.០២២	៤៤២.៨០៨.១៨០
គណនីសន្សំ	៦៣.៥១៧.២៥២	៤៧.៧៣៩.៩១៦	២៦០.៤២០.៧៣៣	១៩៤.៨៤០.១៥៨	៦២.៦៤៧.២២៥	៤៦.៤៦៥.៧២៣	២៥៦.៨៥៣.៦២៣	១៨៩.៣៤៧.៨២១
ប្រាក់បញ្ញើមានកាលកំណត់	១៥៤.៩៩៥.៦៥៨	១៣៤.០០១.៦៤៤	៦៣៥.៣១៤.០៩៨	៥៤៦.០៥៦.៦៩៩	១៣៧.០២៤.៦៦៩	១១៩.១៤៧.៤១៤	៥៦១.៨០១.១៤៣	៤៨៥.៥២៥.៧១២
	៣៧៤.៥០២.៥៩០	២៨៥.១៧៥.១៤៥	១.៥៣៥.៤៦០.៦១៩	១.១៦២.០៨៨.៧១៦	៣៥៧.៥២៥.៥៥៨	២៧៤.២៧៧.៧២១	១.៤៦៤.៨៥៤.៧៨៨	១.១១៧.៦៨១.៧១៣

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមឥណ្ឌូប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
មិនលើសពីប្រាំមួយខែ	២៤៦.៧១៧.៥២៣	១៩២.៦១៦.៧៥៧	១.០១១.៥៤១.៨៤៤	៧៨៤.៩១៣.២៨៥	២៤៤.០៧២.១១៨	១៨៧.២៦៨.៣៧០	១.០០០.៦៩៥.៦៨៤	៧៦៣.១១៨.៦០៨
លើសពីប្រាំមួយខែប៉ុន្តែមិនលើសពីមួយឆ្នាំ	៣២.៧៩០.០៣១	៦.៦១៤.១១៧	១៣៤.៤៣៩.១២៧	២៦.៩៥២.៥២៧	១៨.៤៥៨.៤០៤	២.៨០៩.៣៥១	៧៥.៦៧៩.៤៥៦	១១.៤៤៨.១០៥
លើសពីមួយឆ្នាំ ប៉ុន្តែមិនលើសពីបីឆ្នាំ	១០.៣៩៩.៣៦១	៦.១៩៤.២៧១	៤២.៦៣៧.៣៨០	២៥.២៤១.៦៥៤	១០.៣៩៩.៣៦១	៤.៤៥០.០០០	៤២.៦៣៧.៣៨០	១៨.១៣៣.៧៥០
លើសពីបីឆ្នាំ	៨៤.៥៩៥.៦៧៥	៧៩.៧៥០.០០០	៣៤៦.៨៤២.២៦៨	៣២៤.៩៨១.២៥០	៨៤.៥៩៥.៦៧៥	៧៩.៧៥០.០០០	៣៤៦.៨៤២.២៦៨	៣២៤.៩៨១.២៥០
	៣៧៤.៥០២.៥៩០	២៨៥.១៧៥.១៤៥	១.៥៣៥.៤៦០.៦១៩	១.១៦២.០៨៨.៧១៦	៣៥៧.៥២៥.៥៥៨	២៧៤.២៧៧.៧២១	១.៤៦៤.៨៥៤.៧៨៨	១.១១៧.៦៨១.៧១៣

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៤. ប្រាក់បញ្ញើពីធនាគារផ្សេងៗ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (ត)

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	៥.៧០៧.១១១	-	១៩.២៩៩.១៥៥	-	៧.២៨២.៤៦៥	៥.៣០៣.៦៥១	២៩.៨៥៨.១០៧	២១.៦១២.៣៧៨
ភាគីមិនពាក់ព័ន្ធ	៣៦៩.៧៩៥.៤៧៩	២៨៥.១៧៥.១៤៥	១.៥១៦.១៦១.៤៦៤	១.១៦២.០៨៨.៧១៦	៣៥០.២៤៣.០៩៣	២៦៨.៩៧៤.០៧០	១.៤៣៥.៩៩៦.៦៨១	១.០៩៦.០៦៩.៣៣៥
	<u>៣៧៥.៥០២.៥៩០</u>	<u>២៨៥.១៧៥.១៤៥</u>	<u>១.៥៣៥.៤៦០.៦១៩</u>	<u>១.១៦២.០៨៨.៧១៦</u>	<u>៣៥៧.៥២៥.៥៥៨</u>	<u>២៧៤.២៧៧.៧២១</u>	<u>១.៤៦៥.៨៥៤.៧៨៨</u>	<u>១.១១៧.៦៨១.៧១៣</u>

គ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
គណនីចរន្ត	គ្មាន	គ្មាន	គ្មាន	គ្មាន
គណនីប្រាក់បញ្ញើសន្សំ	០,០០%-១,៩០%	០,០០%-១,៩០%	០,០០%-០,៥០%	០,០០%-០,៥០%
គណនីប្រាក់បញ្ញើមានកាលកំណត់	១,០០%-៧,៩៥%	០,៧៥%-៧,៩៥%	១,០០%-៧,៩៥%	០,៧៥%-៧,៩៥%

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៥. ប្រាក់បញ្ញើរបស់អតិថិជន

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់ សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៤)	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែ កញ្ញាឆ្នាំ២០២០ ពាន់រៀល (កំណត់ សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៤)
គណនី ចរន្ត	៥២១.៤០២.៩០៣	៤៨៩.៥៩៦.០២៤	២.១៣៧.៧៥១.៩០២	១.៩៩៥.១០៣.៧៩៨	៥០៩.៣៨៤.៧៧៧	៤៧៩.៩២៥.៧១៥	២.០៨៨.៤៧៧.៥៨៦	១.៩៥៥.៦៩៧.២៨៩
ប្រាក់បញ្ញើ សន្សំ	១.៧៩៨.៤៨០.៦៣១	១.៧៦៦.៨៣៤.៦៣២	៧.៣៧៣.៦០៦.៥៨៧	៧.១៩៩.៨៥១.១២៥	១.៧៥៩.៩១៨.៧០៧	១.៧៣២.១៥៥.៦៣៩	៧.២១៥.៦៦៦.៦៩៩	៧.០៥៨.៥៣៤.២២៩
ប្រាក់បញ្ញើ កម្រិត	១៥.១៦៩.៦១៩	១៦.៤៣៤.០៥០	៦២.១៩៥.៤៣៩	៦៦.៩៦៨.៧៥៤	១៥.១៥៣.១៣៨	១៦.៤០៧.២៤៦	៦២.១២៧.៨៦៥	៦៦.៨៥៩.៥២៧
ប្រាក់បញ្ញើ មានកាលកំណត់	១.៨១៦.៥៥៥.៦៤២	១.៨០៩.៨៥៨.១៤៧	៧.៤៤៧.៨៧៤.០៣២	៧.៣៧៥.១៧១.៩៤៩	១.៧៥២.២១៨.៩៦៦	១.៧៥៣.៦៥៧.៩៥៩	៧.១៨៤.០៩៧.៧៦១	៧.១៤៦.១៥៦.១៨៣
	៤.១៥១.៥៦៧.៧៩៥	៤.០៨២.៧២២.៨៥៣	១៧.០២១.៤២៧.៩៦០	១៦.៦៣៧.០៥៥.៦២៦	៤.០៣៦.៦៧៥.៥៨៨	៣.៩៨២.១៤៦.៥៥៩	១៦.៥៥០.៣៦៩.៩១១	១៦.២២៧.២៤៧.២២៨

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមឥណ្ឌូប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់ សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៤)	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់ សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៤)
ក្នុងរយៈពេលប្រាំមួយខែ	៣.០០៩.៦១៤.៩១៨	៣.០២៣.៣២៨.៨១៤	១២.៣៣៩.៤២១.១៦៤	១២.៣២០.០៦៤.៩១៧	២.៩៣៨.៥៩៤.៥៧៦	២.៩៦៥.៦៦៧.៨៤០	១២.០៤៨.២៣៧.៧៦២	១២.០៨៥.០៩៦.៤៤៨
លើសប្រាំមួយខែ ប៉ុន្តែមិនលើសពីមួយឆ្នាំ	៤៧១.២៦០.៥២៥	៦៥២.៣៦៤.៩៩១	១.៩៣២.១៦៨.១៥៣	២.៦១៧.៦៣៧.៣៣៨	៤៥២.៩៦៨.៤៩៣	៦២៧.១១៩.២៥៣	១.៨៥៧.១៧០.៨២១	២.៥៥៥.៥១០.៩៥៦
លើសពីមួយឆ្នាំ ប៉ុន្តែមិនលើសពីបីឆ្នាំ	៤៥៩.០៦២.០៤៤	២៥៥.៨២១.៦៩៨	១.៨៨២.១៥៤.៣៨០	១.០៥៨.៧៧៣.៤១៩	៤៥២.៣០៤.១៩១	២៣៩.៥០៥.៣៨៣	១.៨១៣.៤៤៧.១៨៣	៩៧៥.៩៨៤.៤៣៦
លើសពីបីឆ្នាំ	២១១.៦៣០.៣០៨	១៥៧.២០៧.៣៥០	៨៦៧.៦៨៤.២៦៣	៦៤០.៦១៩.៩៥២	២០២.៨០៨.៣២៨	១៤៩.៨៥៥.០៨៣	៨៣១.៥១៤.១៤៥	៦១០.៦៥៥.៣៨៨
	៤.១៥១.៥៦៧.៧៩៥	៤.០៨២.៧២២.៨៥៣	១៧.០២១.៤២៧.៩៦០	១៦.៦៣៧.០៥៥.៦២៦	៤.០៣៦.៦៧៥.៥៨៨	៣.៩៨២.១៤៦.៥៥៩	១៦.៥៥០.៣៦៩.៩១១	១៦.២២៧.២៤៧.២២៨

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៥. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់ សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៤)	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់ សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៤)
ភាគី ពាក់ព័ន្ធ	១៥.៣៤២.២១២	៦.៦៦៣.៣៦៧	៦២.៩០៣.០៦៩	២៧.១៥៣.២២១	១៩.៥៥៩.១៧៦	១០.១៧៧.៩៣៧	៨០.១៩២.៦២២	៤១.៤៧៥.០៩៣
ភាគី មិនពាក់ព័ន្ធ	៤.១៣៦.២២៥.៥៨៣	៤.០៧៦.០៥៩.៤៨៦	១៦.៩៥៨.៥២៤.៨៩១	១៦.៦០៩.៩៤២.៤០៥	៤.០១៧.១១៦.៤១២	៣.៩៧១.៩៦៨.៦២២	១៦.៤៧០.១៧៧.២៨៩	១៦.១៨៥.៧៧២.១៣៥
	<u>៤.១៥១.៥៦៧.៧៩៥</u>	<u>៤.០៨២.៧២២.៨៥៣</u>	<u>១៧.០២១.៤២៧.៩៦០</u>	<u>១៦.៦៣៧.០៩៥.៦២៦</u>	<u>៤.០៣៦.៦៧៥.៥៨៨</u>	<u>៣.៩៨២.១៤៦.៥៥៩</u>	<u>១៦.៥៥០.៣៦៩.៩១១</u>	<u>១៦.២២៧.២៤៧.២២៨</u>

គ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
គណនីចរន្ត	គ្មាន	គ្មាន	គ្មាន	គ្មាន
ប្រាក់បញ្ញើកម្រិត	គ្មាន	គ្មាន	គ្មាន	គ្មាន
ប្រាក់បញ្ញើសន្សំ	០,០០%-១៥,០០%	០,០០%-១៥,០០%	០,០០%-០,៥០%	០,០០%-០,៥០%
ប្រាក់បញ្ញើមានកាលកំណត់	០,៥០%-១២,០០%	០,០៥%-១៣,២៥%	០,៥០%-៨,២៥%	០,០៥%-៨,២៥%

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត) សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៦. ប្រាក់កម្ចី

សម្ព័ន្ធធនាគារ និងធនាគារបានចុះកិច្ចសន្យាខ្ចីប្រាក់ជាមួយអ្នកផ្តល់កម្ចីផ្សេងៗ ។ ការទូទាត់សងប្រាក់ដើម និងការប្រាក់ត្រូវបានធ្វើឡើងទាំងប្រចាំត្រីមាស ឆមាស ឬប្រចាំឆ្នាំដោយផ្អែកលើកាលវិភាគសងសម្រាប់កិច្ចព្រមព្រៀងខ្ចីនីមួយៗ។ សម្ព័ន្ធធនាគារ និងធនាគារមិនបានដាក់បញ្ចាំណាមួយសម្រាប់ប្រាក់កម្ចីនោះទេ ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ពុំមានទ្រព្យបញ្ចាំ៖								
ប្រាក់កម្ចីរយៈពេលខ្លី	១៦៣.៧៥១.៦១៦	១៨៣.៦៨២.២៦៦	៦៧១.៣៨១.៦២៦	៧៤៨.៥០៥.២៣៤	១៤៣.៨៦៩.៨៣៣	១៦៦.៦៩២.៤៨១	៥៨៩.៨៦៦.៣១៥	៦៧៩.២៧១.៨៦០
ប្រាក់កម្ចីរយៈពេលវែង	៣១៤.២២៦.៧៧៧	៣៨១.២៨៩.៤៣៥	១.២៨៨.៣២៩.៧៨៥	១.៥៥៣.៧៥៤.៤៤៨	២៩៧.៩៤០.៥៧០	៣៥១.៣៧៥.៦៤៧	១.២២១.៥៥៦.៣៣៧	១.៤៣១.៨៥៥.៧៦២
	<u>៤៧៧.៩៧៨.៣៩៣</u>	<u>៥៦៤.៩៧១.៧០១</u>	<u>១.៩៥៩.៧១១.៤១១</u>	<u>២.៣០២.២៥៩.៦៨២</u>	<u>៤៤១.៨១០.៤០៣</u>	<u>៥១៨.០៦៨.១២៨</u>	<u>១.៨១១.៤២២.៦៥២</u>	<u>២.១១១.១២៧.៦២២</u>

ប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ភាគីពាក់ព័ន្ធ	-	៦៩៩.៦៨០	-	២.៨៥១.១៩៦	-	-	-	-
ភាគីមិនពាក់ព័ន្ធ	៤៧៧.៩៧៨.៣៩៣	៥៦៤.២៧២.០២១	១.៩៥៩.៧១១.៤១១	២.២៩៩.៨០៨.៤៨៦	៤៤១.៨១០.៤០៣	៥១៨.០៦៨.១២៨	១.៨១១.៤២២.៦៥២	២.១១១.១២៧.៦២២
	<u>៤៧៧.៩៧៨.៣៩៣</u>	<u>៥៦៤.៩៧១.៧០១</u>	<u>១.៩៥៩.៧១១.៤១១</u>	<u>២.៣០២.២៥៩.៦៨២</u>	<u>៤៤១.៨១០.៤០៣</u>	<u>៥១៨.០៦៨.១២៨</u>	<u>១.៨១១.៤២២.៦៥២</u>	<u>២.១១១.១២៧.៦២២</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៦. ប្រាក់កម្ចី (ត)

(ខ) វិភាគតាមអត្រាការប្រាក់(ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
ភាគីមិនពាក់ព័ន្ធ	២,០០%- ៩,០០%	២,៥០%- ១៣,០០%	២,០០%- ៨,០០%	២,៦០%- ៧,៦៩%

១៧. បំណុលបន្ទាប់បន្សំ

ទាំងនេះគឺជាបំណុលបន្ទាប់បន្សំពីភាគីមិនពាក់ព័ន្ធ។ ការទូទាត់សងប្រាក់ដើម និងការប្រាក់ត្រូវបានធ្វើឡើងទាំងប្រចាំត្រីមាស ឆមាស ឬប្រចាំឆ្នាំដោយផ្អែកលើកាលវិភាគសងសម្រាប់កិច្ចព្រមព្រៀងខ្លីនីមួយៗ។ បំណុលទាំងនេះត្រូវអនុម័តដោយ ធនាគារជាតិ នៃ កម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុងខ្ទង់ប្រភេទទីពីរ នៅក្នុងការគណនាមូលនិធិផ្ទាល់របស់ធនាគារ ដោយអនុលោមទៅតាមប្រកាសលេខ ធ៧-០១០-១៨២ប្រ.ក របស់ធនាគារជាតិ នៃ កម្ពុជា។ សម្ព័ន្ធធនាគារនិងធនាគារមិនបានសន្យាថានឹងបញ្ជាសម្រាប់បំណុលបន្ទាប់បន្សំនេះទេ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់ សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៤)	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់ សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៤)
បំណុលបន្ទាប់បន្សំរយៈពេលខ្លី	១០.៣៥៥.៦២៥	៧.៣៧៤.៩៤៥	៥២.៤៥៨.០៦៣	៣០.០៥២.៩០១	១០.៣៥៥.៦២៥	៧.៣៧៤.៩៤៥	៥២.៤៥៨.០៦៣	៣០.០៥២.៩០១
បំណុលបន្ទាប់បន្សំរយៈពេលវែង	១៦៦.៦២៤.៩៣៣	១៣១.៩២៧.៦៣៥	៦៨៣.១៦២.២២៥	៥៣៧.៦០៥.១១៣	១៦៦.៦២៤.៩៣៣	១៣១.៩២៧.៦៣៥	៦៨៣.១៦២.២២៥	៥៣៧.៦០៥.១១៣
	១៧៦.៩៨០.៥៥៨	១៣៩.៣០២.៥៨០	៧២៥.៦២០.២៨៨	៥៦៧.៦៥៨.០១៤	១៧៦.៩៨០.៥៥៨	១៣៩.៣០២.៥៨០	៧២៥.៦២០.២៨៨	៥៦៧.៦៥៨.០១៤

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៧. បំណុលបន្ទាប់បន្សំ (ត)

បំណុលបន្ទាប់បន្សំ ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ភាគីពាក់ព័ន្ធ	-	-	-	-	-	-	-	-
ភាគីមិនពាក់ព័ន្ធ	១៧៦.៩៨០.៥៥៨	១៣៩.៣០២.៥៨០	៧២៥.៦២០.២៨៨	៥៦៧.៦៥៨.០១៤	១៧៦.៩៨០.៥៥៨	១៣៩.៣០២.៥៨០	៧២៥.៦២០.២៨៨	៥៦៧.៦៥៨.០១៤
	១៧៦.៩៨០.៥៥៨	១៣៩.៣០២.៥៨០	៧២៥.៦២០.២៨៨	៥៦៧.៦៥៨.០១៤	១៧៦.៩៨០.៥៥៨	១៣៩.៣០២.៥៨០	៧២៥.៦២០.២៨៨	៥៦៧.៦៥៨.០១៤

(ខ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
ភាគីមិនពាក់ព័ន្ធ	៥,៣៨%-៨,៤៨%	៧,០០%-៨,៤៨%	៥,៣៨%-៨,៤៨%	៧,០០%-៨,៤៨%

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៨. បំណុលភកតិសន្យា

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
បំណុលភកតិសន្យាដែលមិនបានរាប់បញ្ចូល								
តិចជាងមួយឆ្នាំ	១០.៦៥១.៦៦៦	១០.៥៥៨.៥៣៥	៥៣.៦៣០.៨៣១	៥២.៥៧៧.៣៧៣	៩.៧៦២.៨៩៧	៩.៦៣៣.៦៥៧	៥០.០២៧.៨៧៨	៣៩.២៥៧.១៥២
មួយទៅប្រាំឆ្នាំ	៣៧.១០២.៩២០	៣១.៧៨៩.១១៩	១៥២.១២១.៩៧២	១២៩.៥៥០.៦៦០	៣៥.៥២៨.០១៩	២៩.៥៣៦.៧៦៧	១៥១.១៥៥.៨៧៨	១១៩.៩៥៥.៨២៦
លើសពីប្រាំឆ្នាំ	៦.២២៨.០៥៧	៦.១៦១.០១៣	២៥.៥៣៥.៩៩៣	២៥.១០៦.១២៨	២.៦៩៥.៦៦៩	២.៦៨១.៩៥៩	១១.០៥៨.១៥៣	១០.៩២៨.៩៥២
បំណុលភកតិសន្យាសរុបដែលមិនបានធ្វើអប្បបរមា	៥៣.៩៨២.៦៤៣	៤៨.៣៩៨.៦៦៧	២២១.២៨៧.៧៩៦	១៩៧.២២៤.១៦១	៤៨.០៧៤.៥៨៥	៤១.៨៤២.៣៨៣	១៩២.២៤១.៩៩៩	១៧០.១៤១.៩៣០
តម្លៃបច្ចុប្បន្ននៃបំណុលភកតិសន្យា								
បំណុលភកតិសន្យារយៈពេលខ្លី	១០.៣៥៨.៧៦១	៩.៧២៩.៥៧៥	៥២.៥២៩.៩២០	៣៩.៦៥៨.០១៥	៩.៦២៣.៦៣២	៨.៩៩៨.៧២៦	៣៩.៥៥៦.៨៩១	៣៦.៦៦៩.៨០៨
បំណុលភកតិសន្យារយៈពេលវែង	១៩.៩៨៩.៨៧០	២១.១៨៦.៣៦៥	៨១.៩៥៨.៥៦៧	៨៦.៣៣៥.៥៣៧	១៧.៦៥៨.៤៦៨	១៨.៧៩០.៤៥២	៧២.៣៩៩.៧១៩	៧៦.៥៧១.០៥២
សរុបតម្លៃបច្ចុប្បន្ននៃបំណុលភកតិសន្យា	៣០.៣៤៨.៦៣១	៣០.៩១៥.៩៤០	១៣៤.៤៨៨.៤៨៧	១២៥.៩៩៣.៥៥២	២៧.២៨២.១០០	២៧.៧៨៩.១៧៨	១១១.៩៥៦.៦១០	១១៣.២៤០.៨៦០

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៨. បំណុលភតិសន្យា (ត)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្ន៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹម			
	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ) ដុល្លារអាមេរិក	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០ ពាន់ រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ) ពាន់ រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ) ដុល្លារអាមេរិក	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០ ពាន់ រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ) ពាន់ រៀល (កំណត់សម្គាល់ ៥)
ការប្រាក់លើបំណុលភតិសន្យា	១.៦០២.៨៧៧	១.៥៤៨.៩៣៥	៦.៥៥៤.១៦៤	៦.៣៤៤.៤៣៨	១.៤២៤.០៩៨	១.៣៧៧.៧៥២	៥.៨២៣.១៣៦	៥.៦៤៣.២៧២

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ) ដុល្លារអាមេរិក	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០ ពាន់ រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ) ពាន់ រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ) ដុល្លារអាមេរិក	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០ ពាន់ រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ) ពាន់ រៀល (កំណត់សម្គាល់ ៥)
ការប្រាក់លើបំណុលភតិសន្យា	៥២៦.៥១៣	៥៣៤.២៩០	២.១៥៩.៣៧១	២.២១៨.៨៩១	៤៦៧.៧៦៣	៤៧៥.០៩១	១.៩១៨.៤២១	១.៩៧៣.០៥២

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៨. បំណុលតតិសន្យា (ត)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់សង្ខេបបណ្តោះអាសន្ន៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម			
	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩
	ដុល្លារអាមេរិក	(មិនបានធ្វើការ ត្រួតពិនិត្យ) ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៥)	(មិនបានធ្វើការ ត្រួតពិនិត្យ) ពាន់រៀល (កំណត់ សម្គាល់ ៥)	ដុល្លារអាមេរិក	(មិនបានធ្វើការ ត្រួតពិនិត្យ) ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៥)	(មិនបានធ្វើការ ត្រួតពិនិត្យ) ពាន់រៀល (កំណត់ សម្គាល់ ៥)
លំហូរសាច់ប្រាក់សរុបសម្រាប់ ការជួល	៨៥៣០.៩៥៣	៨១៤០.៩៦៦	៣៤.៨៨៣.០៦៧	៣៣.៣៤៥.៣៩៧	៧.៨៨១.៧៧៤	៧.៦៩១.៩៨០	៣២.២២៨.៥៧៤	៣១.៥០៦.៣៥០
	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែគិតត្រឹម			
	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩
	ដុល្លារអាមេរិក	(មិនបានធ្វើការ ត្រួតពិនិត្យ) ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៥)	(មិនបានធ្វើការ ត្រួតពិនិត្យ) ពាន់រៀល (កំណត់ សម្គាល់ ៥)	ដុល្លារអាមេរិក	(មិនបានធ្វើការ ត្រួតពិនិត្យ) ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៥)	(មិនបានធ្វើការ ត្រួតពិនិត្យ) ពាន់រៀល (កំណត់ សម្គាល់ ៥)
លំហូរសាច់ប្រាក់សរុបសម្រាប់ ការជួល	២.៨១៤.៥០៩	២.៧២២.៨០៣	១១.៥៤២.៨២៦	១១.៣១៥.១៤៦	២.៦១៨.២៧០	២.៤៦៥.១៩៣	១០.៧៣៧.៦៨៧	១០.២៥៤.២៣៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

១៩. អត្ថប្រយោជន៍និយោជិត

(ក) អត្ថប្រយោជន៍ពេលចូលនិវត្តន៍

នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារបានកត់ត្រាសំវិធានធន លើអត្ថប្រយោជន៍ពេលចូលនិវត្តន៍ ដែលមានទឹកប្រាក់ចំនួន ១១.១១៥.២៩៥ ដុល្លារអាមេរិក និង១០.៤៥៦.២៥៥ ដុល្លារអាមេរិក។ ក្នុងអំឡុងដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារបានកត់ត្រាសំវិធានធនចំពោះអត្ថប្រយោជន៍ពេលចូលនិវត្តន៍ ដែលមានទឹកប្រាក់ចំនួន ១.២១៤.១២៧ ដុល្លារអាមេរិក និង ១.១៦៥.០៣៧ ដុល្លារអាមេរិក ព្រមទាំងបានធ្វើការទូទាត់នូវទឹកប្រាក់ចំនួន ២.០៨៤.៣៤៧ ដុល្លារអាមេរិក និង ២.០៨៤.៣៤៧ ដុល្លារអាមេរិក។

(ខ) អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង

នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារបានកត់ត្រាសំវិធានធន លើអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង ដែលមានទឹកប្រាក់ចំនួន ៩៧២.៥៥៧ ដុល្លារអាមេរិក និង ៩៧២.៥៥៧ ដុល្លារអាមេរិក។ ក្នុងអំឡុងដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារបានកត់ត្រាសំវិធានធនចំពោះអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង ដែលមានទឹកប្រាក់ចំនួន ៩៧៥.៩៦២ ដុល្លារអាមេរិក និង ៩៧៥.៩៦២ ដុល្លារអាមេរិក ព្រមទាំងបានធ្វើការទូទាត់នូវទឹកប្រាក់ចំនួន ២.០៨៤.៣៤៧ ដុល្លារអាមេរិក និង ២.០៨៤.៣៤៧ ដុល្លារអាមេរិក។

(គ) ប្រាក់បំណាច់អតីតភាពការងារ

នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារបានកត់ត្រាសំវិធានធន លើប្រាក់បំណាច់អតីតភាពការងារ ដែលមានទឹកប្រាក់ចំនួន ៧.៥២៨.៩៩៩ ដុល្លារអាមេរិក និង៧.៤៣៥.០៨៣ ដុល្លារអាមេរិក។ ក្នុងអំឡុងដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារ បានកត់ត្រាសំវិធានធនចំពោះប្រាក់បំណាច់អតីតភាពការងារ ដែលមានទឹកប្រាក់ចំនួន ៤.៨៣៥.៣២៥ ដុល្លារអាមេរិក និង ៤.៧០៦.១២៥ ដុល្លារអាមេរិក ព្រមទាំងបានធ្វើការទូទាត់នូវទឹកប្រាក់ចំនួន ៣.៧៨៤.១១៨ ដុល្លារអាមេរិក និង ៣.៦៩០.៤៨៤ ដុល្លារអាមេរិក។

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២០. ដើមទុន និង បុព្វលាភភាគហ៊ុន

ដើមទុន

	នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		
	ចំនួនភាគហ៊ុន	បុព្វលាភមេរិក	ការកាន់ កាប់ភាគហ៊ុន គិតជាភាគរយ	ចំនួនភាគហ៊ុន	បុព្វលាភមេរិក	ការកាន់ កាប់ភាគហ៊ុន គិតជាភាគរយ
ACLEDA Financial Trust	១១១.៤៩២.៧១៩	១១១.៤៩២.៧១៩	២៥,៧៣៩២%	១១១.៤៩២.៧១៩	១១១.៤៩២.៧១៩	២៦,០០០០%
ASA Plc.	១០៧.២០៤.៥៤៧	១០៧.២០៤.៥៤៧	២៤,៧៤៩២%	១០៧.២០៤.៥៤៧	១០៧.២០៤.៥៤៧	២៥,០០០០%
SMBC	៧៨.២៥៩.៣១០	៧៨.២៥៩.៣១០	១៨,០៦៦៩%	៧៨.២៥៩.៣១០	៧៨.២៥៩.៣១០	១៨,២៥០០%
COFIBRED S.A	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧១%	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,២៥០០%
ORIX Corporation	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧១%	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,២៥០០%
Triodos Microfinance Fund	១០.៩៣៨.៣៣៩	១០.៩៣៨.៣៣៩	២,៥២៥២%	១០.៩៣៨.៣៣៩	១០.៩៣៨.៣៣៩	២,៥៥០៨%
Triodos Fair Share Fund	៩.៣៥៤.១៥៧	៩.៣៥៤.១៥៧	២,១៥៩៥%	៩.៣៥៤.១៥៧	៩.៣៥៤.១៥៧	២,១៨១៤%
Triodos Sustainable Finance Foundation	៦.៥០៨.៦៣៦	៦.៥០៨.៦៣៦	១,៥០២៦%	៦.៥០៨.៦៣៦	៦.៥០៨.៦៣៦	១,៥១៧៨%
Other investors in CSX	៤.៣៤៤.៨៦៥	៤.៣៤៤.៨៦៥	១,០០៣១%	-	-	-
	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១០០%	៤២៨.៨១៨.១៥៤	៤២៨.៨១៨.១៥៤	១០០%
សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	១.៧៧៥.៩៦៨.៣៧៨			១.៧៤៧.៤៣៣.៩៧៨		

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ និង ៩ ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២០. ដើមទុន និង បុព្វលាភភាគហ៊ុន (ត)

បុព្វលាភភាគហ៊ុន

បុព្វលាភភាគហ៊ុន គឺចំនួនដែលលើសរវាងទឹកប្រាក់ដែលធនាគារបានទទួលពីការបោះផ្សាយភាគហ៊ុនថ្មី បន្ទាប់ពីទូទាត់ចំណាយប្រតិបត្តិការទាក់ទងដោយផ្ទាល់លើការបោះផ្សាយ និងតម្លៃថាវិកនៃភាគហ៊ុនដែលបានបោះផ្សាយ។

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។ ចំនួនភាគហ៊ុនថ្មីដែលបានបោះផ្សាយមានចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុន ដែលមានតម្លៃថាវិក ៤.០០០ ក្នុងមួយភាគហ៊ុន និងតម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង ១៦.២០០ រៀលក្នុងមួយភាគហ៊ុន។ ធនាគារបានទទួលសាច់ប្រាក់ពីការបោះផ្សាយភាគហ៊ុនថ្មីចំនួន ១៧.០៨២.១០៥ ដុល្លារអាមេរិក និងមានចំណាយ ប្រតិបត្តិការទាក់ទងដោយផ្ទាល់លើការបោះផ្សាយមូលបត្រកម្ពុជាសិទ្ធិជាសាធារណៈដំបូងចំនួន ១.០៣១.០២៥ ដុល្លារអាមេរិក ដោយទទួលបានបុព្វលាភភាគហ៊ុនចំនួន ១១.៧០៦.២១៥ ដុល្លារអាមេរិក។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២១. ទុនបម្រុង

	សម្ព័ន្ធធនាគារ									
	ទុនបម្រុងបញ្ចុះ		ទុនបម្រុងបង្កើតឡើងវិញ		លម្អៀងពីការប្តូររូបិយប័ណ្ណ		ប្រតិបត្តិការជាមួយធនាគារប្រកបដោយសុវត្ថិភាព		ទុនបម្រុងបង្កើតឡើងវិញ	
	ទុនបម្រុងបញ្ចុះ	ការរំលែក	ទុនបម្រុងបញ្ចុះ	ការរំលែក	ទុនបម្រុងបញ្ចុះ	ការរំលែក	ទុនបម្រុងបញ្ចុះ	ការរំលែក	ទុនបម្រុងបញ្ចុះ	ការរំលែក
	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
នាថ្ងៃទី ១ខែមករាឆ្នាំ ២០២០	៣៩៨.៣៧.៧៧	១.៦២៣.៣៧.៣០	៣៩៨.៣០.៥៧	១.៥៧៧.៥១.៦០	(២២.២៥៥.៦១)	(៩០.៦៩១.៦៤)	-	-	១៧.៩៨៤.២០	៤១៤.៧៤៨.៧២
លទ្ធផលប្រតិបត្តិការ	-	-	-	-	-	-	-	-	-	-
លទ្ធផលប្រតិបត្តិការបន្ថែម	-	-	-	-	-	-	-	-	-	-
ប្រតិបត្តិការជាមួយធនាគារប្រកបដោយសុវត្ថិភាព	(៤៤៥.៨៦)	(១៨.២០៣.៦៧)	-	-	-	-	-	-	(៤៤៥.៨៦)	(១៨.២០៣.៦៧)
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅជាដើមទុន	៧៣.៨៦៩.៣២	៣០២.០៥១.៦៦	-	-	-	-	-	-	៧៣.៨៦៩.៣២	៣០២.០៥១.៦៦
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	១៨.៣១៣.៦៤	៧៤.៨៨៤.៨៤	-	-	-	-	១៨.៣១៣.៦៤	៧៤.៨៨៤.៨៤
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុន	-	-	-	-	១.៣៤៣.០៨	៥៤៩១.៨៤	-	-	១.៣៤៣.០៨	៥៤៩១.៨៤
ប្រតិបត្តិការបន្ថែម	-	-	-	-	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១០.៧២៩.៨៣	-	១.១៦៧.២១	-	(៥៤១.៦៧)	-	-	(១.៣២៩.៨៤)	-
ប្រតិបត្តិការបន្ថែម	៦៩.៤១៧.៤៤	២៩៤.៨៧០.៩២	១៨.៣១៣.៦៤	៧៤.៨៨៤.៨៤	១.៣៤៣.០៨	៥៤៩១.៨៤	-	-	៦៩.៤១៧.៤៤	២៩៤.៨៧០.៩២
នាថ្ងៃទី ៣០ខែកញ្ញាឆ្នាំ ២០២០	៥៦៧.៧៩១.២៦	១.៩១៧.៩៤០.២៤	៥៦៩.៩៤៤.២២	២.០៧៧.៧១៩.១៤	(២០.៩១២.៥៣)	(៨៤.៧៤១.៨០)	-	-	២០.៧៤៤.៨៦	៥៦៧.៧៩១.២៦

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២១. ទុនបម្រុង (ត)

	សង្ខេប ធនាគារ										
	ទុនបម្រុងទូទៅ		ទុនបម្រុងបឋមបញ្ញត្តិ		លម្អៀងពីការផ្ទុកបំណុល		ប្រតិបត្តិការជាមួយ យោគបញ្ញត្តិ ដែលមិនទាន់បញ្ចូល		ទុនបម្រុងផ្សេងៗ	សរុប	
	ដុល្លារអន្តរជាតិ	ពាន់រៀល	ដុល្លារអន្តរជាតិ	ពាន់រៀល	ដុល្លារអន្តរជាតិ	ពាន់រៀល	ដុល្លារអន្តរជាតិ	ពាន់រៀល	ពាន់រៀល	ដុល្លារអន្តរជាតិ	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)
នាថ្ងៃទី ១ខែមករាឆ្នាំ ២០១៩	៣៤៨.១២២.៨០៧	១.៣៩៨.៩១៨.១៥៥	៥១.០៣៦.៥៦៩	២០៥.០៦៤.៩៣៤	(៧.១២១.៧៥៦)	(២៨.៦១៥.១៧៥)	(១៤.២៧៩.៣៤៥)	(៥៧.៣៧៤.៥០៥)	១១.២៣៣.៣៩៣	៣៧៧.៧៩៨.២៨៦	១.៥២៩.២២៦.៩០៣
លទ្ធផលនៃការងារផ្សេងៗ (មិនបានធ្វើការត្រួតពិនិត្យ)											
លទ្ធផលនៃការងារផ្សេងៗដែលបានបញ្ចូល រួចហើយ	-	-	-	-	-	-	-	-	៦.២២៥.៧៥៣	-	៦.២២៥.៧៥៣
លទ្ធផលនៃការងារផ្សេងៗសម្រាប់ ការិយបរិច្ឆេទសរុប	-	-	-	-	-	-	-	-	៦.២២៥.៧៥៣	-	៦.២២៥.៧៥៣
ប្រតិបត្តិការជាមួយ យោគបញ្ញត្តិ (មិនបានធ្វើការត្រួតពិនិត្យ)											
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជា ទុនបម្រុងទូទៅ	៤៥.៦៥៦.៥២៦	១៨៧.០០៩.១៣០	-	-	-	-	-	-	-	៤៥.៦៥៦.៥២៦	១៨៧.០០៩.១៣០
ការផ្ទេរពី ទុនបម្រុងតាមបទបញ្ញត្តិទៅ ជាប្រាក់ចំណេញរក្សាទុក	-	-	(៧.៨៥១.៥៥៦)	(៣២.១៥៩.៩៧៣)	-	-	-	-	-	(៧.៨៥១.៥៥៦)	(៣២.១៥៩.៩៧៣)
ការទិញយកអប្បបរមាភាគហ៊ុនដែលមាន ក្នុងAMM	-	-	-	-	-	-	១៤.២៧៩.៣៤៥	៥៨.៨៨៨.១៩៣	-	១៤.២៧៩.៣៤៥	៥៨.៨៨៨.១៩៣
លម្អៀងពីការប្តូរបំណុល-ក្រុមហ៊ុន បុត្រសម្ព័ន្ធមរទេស	-	-	-	-	(១៥.៤៩៩.១៦១)	(៦៣.៤៨៤.៥៦៣)	-	-	-	(១៥.៤៩៩.១៦១)	(៦៣.៤៨៤.៥៦៣)
លម្អៀងពីការប្តូរបំណុល	-	២៧.១៥៦.៧០៤	-	៣.៩៨០.៨៥២	-	(៥៥៥.៤៩៧)	-	(១.១១៣.៧៨៩)	-	-	២៩.៤៦៨.២៧០
ប្រតិបត្តិការជាមួយ យោគបញ្ញត្តិសរុប	៤៥.៦៥៦.៥២៦	២១៤.១៦៥.៨៣៤	(៧.៨៥១.៥៥៦)	(២៨.១៧៩.១២១)	(១៥.៤៩៩.១៦១)	(៦៤.០៥០.០៦០)	១៤.២៧៩.៣៤៥	៥៧.៣៧៤.៥០៥	-	៣៦.៥៨៥.១៥៣	១៧៩.៣២១.០៥៧
នាថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការត្រួតពិនិត្យ)	៣៩៣.៨១៩.៣៣៣	១.៦១៣.០៨៣.៩៨៩	៤៣.១៨៥.០១៣	១៧៦.៨៨៥.៨១៣	(២២.៦២០.៩០៧)	(៩២.៦៥៥.២៣៥)	-	-	១៧.៤៥៩.១៤៦	៤១៤.៣៨៣.៤៣៩	១.៧១៤.៧៧៣.៧១៣

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២១. ទុនបម្រុង (ត)

	ធនាគារ					
	ទុនបម្រុងទូទៅ		ទុនបម្រុងបឋមបញ្ញត្តិ		ទុនបម្រុងផ្សេងៗ	
	ទុន្នានរណមរក	កាន់រៀល (កំណត់សម្គាល់ ៥)	ទុន្នានរណមរក	កាន់រៀល (កំណត់សម្គាល់ ៥)	ទុន្នានរណមរក	កាន់រៀល (កំណត់សម្គាល់ ៥)
នា់ថ្ងទី ១ ខែ មករា ឆ្នាំ ២០២០						
<i>លទ្ធផលលម្អិតត្រូវដូច្នេះ</i>						
លទ្ធផលលម្អិតផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	៤.០០៣.១៧៥	-
លទ្ធផលលម្អិតត្រូវដូច្នេះសម្រាប់ការិយបរិច្ឆេទសរុប	-	-	-	-	៤.០០៣.១៧៥	-
ប្រតិបត្តិការជាមួយសាគរហ៊ុនិក៖						
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាទុនបម្រុងទូទៅ	៦៧.៩២៤.៦០៣	២៧៧.៧៤៣.៧០២	-	-	-	៦៧.៩២៤.៦០៣
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	១៧.១០៧.៣៣៩	៦៩.៩៥១.៩០៩	-	១៧.១០៧.៣៣៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១០.៤៥៥.៧៧៩	-	១.១១៩.៣១៣	(១.២៩៥.២៥៩)	-
ប្រតិបត្តិការជាមួយសាគរហ៊ុនិកសរុប	៦៧.៩២៤.៦០៣	២៨៨.២០២.៤៨១	១៧.១០៧.៣៣៩	៧១.០៧១.២២២	(១.២៩៥.២៥៩)	៨៤.០៣១.៩៨២
នា់ថ្ងទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០	៤៥៦.៣៨៤.៩២៧	១.៨៧១.១៩៤.៦០១	៥៤.៣៥២.៦២៧	២២២.៨៤៥.៧៧១	២០.៣០៩.៩០៣	៥១០.៧៤១.៥៥៤
នា់ថ្ងទី ១ ខែ មករា ឆ្នាំ ២០១៩						
<i>លទ្ធផលលម្អិតត្រូវដូច្នេះ</i>						
លទ្ធផលលម្អិតផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	៦.០៨៣.៣០៤	-
លទ្ធផលលម្អិតត្រូវដូច្នេះសម្រាប់ការិយបរិច្ឆេទសរុប	-	-	-	-	៦.០៨៣.៣០៤	-
ប្រតិបត្តិការជាមួយសាគរហ៊ុនិក៖ (មិនបានធ្វើការត្រួតពិនិត្យ)						
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាទុនបម្រុងទូទៅ	៤៣.៦៩៣.៣៧៧	១៧៤.៩៦៨.០៧២	-	-	-	៤៣.៦៩៣.៣៧៧
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិទៅជាប្រាក់ចំណេញរក្សាទុក	-	-	(៧.៧១៤.៦៨៧)	(៣១.៥៩៩.៣៥៨)	-	(៧.៧១៤.៦៨៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២៦.៥០៥.៤៧២	-	៣.៨៩៣.៥៤៥	-	-
ប្រតិបត្តិការជាមួយសាគរហ៊ុនិកសរុប	៤៣.៦៩៣.៣៧៧	២០១.៤៧៨.៨៥៥	(៧.៧១៤.៦៨៧)	(២៧.៧០៥.៨១៣)	-	៣៥.៩៧៤.៦៩០
នា់ថ្ងទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការត្រួតពិនិត្យ)	៣៨៣.៥០៧.១០៤	១.៨៧០.៨៤៥.០៩៨	៤២.២០២.៥០៩	១៧២.៨៦១.៤៨១	១៧.១០៤.៦៤៤	៤២៥.៧០៩.៦១៣

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២២. ចំណូលការប្រាក់កណ្តាលដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម			
	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ឥណទាន និងបុរេប្រទាន៖								
- ចំណូលការប្រាក់	៣៧៨.០៩០.០៨៨	៣៥៥.៤០៤.៧៨៧	១.៥៥៦.០១០.៣៧០	១.៤៥៥.៧៣៨.០០៨	៣៥១.០៧៥.៦៣៥	៣៣២.៧៣៨.២១៤	១.៤៣៥.៥៤៨.២៧២	១.៣៦២.៤៩៥.៧២៥
- ការវិនិយោគហិរញ្ញវត្ថុ	១.៣៥៣.៨១៥	៤.៥៧៣.៩៧៤	៥.៥៣៥.៧៥០	១៨.៧៣៤.៩៩៨	១.៣៥៣.៨១៥	៤.៥៦៨.០១១	៥.៥៣៥.៧៥០	១៨.៧១០.៥៧៣
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ៖	-	-	-	-	-	-	-	-
- ធនាគារនៅក្រៅប្រទេសកម្ពុជា	៤២៦.៨៤៧	១.១៦៦.១៧១	១.៧៤៥.៣៧៧	៤.៧៧៦.៦៣៦	៤២៩.២៣៦	១.១៨៦.១៤៨	១.៧៥៥.១៤៧	៤.៨៥៨.៤៦២
- ធនាគារនៅខាងក្នុងប្រទេសកម្ពុជា	៣៧០.២០៦	៦៤៦.៩៩២	១.៥១៣.៧៧២	២៦៤.៩៧៨	៣៤០.៣៤៤	៥៨.៩៨៥	១.៣៩១.៦៦៥	២៤១.៦០២
	៣៨០.២៩០.៩៥៦	៣៦១.២០៩.៦២៤	១.៥៥៤.៨០៥.២៦៩	១.៤៧៩.៥១៧.៦២០	៣៥៣.១៩៩.០៣០	៣៣៨.៥៥១.៣៥៨	១.៤៨៤.២៣០.៨៣៤	១.៣៨៦.៧០៦.៣០២

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២២. ចំណូលការប្រាក់គណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែគិតត្រឹម			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទាន និងបុប្ផប្រទាន៖								
- ចំណូលការប្រាក់	១២៧.៣៧២.០៥៦	១២១.៣២២.៨៤៣	៥២២.៣២៨.៦៥៥	៥០២.៥៥៦.៣៣២	១១៨.១១៦.៩៧០	១១៣.១៥៣.៣១៣	៤៨៤.៣៧៨.០៤៣	៤៦៨.៧៤៦.០០៨
- ការវិនិយោគហិរញ្ញវត្ថុ	១០៤.៦៧៦	១.៧០៧.១៩៥	៤៣៥.៥១៥	៧.០៦១.៤៧០	១០៤.៦៧៦	១.៧០៧.១៩៥	៤៣៥.៥១៥	៧.០៦១.៣២៦
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ៖	-	-	-	-	-	-	-	-
- ធនាគារនៅក្រៅប្រទេសកម្ពុជា	៨៣.៨៩៧	៣៤៣.០៤៩	៣៤៥.១១២	១.៤២៤.៨៨៣	៨៦.៤៤៣	៣៤៧.០៨២	៣៥៥.៥២២	១.៤៤១.៧៨៥
- ធនាគារនៅខាងក្នុងប្រទេសកម្ពុជា	៩៧.៩០៣	៦០.២៩១	៥០១.៩៦០	២៤៧.០៥៧	៨៣.២៤៣	៥៦.៤៨០	៣៤១.៩២៣	២៣១.៤០២
	<u>១២៧.៦៥៨.៥៣២</u>	<u>១២៣.៤៣៣.៣៧៧</u>	<u>៥២៣.៥១១.២៣២</u>	<u>៥១១.២៨៩.៧៧២</u>	<u>១១៨.៣៩១.៣៣២</u>	<u>១១៥.២៦៤.០៦៩</u>	<u>៤៨៥.៥១១.០០៣</u>	<u>៤៧៧.៤៨០.៥២១</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៣. ចំណាយការប្រាក់

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម			
	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ និងស្ថាប័ន ហិរញ្ញវត្ថុផ្សេងៗ								
ប្រាក់បញ្ញើសន្សំមានកាលកំណត់	៥.៩៩២.៩៦៦	៥.៥០៦.៨៥៥	២៤.៥០៥.២៣៨	២២.៥៥៦.០៧៨	៥.២៣៩.០៧២	៥.០៣៧.៩៤៨	២១.៤២២.៥៦៥	២០.៦៣៥.៤៣៥
ប្រាក់បញ្ញើសន្សំ	២៩.៥៧០	២៦.៨៣៦	១២០.៩១២	១០៩.៩២០	១៨.៣៧៧	១៦.៤០៤	៧៥.១៤៤	៦៧.១៩១
ប្រាក់បញ្ញើរបស់អតិថិជន								
ប្រាក់បញ្ញើសន្សំមានកាលកំណត់	៦៥.១៥៤.៩៩០	៦០.៤៣០.៧៤៨	២៦៦.៤១៨.៧៥៤	២៤៧.៥២៤.៣៤៤	៦២.១៥១.២០៣	៥៧.៩៤៤.៥០៤	២៥៤.១៣៦.២៦៩	២៣៧.៣៤០.៦៨៨
ប្រាក់បញ្ញើសន្សំ	៤.៤១៧.៨៦១	៤.៣៨២.៣៤៦	១៨.០៦៤.៦៣៤	១៧.៩៥០.០៨៩	៣.៤៦៧.៥៥១	៣.៦២១.២៩៤	១៤.១៧៨.៨១៦	១៤.៨៣២.៨២០
គណនីចរន្ត	៣៩.២០៤	៣៥.៤៩៩	១៦០.៣០៥	១៤៥.៤០៤	៣៩.២០៤	៣៥.៤៩៩	១៦០.៣០៥	១៤៥.៤០៤
បំណុលបន្ទាប់បន្សំ	៩.០៤៥.១៦៦	៤.៧៩២.៧៥៨	៣៦.៩៨៥.៦៨៤	១៩.៦៣១.១៣៧	៩.០៤៥.១៦៦	៤.៧៩២.៧៥៨	៣៦.៩៨៥.៦៨៤	១៩.៦៣១.១៣៧
ប្រាក់កម្ចី	២៦.៤៦១.៤៦២	៤១.០៣៦.១៣៦	១០៨.២០០.៩១៨	១៦៨.០៨៤.០១៣	២៣.១១៦.៥៥៨	៣៧.៤៥៤.៨០២	៩៤.៥២៣.៦០៦	១៥៣.៤១៤.៨៦៩
ចំណាយការប្រាក់លើភតិសន្យា	១.៦០២.៨៧៧	១.៥៥៤.៩៣៥	៦.៥៥៤.១៦៤	៦.៣៤៨.៤៣៨	១.៤២៤.០៩៨	១.៣៧៧.៧៥២	៥.៨២៣.១៣៦	៥.៦៤៣.៧២២
	១១២.៧៤៤.០៩៦	១១៧.៧៦០.១១៣	៤៦១.០១០.៦០៩	៤៨២.៣៤៥.៥២៣	១០៤.៥០១.២២៩	១១០.២៨០.៩៦១	៤២៧.៣០៥.៥២៥	៤៥១.៧១០.៨១៦

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៣. ចំណាយការប្រាក់ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ និងស្ថាប័ន ហិរញ្ញវត្ថុផ្សេងៗ								
ប្រាក់បញ្ញើសន្សំមានកាលកំណត់	២.១០៣.៦៧៥	១.៩៩៨.៨២២	៨៦២.៥២៦៣	៨២៧១.៣៦៨	១.៨៥៩.៣៤៣	១.៧៥២.៤៤០	៧.៥៨២.៣០១	៧.២៥៦.៨៤៦
ប្រាក់បញ្ញើសន្សំ	១០.៨៨៥	៩.៥៥៤	៥៤.៦២១	៣៩.៥៤៨	៥.៧២៨	៤.៧២២	២៣.៤៩៨	១៩.៦២២
ប្រាក់បញ្ញើរបស់អតិថិជន								
ប្រាក់បញ្ញើសន្សំមានកាលកំណត់	២២.១២១.០៧៨	២១.២៦៩.៦៧០	៩០.៧១១.២៩១	៨៨.០៦០.៤៣៤	២១.០៦៦.២៩៧	២០.៣៧៩.១៣៥	៨៦.៣៨៦.៥៩៨	៨៤.៣៧៤.៥០៥
ប្រាក់បញ្ញើសន្សំ	១.៤៩២.៥២៩	១.៤៦៤.៤៤៥	៦.១២០.៥០៣	៦.០៦៨.៣៩៦	១.១៦១.០១៧	១.១៩៣.៣០៣	៤.៧៦១.២៣៨	៤.៩៥៦.០៤១
គណនីចរន្ត	១២.០៨៦	១១.៧២៦	៤៩.៥៨២	៤៨.៦០០	១២.០៨៦	១១.៧២៦	៤៩.៥៨២	៤៨.៦០០
បំណុលបន្ទាប់បន្សំ	៣.០៨៦.៤៧០	១.៧២៥.៩៤៩	១២.៦៥៦.៣២៨	៧.១៤៣.០៩១	៣.០៨៦.៤៧០	១.៧២៥.៩៤៩	១២.៦៥៦.៣២៨	៧.១៤៣.០៩១
ប្រាក់កម្ចី	៧.៩២៦.៨៧៩	១៣.៦៦៤.៧៥៧	៣២.៥២៤.២១៦	៥៦.៦៣១.៨៣០	៦.៩២៨.៩៥៥	១២.២៦០.៤៩៤	២៨.៤២៩.៦២៣	៥០.៨២៣.៦៤៧
ចំណាយការប្រាក់ លើភតិ សន្យា	៥២៦.៥១៣	៥៣៤.២៨៩	២.១៥៩.៣៧១	២.២១២.៧៩៩	៤៦៧.៧៦៣	៤៧៥.០៩១	១.៩១៨.៤២១	១.៩៦៧.៦៣៧
	៣៧.២៨០.១១៥	៤០.៦៨០.២១២	១៥២.៨៩១.១៧៥	១៦៨.៤៧៦.០៦៦	៣៤.៥៧៧.៦៥៩	៣៧.៨០២.៨៦០	១៤១.៨០៧.៥៨៩	១៥៦.៥៧៩.៩៨៩

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៤. ចំណូលកម្រៃ និង ជើងសា

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
កម្រៃជើងសា	១១.៩៦៩.៥១៣	១៣.២២៧.៤៧៧	៤៨.៩៤៣.៣៣៩	៥៤.១៧៩.៧៤៦	១១.៦១១.៣៨៥	១៣.០៤៧.៣២១	៤៧.៤៧៨.៧៩០	៥៣.៤៤១.៨២៧
កម្រៃជើងសា បានពីភ្នាក់ងារធានារ៉ាប់រង	៣.៤១១.១២៣	៦.១៦៤.០៣៧	១៣.៩៤៨.០៨២	២៥.២៤៧.៨៩៦	៣.២៤៦.៦៦៤	៦.០៣៨.៧២១	១៣.២៧៥.៦០៩	២៤.៧៣៤.៦០១
កម្រៃពីម៉ាស៊ីនអេធីអ៊ីម	៥.២៦២.៦០២	៥.២១២.៩៣៣	២១.៥១៨.៧៨០	២១.៣៥២.១៧៤	៥.២០២.៤១០	៥.១៣៨.៤៧៤	២១.២៧២.៦៥៤	២១.០៤៧.១៩០
កម្រៃពីការសងគណនាមុនកាលកំណត់	៤.៩៣៩.៤៣៨	៤.៨៥៥.៤៩៤	២០.១៩៧.៣៦២	១៩.៨៨៨.១០៣	៣.៩៣០.៨៧៣	៤.០៧៦.២២៨	១៦.០៧៣.៣៤០	១៦.៦៩៦.២៣០
កម្រៃពីសេវាប្រាក់បញ្ញើ	១.២៥៣.២៦៨	១.៣៤៥.៨៩៨	៥.១២៤.៦១៣	៥.៥១២.៧៩៨	១.២៣៧.២៤៩	១.៣៣១.៨៧២	៥.០៥៩.១១១	៥.៤៥៥.៣៤៨
កម្រៃពីការធានា	៨២៧.៧៧៤	៤៨៣.២៦៧	៣.៣៨៤.៧៦៨	១.៩៧៩.៤៦២	៨២៧.៣៨០	៤៨២.៤០៦	៣.៣៨៣.១៥៧	១.៩៧៥.៩៣៥
កម្រៃពីបណ្តុះបណ្តាល	៩១៤.៤៧១	៧២០.៣៨១	៣.៧៣៩.២៧២	២.៩៥០.៦៨១	១៩.១៨៥	១៩.១៨៩	៧៨.៤៤៧	៧៨.៤៣៤
កម្រៃផ្សេងៗ	៥.៣៦២.០៤១	៤.៦២១.៤០២	២១.៩២៥.៣៨៤	១៨.៩២៩.២៦១	៥.២៨៤.៩០៥	៤.៥៦៥.៣១៩	២១.៦០៩.៩៧៧	១៨.៦៩៩.៥៤៦
	<u>៣៣.៩៥០.២៣០</u>	<u>៣៦.៦៣០.៨៨៩</u>	<u>១៣៨.៧៨១.៦០០</u>	<u>១៥០.០៤០.១២១</u>	<u>៣១.៣៦០.០១១</u>	<u>៣៤.៦៩៩.៤៩០</u>	<u>១២៨.២៣១.០៨៥</u>	<u>១៤២.១២៩.១១១</u>

មានកម្រៃជើងសាពីការទូទាត់សាច់ប្រាក់ចំនួន ៤.៨៣១.១០០ រៀល (សមមូលនឹង ១.១៧៨ ដុល្លារអាមេរិក) និង ១១.២១០ ដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៤. ចំណូលកម្រៃ និង ជើងសារ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែគិតត្រឹម			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
កម្រៃជើងសារ	៣.៩៤០.៤៥២	៤.៣៤០.៥៦២	១៦.១៦០.៦៨៣	១៧.៩៩២.២២៨	៣.៨១៨.៥០០	៤.២៧៤.៥៨៣	១៥.៦៦០.៦០៤	១៧.៧១៩.២៣៨
កម្រៃជើងសារ បានពីភ្នាក់ងារធានារ៉ាប់រង	៩៤៤.៦៩០	១.៩៧៦.១៩៨	៣.៨៧៧.៦៣៦	៨.១៩៥.០១៦	៩០៣.៣១២	១.៩២៨.៩៨៨	៣.៧០៧.៧០៣	៧.៩៩៩.៧៦៨
កម្រៃពីម៉ាស៊ីនអេធីអ៊ីម	១.៨៤៥.០៩៨	១.៨១៥.៥៧១	៧.៥៦៥.១១១	៧.៥១៨.១១៦	១.៨២៤.១៣៨	១.៧៩២.២៣៧	៧.៤៧៩.១៦៩	៧.៤២១.៣១៣
កម្រៃពីការសងគណនាមូលកាលកំណត់	១.៩០២.០១៧	១.៨២៩.១៧៥	៧.៧៩៥.៥៧២	៧.៥៦៤.៩៣២	១.៥០៨.៤៥១	១.៥៦៦.៧៨០	៦.១៨២.៥៩១	៦.៤៧៧.៧៥៨
កម្រៃពីសេវាប្រាក់បញ្ញើ	១១០.៦៥៨	២១៤.៣៦៦	៤៥៩.៣៣៦	៩០៥.២០០	១០៤.៧៣០	២០៨.៩២២	៤៣៥.០៣៦	៨៨២.៦៩៦
កម្រៃពីការធានា	២២៣.១៧៤	១៨២.៧៥៨	៩១៦.១៨៦	៧៥៥.៧៨៩	២២៣.១៧៤	១៨២.១៨៦	៩១៦.១៨៤	៧៥៣.៤៣៩
កម្រៃពីបណ្តុះបណ្តាល	២៣៥.៩៦៦	១៩៧.៦២៦	៩៦៨.៩៣៦	៨២២.០២៣	៦.៣៨៦	៦.៣៧៩	២៦.១៨៩	២៦.៤៣៥
កម្រៃផ្សេងៗ	២.១៤៨.៥៩៨	១.៧២០.០៧៤	៨.៨០៤.៨៩៧	៧.១១៥.០៥៣	២.១១៩.០១៩	១.៦៩៧.១៨២	៨.៦៨៣.៦៦៤	៧.០២០.៤៩១
	១១.៣៥០.៦៥៣	១២.២៧៦.៣៣០	៥៦.៥៤៨.៣៥៧	៥០.៨៦៨.៣៥៧	១០.៥០៧.៧១០	១១.៦៥៧.២៥៧	៤៣.០៩១.១៤០	៤៨.៣០១.១៣៨

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៥. ចំណាយទូទៅ និងរដ្ឋបាល

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩
	(មិនបានធ្វើការត្រួតពិនិត្យ)	(មិនបានធ្វើការត្រួតពិនិត្យ)	(មិនបានធ្វើការត្រួតពិនិត្យ)	(មិនបានធ្វើការត្រួតពិនិត្យ)	(មិនបានធ្វើការត្រួតពិនិត្យ)	(មិនបានធ្វើការត្រួតពិនិត្យ)	(មិនបានធ្វើការត្រួតពិនិត្យ)	(មិនបានធ្វើការត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	៧៧.៧៥២.៨០៥	៧៣.៨៩៩.៧០១	៣១៧.៨៩០.៣៣០	៣០២.៦៩៣.១៧៥	៧០.៩៦៣.៥៨២	៦៧.៣៨៦.៤៨៨	២៩០.១៧០.០៨៧	២៧៦.០១៥.០៥៥
អត្ថប្រយោជន៍និយោជិតផ្សេងៗ	២៥.២៤៤.៣៧៥	២៦.០០៦.៤១៨	១០៣.២២៤.២៤៩	១០៦.៥២២.២៨៨	២៤.៥១៥.៧៣១	២៥.៨៦០.៧២២	១០០.២៤៤.៨២៤	១០៤.២៨៧.១១៧
ចំណាយអត្ថប្រយោជន៍ប្រាក់បំណាច់អតិថិភាពការងារ	៤.៨៣៥.៣២៥	១.៩៥០.៧៦០	១៩.៧៧១.៦៤៤	៧.៩៩០.៣១៣	៤.៧០៦.១២៥	១.៩២៤.៧៥៦	១៩.២៤៣.៣៤៥	៧.៨៨៣.៨០១
ចំណាយអត្ថប្រយោជន៍ពេលចូលនិវត្ត	១.២១៤.១៣២	១.៥៧១.៣០៨	៤.៩៦៤.៥៨៦	៦.៤៣៦.០៧៨	១.១៦៥.០៤២	១.៣៩៥.៧៤៦	៤.៧៦៣.៨៥៧	៥.៧១៦.៩៧៦
ការចំណាយលើអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង	៩៧៥.៩៦២	១.០៥៥.៦៥០	៣.៩៩០.៧០៩	៤.៣២៣.៩៤២	៩៧៥.៩៦២	១.០៥៥.៦៥០	៣.៩៩០.៧០៩	៤.៣២៣.៩៤២
ការរំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិ	៧.៩១០.៩៩៩	៨.៣១៣.០៩៩	៣២.៣៤៨.០៧៥	៣៤.០៥០.៤៥៤	៧.២៧៣.៩៨៤	៧.១៨៤.២៥៩	២៩.៧៤៣.៣២១	២៩.៤២៦.៧២៥
ចំណាយរំលស់លើទ្រព្យនិងបរិក្ខារ	១៥.៨៦០.១៩៥	១៦.០០៥.១០៦	៦៤.៨៥២.៣៣៧	៦៥.៥៥៦.៩១៤	១៤.៣៨៥.១៥០	១៤.៣៨០.០៤១	៥៨.៨២០.៨៧៨	៥៨.៩០០.៦៤៨
ចំណាយរដ្ឋសជុលនិងថែទាំ	៨.៦៣៥.៩៣០	៨.៤៩០.២១០	៣៥.៣១២.៣១៨	៣៤.៧៧៥.៩០០	៨.២៤២.១២៦	៧.៩១១.៣៣៨	៣៣.៧០២.០៥៣	៣២.៤០៤.៨៤០
ចំណាយទឹកភ្លើង	៤.០០៥.៥២៨	៤.១៤៦.៣១១	១៦.៣៧៨.៦០៤	១៦.៩៨៣.២៩០	៣.៧០៤.៩៩១	៣.៧៨០.៥៣២	១៥.១៤៩.៧០៨	១៥.៤៨៥.០៥៩
ចំណាយរំលស់លើទ្រព្យសកម្មអរូបី	២.៥៩៥.៨៣៩	២.៦៩៦.៣០៨	១០.៦១៤.៣៨៦	១១.០៤៤.០៧៨	២.៣៤២.០៤២	២.៤២៨.៩២៣	៩.៦១៧.៥០០	៩.៩៤៨.៨៦៩
ចំណាយទំនាក់ទំនង	២.៨៦២.១៦៦	៣.៥៨១.០០៧	១១.៧០៣.៣៩៧	១៤.៦៦៧.៨០៥	២.១២៩.០២៤	២.៩៧៦.៣៤៦	៨.៧០៥.៥៧៩	១២.១៩១.១១៣
ចំណាយបរិក្ខារការិយាល័យ	៣.៩៣៩.០៣១	៣.៩២៩.៣០៧	១៦.១០៦.៦៩៨	១៦.០៩៤.៤៤១	៣.៤៦០.៧៤៨	៣.៤៣៦.១៧៧	១៤.១៥០.៩៩៩	១៤.០៧៤.៨៤១
ចំណាយការធ្វើដំណើរ	១.៥១១.៦០៨	១.៨២១.៨៣៣	៦.១៨០.៩៦៥	៧.៤៦២.២២៨	១.២៨៩.៨៨៩	១.៤៩៨.៣៥១	៥.២៧៤.៣៥៦	៦.១៣៧.២៤៦
ចំណាយកម្រៃអាជ្ញាប័ណ្ណ	៨៧៧.២៦៤	៨៤១.៦១៦	៣.៥៨៧.១៣២	៣.៤៤៧.២៥៩	៨៤៧.៣៨០	៨២៤.០០១	៣.៤៦៤.៩៣៧	៣.៣៧៥.១០៨
ចំណាយផ្សេងៗ	៨.៩១៦.១៩៩	៨.២៨៥.៩៦១	៣៦.៤៥៨.៣៣៧	៣៣.៩៣៩.២៩៦	៧.៤៨៨.៥៥៧	៧.០៤៦.៧៨៩	៣០.៦២០.៧០៩	២៨.៨៦៣.៦៤៧
	១៦៧.១២៧.៣៥៨	១៦២.៥៩៤.៥៩៥	៦៨៣.៣៨៣.៧៦៧	៦៦៥.៩៨៧.៤៦១	១៥៣.៥០០.៣៣៣	១៤៨.៦៩០.១១៩	៦២៧.៦៦២.៨៦២	៦០៩.០៣៤.៧២៧

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៥. ចំណាយទូទៅនិងរដ្ឋបាល (ត)

ចំណាយប្រាក់បៀវត្សរ៍ និង ប្រាក់ឈ្នួលចំនួន ២៦.៦៣៤ ដុល្លារអាមេរិក ត្រូវបានទូទាត់ឲ្យនិយោជិកសម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ។

មានការចំណាយសម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ទាក់ទិននឹងការជួសជុល និងការថែទាំ ក្នុងទឹកប្រាក់ចំនួន ៧.២៩១ ដុល្លារអាមេរិក សម្ភារៈផ្គត់ផ្គង់ការិយាល័យចំនួន ៥៤៨ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និង បរិក្ខារបំពាក់ចំនួន ៣៦៨ ដុល្លារអាមេរិក និង កម្រៃសមាជិកភាពចំនួន ៩.៤៥១ ដុល្លារអាមេរិក (៣៨.៧៥០.០០០ រៀល)។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៥. ចំណាយទូទៅ និងរដ្ឋបាល (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែគិតត្រឹម			
	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៥)	ពាន់រៀល (កំណត់ សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៥)	ពាន់រៀល (កំណត់ សម្គាល់ ៥)
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	២៦.៣៣០.១១១	២៤.៨៩៨.៥០៦	១០៧.៩៧២.៣០០	១០៣.១៦០.៣០៩	២៤.០៥៦.៦២១	២២.៧១៩.២៥៩	៩៨.៦៤៨.៩៦៥	៩៤.១៣០.០៩៩
អត្ថប្រយោជន៍និយោជិតផ្សេងៗ	៥.៥៨៥.៣៣៦	៦.៣៩៥.១៥១	២២.៩៥៦.៣៩៣	២៦.៦៦៥.២០៩	៥.៨៥៣.២៣៥	៦.៦៩២.៥៦៩	២៤.០៤៥.៨៥៣	២៧.៨៦៣.១៩៨
ចំណាយអត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	៨៧៥.៣២៦	១.៦៦៧.៧២០	៣.៦០២.៩៦៨	៦.៨៣៧.៧៧៤	៨១៧.៤១១	១.៦៤១.៧១៦	៣.៣៦៥.៧២៦	៦.៧៣១.២៦២
ចំណាយអត្ថប្រយោជន៍ពេលចូលនិវត្ត	៣៩៩.១៦៧	៣៦.៦៨៥	១.៦៣៧.០៨៤	១៨៧.០៩៣	៤០៣.៧១០	៣៧.២៥៩	១.៦៥៥.៣៣៨	១៨៥.២១៧
ការចំណាយលើអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង	៩៧៥.៩៦២	១.០៥៥.៦៥០	៣.៩៩០.៧០៩	៤.៣២៣.៩៤២	៩៧៥.៩៦២	១.០៥៥.៦៥០	៣.៩៩០.៧០៩	៤.៣២៣.៩៤២
ការរំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិ	២.៦៧៨.៤៨៦	៣.០៤៩.៤៥១	១០.៩៨៤.១៣៣	១២.៦១៦.៨៨០	២.៤៦១.២៩៥	២.៤០២.៨៧០	១០.០៩៣.១១២	៩.៩៥៦.៩០៩
ចំណាយរំលស់លើទ្រព្យនិងបរិក្ខារ	៥.២៣៥.៤០១	៥.៣៣៦.៤៦៦	២១.៤៧១.៣០៣	២២.១១៤.២១២	៤.៨៥២.២៩៤	៤.៧៨៥.៦៤៦	១៩.៨៩៨.២២៧	១៩.៨៣២.២៧២
ចំណាយជួសជុលនិងថែទាំ	៣.១៦១.១៥០	២.៨៩៩.៩៦៥	១២.៩៥៨.៧៩១	១២.០១២.៤២២	៣.០២២.៥៩៤	២.៦៤៨.២៦៣	១២.៣៩០.៧០៤	១១.០១៤.៣១៩
ចំណាយទឹកភ្លើង	១.៣៣៣.៧៨០	១.៣៨៥.៣៤៨	៥.៤៦៩.៨៥៧	៥.៧៤០.៦៤៩	១.២៣៥.០៥៤	១.២៦១.២៧៧	៥.០៦៤.៩៥៥	៥.២២៦.៦៥៣
ចំណាយរំលស់លើទ្រព្យសកម្មអរូបី	៩៥៦.១២៩	៨៨៥.៦៧៣	៣.៩១៩.៤៥០	៣.៦៧១.១៧២	៨៨៣.៣៣៦	៧៩៦.៩០២	៣.៦២០.៧៧៣	៣.៣០៣.២៧៩
ចំណាយទំនាក់ទំនង	៨៨៤.៨៣០	១.៣០៤.៩៥៦	៣.៦២៩.៩៣៤	៥.៣៩៩.៧២៥	៦១៥.០១៧	១.០៩៥.៧៨៧	២.៥២៣.៨៨៨	៤.៥៣៣.៤៧៧
ចំណាយបរិក្ខារការិយាល័យ	១.១៧៨.៤២៩	១.៤១៣.៥៣៣	៤.៨៣៥.១៦០	៥.៨៥០.២០៩	១.០២៧.២២៧	១.២៣៣.៨២៥	៤.២១៤.៩៣៣	៥.១០៦.៦០៤
ចំណាយការធ្វើដំណើរ	៤៩៥.៤៥៨	៧០៣.៥៣១	២.០៣២.០២៥	២.៩០៨.៥០២	៤១៩.៤៤១	៥៩៤.៣៣០	១.៧២០.៣១៧	២.៤៥៦.០៧២
ចំណាយកម្រៃអាជ្ញាប័ណ្ណ	២៩៥.៧៩៥	២៨២.០៨១	១.២១២.៩៩៤	១.១៦៨.៨៣២	២៨៣.៨៧៧	២៧៥.៤៧៩	១.១៦៤.១៥៤	១.១៤១.៥២៦
ចំណាយផ្សេងៗ	២.០៨២.៦០១	២.៨៤១.៧១៧	៨.៥៥៦.៧៥៦	១១.៧៧០.៣៣៥	១.៦១៥.១៧៩	២.៣៨៧.៨៣៩	៦.៦៣៩.៧០៧	៩.៨៩២.៤០២
	៥២.៤៦០.៨៦១	៥៤.១៥៦.៤៣៣	២១៥.២២៩.៨៨៧	២២៤.៤២៧.២៦៥	៤៨.៥២២.២៥៣	៤៩.៦៣៨.៦៧១	១៩៩.០៣៧.៣៦១	២០៥.៦៩៧.២៣១

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៦. ពន្ធលើប្រាក់ចំណេញ

(ក) បំណុលពន្ធលើប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម			
	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៤)	ពាន់រៀល (កំណត់ សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៤)	ពាន់រៀល (កំណត់ សម្គាល់ ៤)
នាដើមការិយបរិច្ឆេទ	៣០.៨៥៩.៣០៣	១៣.៨១០.៩៩៧	១២៤.១២១.៦៦០	៥៥.៤៩២.៥៨៦	២៩.១៧៥.៥៦០	១២.៩០១.៩៨៣	១១៨.៨៩០.៤០៧	៥១.៨៤០.១៦៨
ចំណាយពន្ធលើប្រាក់ចំណេញ	២៥.៣៦០.១៩១	២៦.៤៥៣.៨២០	១០៣.៦៩៧.៨២១	១០៨.៣៥៤.៨៤៧	២៣.៦៨១.៧៤៧	២៤.៩៦៤.៧៨៦	៩៦.៨៣៤.៦៦៣	១០២.២៥៥.៧៦៣
ពន្ធលើប្រាក់ចំណេញបានបង់	(៣៣.៩៩០.១២៧)	(១៧.០៤៧.១៣៣)	(១៣៨.៩៨៥.៦២៩)	(៦៩.៨២៥.០៥៧)	(៣២.៦៨១.៧៥៤)	(១៥.៩២៦.៤២៤)	(១៣៣.៤៧២.១៤៤)	(៦៥.២៣៤.៦៣៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១១.៥៤៩)	-	(៤៧.៣០៥)	-	(១១.៥៤៩)	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	៦៦៦.៥៥៣	១០៧៧.២៥៨	-	-	៦៣០.៨២៩	៩៥៩.០៥០
នាចុងការិយបរិច្ឆេទ	២១.៨៦៩.៣៦៧	២៣.២០៦.១៣៥	៨៩.៥០០.៤០៥	៩៥.០៥២.៣២៩	២០.២១៥.៥៥៩	២១.៩២៨.៧៩៦	៨២.៨៨៣.៧៥១	៨៩.៨២០.៣៩៨

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៦. ពន្ធលើប្រាក់ចំណេញ (ត)

(ក) បំណុលពន្ធលើប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ (ត)

	សង្ខ័ន្ធមណ្ឌល				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែគិតត្រឹម			
	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៤)	ពាន់រៀល (កំណត់ សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៤)	ពាន់រៀល (កំណត់ សម្គាល់ ៤)
នាដើមការិយបរិច្ឆេទ	១៦.២៤០.៩២៨	១៥.៥៦២.១៥៥	៦៦.៤៧៤.១១៨	៦៣.២៧៥.៧២២	១៤.៥៤៥.៣៨៣	១៤.៥៩៩.៧៣៧	៥៩.៥៣៤.២៥៣	៥៩.៣៦២.៥៣១
ចំណាយពន្ធលើប្រាក់ចំណេញ	៧.៦៣៩.៥០៨	៩.៣៧៣.០៥៥	៣១.៣៤៤.២៧២	៣៤.៨០១.៩៧២	៧.០២១.៩០១	៨.៧៤៩.១៣៨	២៨.៨១២.៥១២	៣៦.២២៥.៦៤៤
ពន្ធលើប្រាក់ចំណេញបានបង់	(២.០៧៧.៧១៦)	(១.៧២៥.០៧១)	(៨.៦៨៧.២៥៥)	(៧.៤៣៣.៦២១)	(១.៣៥១.៧៣៥)	(១.៤២០.០៧៩)	(៥.៧១៤.៩៨៤)	(៦.១៦៤.៧៩៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	២៦.៦៤៧	(៤.០០៤)	១០៨.៨០០	(១៦.៥៨២)	-	-	-	៤៧.០២៨
លម្អៀងពីអត្រាប្តូរប្រាក់	-	-	២៦០.៤៧០	៤២៤.៨៣៨	-	-	២៥១.៩៧០	៣៤៩.៩៤១
នាចុងការិយបរិច្ឆេទ	២១.៨២៩.៣៦៧	២៣.២០៦.១៣៥	៨៩.៥០០.៤០៥	៩៥.០៥២.៣២៩	២០.២១៥.៥៤៩	២១.៩២៨.៧៩៦	៨២.៨៨៣.៧៥១	៨៩.៨២០.៣៤៨

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៦. ពន្ធលើប្រាក់ចំណេញ (ត)

(ខ) ចំណាយពន្ធលើប្រាក់ចំណេញ

		សម្ព័ន្ធធនាគារ				ធនាគារ			
		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែគិតត្រឹម			
		ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ពន្ធពន្យារ		២៥.៣៦០.១៩១	២៦.៥៥៣.៨២០	១០៣.៦៩៧.៨២១	១០៨.៣៥៤.៨៤៧	២៣.៦៨១.៧៤៧	២៤.៩៦៤.៧៨៦	៩៦.៨៣៤.៦៦៣	១០២.២៥៥.៧៦៣
		១.៦៥៧.៥៦២	(៣.១៨៨.២៥៤)	៦.៧៧៧.៧៧០	(១៣.០៥៩.០៨៩)	៩០១.១៥២	(២.៥៨៤.៥២៤)	៣.៦៨៤.៨១២	(១០.៥៨៥.៨០០)
		២៧.០១៧.៧៥៣	២៣.៣៦៥.៥៦៦	១១០.៤៧៥.៥៩១	៩៥.២៩៥.៧៥៨	២៤.៥៨២.៨៩៩	២២.៣៨០.២៦២	១០០.៥១៩.៤៧៥	៩១.៦៦៩.៩៦៣
		សម្ព័ន្ធធនាគារ				ធនាគារ			
		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែគិតត្រឹម			
		ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ពន្ធពន្យារ		៧.៦៣៩.៥០៨	៩.៣៧៣.០៥៥	៣១.៣៤៤.២៧២	៣៨.៨០១.៩៧២	៧.០២១.៩០១	៨.៧៤៩.១៣៨	២៨.៨១២.៥១២	៣៦.២២៥.៦៤៤
		១.៨០៥.២១០	(២.១៨៨.៩០២)	៧.៣៨០.៦១៧	(៨.៩៨៩.៧២៧)	១.៣១៨.៧៩៣	(១.៩៨០.៩៤៨)	៥.៣៩០.០៤០	(៨.១២៨.៤៤៧)
		៩.៤៤៤.៧១៨	៧.១៨៤.១៥៣	៣៨.៧២៤.៨៨៩	២៩.៨១២.២៤៥	៨.៣៤០.៦៩៤	៦.៧៦៨.១៩០	៣៤.២០២.៥៥២	២៨.០៩៧.១៩៧

បទដ្ឋាន អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៦. ពន្ធលើប្រាក់ចំណេញ (ត)

(គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ

	សម្ព័ន្ធបទដ្ឋាន				បទដ្ឋាន			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹម			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩
	ដុល្លារអាមេរិក	(មិនបានធ្វើការ ត្រួតពិនិត្យ) ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	(មិនបានធ្វើការ ត្រួតពិនិត្យ) ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	(មិនបានធ្វើការ ត្រួតពិនិត្យ) ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	(មិនបានធ្វើការ ត្រួតពិនិត្យ) ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	១២៥.៣៨៣.១៩៦	១០៩.១៥១.១៧៨	៥១២.៦៩១.៨៨៧	៤៤៧.០៨៣.២២៥	១២១.១៣៨.៤៩២	១០៧.២២៨.៧៩៤	៤៩៥.៣៣៥.២៩៥	៤៣៩.២០៩.១៤០
ពន្ធគណនាតាមអត្រាពន្ធក្នុងស្រុកដែលត្រូវអនុវត្ត								
ចំពោះប្រាក់ចំណេញក្នុងប្រទេសនីមួយៗ	២៥.៣៥៥.៤៤៨	២១.៩៣០.៦០៤	១០៣.៦៧៨.៤២៧	៨៩.៨២៧.៧៥៤	២៤.២២៧.៦៩៨	២១.៤៤៥.៧៥៩	៩៩.០៦៧.០៥៧	៨៧.៨៤១.៨២៩
ផលប៉ះពាល់ចំណាយដែលមិនអាចកាត់កងតាមច្បាប់ពន្ធ	១.៦៦២.៣០៥	១.៣៣៤.៩៦២	៦.៧៩៧.១៦៤	៥.៤៦៨.០០៤	៣៥៥.២០១	៩៣៤.៦០៣	១.៤៥២.៤១៨	៣.៨២៨.១៣៤
	២៧.០១៧.៧៥៣	២៣.២៦៥.៥៦៦	១១០.៤៧៥.៥៩១	៩៥.២៩៥.៧៥៨	២៤.៥៨២.៨៩៩	២២.៣៨០.៣៦២	១០០.៥១៩.៤៧៥	៩១.៦៦៩.៩៦៣

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៦. ពន្ធលើប្រាក់ចំណេញ (ត)

(គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩
		(មិនបានធ្វើការ ត្រួតពិនិត្យ)		(មិនបានធ្វើការ ត្រួតពិនិត្យ)		(មិនបានធ្វើការ ត្រួតពិនិត្យ)		(មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៤៤.០៦៥.៣៣២	៣៤.៩១០.៦៨៨	១៨០.៦៧១.០៤៨	១៤៤.៧៧៥.៩៥០	៤០.៦៦២.០៤៧	៣៤.០០៨.៥២១	១៦៦.៧៤៩.៩៧០	១៤១.០៥៦.១៨៧
ពន្ធគណនាតាមអត្រាពន្ធក្នុងស្រុកដែលត្រូវអនុវត្ត								
ចំពោះ ប្រាក់ចំណេញក្នុងប្រទេសនីមួយៗ	៨.៩៨៤.០៧២	៧.០២៩.៤៧៩	៣៦.៨៣៤.០៩៩	២៩.១៥០.៣៧៣	៨.១៣២.៤០៩	៦.៨០១.៧០៤	៣៣.៣៤៩.៩៩២	២៨.២១១.២៣៧
ផលប៉ះពាល់ចំណាយដែលមិនអាចកាត់កងតាមច្បាប់ពន្ធ	៤៦០.៦៤៦	១៥៤.៦៧៤	១.៨៩០.៧៩០	៦៦១.៨៧២	២០៨.២៨៥	(៣៣.៥១៤)	៨៥២.៥៦០	(១១៤.០៤០)
	៩.៤៤៤.៧១៨	៧.១៨៨.១៥៣	៣៨.៧២៤.៨៨៩	២៩.៨១២.២៤៥	៨.៣៤០.៦៩៤	៦.៧៦៨.១៩០	៣៤.២០២.៥៥២	២៨.០៩៧.១៩៧

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៦. ពន្ធលើប្រាក់ចំណេញ (ត)

(គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ (ត)

ដោយត្រូវបានចុះបញ្ជីដោយជោគជ័យនៅ ជ. ម. ក. ធនាគារអាចទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណូលចំនួន ៥០% ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីការចុះបញ្ជីជាផ្លូវការ (តាមសមាមាត្រទៅនឹងភាគរយមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី ដោយយក ២០,០០១ ភាគរយជាគោល អនុលោមតាមប្រកាសលេខ ១៨៣ ស្តីពីការណែនាំអនុវត្តការលើកទឹកចិត្តពន្ធ លើប្រាក់ចំណូលចំពោះសហគ្រាសបោះផ្សាយលក់មូលបត្រលើកដំបូងជាសាធារណៈ) និង ការលើកលែងបំណុលពន្ធផ្សេងៗរួមទាំងពន្ធលើប្រាក់ចំណូលនិងពន្ធកាត់ទុកសម្រាប់រយៈពេលចាប់ពីឆ្នាំ N-៣ ដល់ N-១០ ដែល N ជាឆ្នាំ IPO (ពី N-៣ ដល់ N-១០) ដោយអនុលោមតាមអនុក្រឹត្យលេខ ០១ អនក្រ.ប.ក ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៩ និងការពន្យារពេលជាបណ្តោះអាសន្នលើការបង់រំដោះពន្ធលើប្រាក់ចំណូលសម្រាប់រយៈពេល ៣ ឆ្នាំ បន្ទាប់ពីបានចុះបញ្ជីជាផ្លូវការស្របតាមប្រកាសលេខ ៨៥៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០១៥។ ធនាគារបានបំពេញបែបបទទៅអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ) តាមរយៈគណៈកម្មការមូលបត្រកម្ពុជាដើម្បីទទួលបានការលើកទឹកចិត្តពន្ធ។

នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ ធនាគារបានដាក់លិខិតមួយទៅ គ.ម.ក. ស្នើសុំជំនួយក្នុងការសម្របសម្រួលជាមួយ អ.ព.ជ សម្រាប់ការយល់ព្រមជាលាយលក្ខណ៍អក្សរស្តីពីការលើកទឹកចិត្តពន្ធទាក់ទងនឹងការលើកលែងបំណុលពន្ធសម្រាប់រយៈពេលពី N-៣ ដល់ N-១០។ បន្ទាប់មកនៅថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២០ គ.ម.ក. បានដាក់លិខិតមួយទៅ អ.ព.ជ ស្នើសុំការយល់ព្រមជាលាយលក្ខណ៍អក្សរលើការលើកទឹកចិត្តពន្ធ សម្រាប់រយៈពេលពី N-៣ ដល់ N-១០ ។ បំណុលពន្ធដាក់ស្តង់ដែលត្រូវបានលើកលែង និងត្រូវកំណត់ដោយ អ.ព.ជ។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ធនាគារ កំពុងរង់ចាំការយល់ព្រមជាលាយលក្ខណ៍អក្សរពី អ.ព.ជ។

លើសពីនេះទៀតនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ ធនាគារបានដាក់លិខិតមួយទៅ គ.ម.ក ស្នើសុំជំនួយក្នុងការសម្របសម្រួលជាមួយ អ.ព.ជ សម្រាប់ការយល់ព្រមជាលាយលក្ខណ៍អក្សរលើការពន្យារពេលជាបណ្តោះអាសន្នលើការបង់រំដោះពន្ធលើប្រាក់ចំណូលក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីការចុះបញ្ជីជាផ្លូវការ ។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ធនាគារកំពុងរង់ចាំ គ.ម.ក ដើម្បីបញ្ជូនលិខិតទៅ អ.ព.ជ។

(ឃ) បញ្ហាពន្ធផ្សេងៗ

លិខិតប្រកាសពន្ធរបស់ធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវមានការត្រួតពិនិត្យដោយអជ្ញាធរពន្ធដារតាមការិយបរិច្ឆេទ។ ផ្នែកខ្លះនៃច្បាប់ និង បទប្បញ្ញត្តិពន្ធដារអាចមានការ បកស្រាយខុសៗគ្នា ហេតុនេះចំនួនពន្ធដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន អាចមានការផ្លាស់ប្តូរនៅពេលក្រោយអាស្រ័យលើការកំណត់ចុងក្រោយដោយអជ្ញាធរពន្ធដារ។

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៧. ចំណេញក្នុងមួយភាគហ៊ុន

ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញផ្តល់ជូនអ្នកកាន់ កាប់ភាគហ៊ុនរបស់ធនាគារ និងចំនួនភាគហ៊ុនគិតជាមធ្យម (weighted average) ដែលបានបោះផ្សាយក្នុង អំឡុងការិយបរិច្ឆេទ។

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញផ្តល់ជូនអ្នកកាន់ កាប់ភាគហ៊ុន	៩៨.០៧៥.៧៦៦	៨៥.៩៤៦.៣៩៧	៤០៥.១៣៣.០០៩	៣៥៨.២៦២.១៩១	៣៤.៧៣៨.៣០១	២៧.៥០៥.៩៨៨	១៤៣.៧១៦.៦៦០	១១៦.៨១២.២៥៨
ចំនួនភាគហ៊ុនគិតជាមធ្យម	៥៣០.៨៦៣.៧២៩	៥០៨.០២១.៨៣៨	៥៣០.៨៦៣.៧២៩	៥០៨.០២១.៨៣៨	៥៣៣.១៦៣.០១៩	៥២៨.៨១៨.១៥៤	៥៣៣.១៦៣.០១៩	៥២៨.៨១៨.១៥៤
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	០.២៣	០.២១	០.៩៥	០.៨៨	០.០៨	០.០៦	០.៣៣	០.២៧
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	០.២៣	០.២១	០.៩៥	០.៨៨	០.០៨	០.០៦	០.៣៣	០.២៧

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែតម្រូវចំនួនភាគហ៊ុនដែលនៅសល់គិតជាមធ្យម ដោយសន្មតថាមានការផ្ទេរភាគហ៊ុនសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។
ធនាគាររៀមានភាគហ៊ុនថយចុះគិតត្រឹមដំណាច់ការិយបរិច្ឆេទនីមួយៗ។ ដូច្នេះ ចំណេញក្នុងមួយភាគហ៊ុនថយចុះស្មើនឹងចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន។

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៨. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ គិតត្រឹម			
	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៤)	ពាន់រៀល (កំណត់ សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៤)	ពាន់រៀល (កំណត់ សម្គាល់ ៤)
សាច់ប្រាក់ ក្នុងដៃ (កំណត់ សម្គាល់ ៦)	៥៥៨.៥៩៦.០០៣	៥២៧.៦៨៨.៧០៨	១.៨៨០.២៤៣.៦១២	១.៧៥១.៨១២.៩៤៨	៤៤៦.៤៧១.១០៦	៤១៦.៧៩៥.៣៩៩	១.៨៣០.៥៣១.៥៣៥	១.៧០៧.១៩៣.៩៥៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា៖								
- គណនីចរន្ត	២៩៤.៣០១.៦១៤	៣៥០.៩០១.៧៩៨	១.២០៦.៦៣៦.៦១៧	១.៤៣៧.២៩៣.៧៦៥	២៦៥.៤១០.៨៤៦	៣៣២.៥៦០.៤២០	១.០៨៨.១៨៤.៤៦៩	១.៣៦២.១៦៧.៤៨០
- មូលបត្រប្រាក់បញ្ញើអាចជួញដូរបាន ដែលមានកាលកំណត់ បីខែ ឬតិចជាងបីខែ	៦១៤.៤០៣.៩២៩	៧៥០.០០០.០០០	២.៥១៩.០៥៦.១០៩	៣.០៧២.០០០.០០០	៦១៤.៤០៣.៩២៩	៧៥០.០០០.០០០	២.៥១៩.០៥៦.១០៩	៣.០៧២.០០០.០០០
សមតុល្យនៅធនាគារផ្សេងៗ៖	-	-						
- គណនីចរន្ត	៥៩.៦៥៤.១២០	៦៥.១០០.៦២៥	២៤៤.៥៨១.៨៩២	២៦៦.៦៥២.១៦០	៥៤.៧៨៦.២៧២	៥៨.៨១៨.២៧២	២២៤.៦២៣.៧១៥	២៤០.៩១៩.៦៤២
- គណនីសន្សំ	៥៣៣.២០៧	១.៤៣៩.០៥៨	២.១៨៦.១៤៩	៥.៨៩៤.៣៨២	៥៣៣.២០៧	១.៤៣៩.០៥៧	២.១៨៦.១៤៩	៥.៨៩៤.៣៧៧
- គណនីប្រាក់បញ្ញើមានកាលកំណត់ ដែលមានកាលកំណត់ បីខែ ឬតិចជាងបីខែ	២៥១.៤៨០.៧២០	៦៩.៨១៥.៥០០	១.០៣១.០៧០.៩៥២	២៨៥.៩៦៤.២៨៧	២៥០.០១១.១២៥	៦៨.៥០០.០០០	១.០២៥.០៤៥.៦១២	២៨០.៥៧៦.០០១
	១.៦៧៨.៩៦៩.៥៩៣	១.៦៦៤.៩៤៥.៦៨៩	៦.៨៨៣.៧៧៥.៣៣១	៦.៨១៩.៦១៧.៥៨២	១.៦៣១.៦១៦.៤៨៥	១.៦២៨.១១៣.១៨៨	៦.៦៨៩.៦២៧.៥៨៩	៦.៦៦៨.៧៥១.៤៥៥

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៩. កិច្ចសន្យា និង យថាភាព

សម្ព័ន្ធធនាគារ និង ធនាគារ មានកាតកិច្ចក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់សម្ព័ន្ធធនាគារ និង ធនាគារ ដែលត្រូវពន្យារឥណទាន ជូនអតិថិជន លិខិតធានាធនាគារ និង កញ្ចប់ឥណទាន ផ្សេងៗដូចខាងក្រោម៖

(ក) កិច្ចសន្យាផ្តល់ឥណទាន លិខិតធានាធនាគារ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ឥណទានវិបារូបន៍ ដែលមិនបានប្រើប្រាស់	១២៦.២៤០.៣៩២	៩៣.០៦០.០៦៣	៥១៧.៥៨៥.៦០៧	៣៧៩.២១៩.៧៥៧	១២៥.៩៤៩.០៥៣	៩៣.០៦០.០៦៣	៥១៦.៣៩១.១១៧	៣៧៩.២១៩.៧៥៧
លិខិតធានាធនាគារ	៤៥.០៨១.៧២៥	៣៨.៤៣២.៣៩៧	១៨៤.៨៣៥.០៧៣	១៥៦.៦១២.០១៨	៤៥.០០៦.០៦៤	៣៨.៤០៥.៥៩៣	១៨៤.៥២៤.៨៦២	១៥៦.៥០២.៧៩១
លិខិតឥណទាន	៨៦៣៨.១១០	៨.៩៤៨.៣៥០	៣៥.៤១៦.២៥១	៣៦.៤៦៤.៥២៦	៨៦៣៨.១១០	៨.៩៤៨.៣៥០	៣៥.៤១៦.២៥១	៣៦.៤៦៤.៥២៦
	<u>១៧៩.៩៦០.២២៦</u>	<u>១៤០.៤៤០.៨១០</u>	<u>៧៣៧.៨៣៦.៩៣១</u>	<u>៥៧២.២៩៦.៣០១</u>	<u>១៧៩.៩៥៣.២២៧</u>	<u>១៤០.៤១៤.០០៦</u>	<u>៧៣៦.៣៣២.២៣០</u>	<u>៥៧២.១៨៧.០៧៤</u>

គ្មានការខាតបង់ ជាសារវន្តណាមួយត្រូវបានរំពឹងទុកជាលទ្ធផលនៃប្រតិបត្តិការទាំងនេះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

២៩. កិច្ចសន្យា និងយថាភាព (ត)

(ខ) កិច្ចសន្យាទាក់ទងនឹងទ្រព្យ និង បរិក្ខារ

	សម្ព័ន្ធមណ្តាល				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៤)	(កំណត់សម្គាល់ ៤)			(កំណត់សម្គាល់ ៤)	(កំណត់សម្គាល់ ៤)
មិនលើសពី ១ឆ្នាំ	៤.៤៩១.២១៧	២.៧០០.៦៣១	១៨.៤១៣.៩៩០	១១.០០៥.០៧១	៤.៤២៤.៣៩៦	២.១៨២.១៨៧	១៨.១៤០.០២៤	៨.៨៩២.៤១២
លើសពី ១ឆ្នាំ ប៉ុន្តែមិនលើសពី ៥ឆ្នាំ	១៨៦.៤៩៨	-	៦០០.៦៤២	-	-	-	-	-
	<u>៤.៦៧៧.៧១៥</u>	<u>២.៧០០.៦៣១</u>	<u>១៩.០១៤.៦៣២</u>	<u>១១.០០៥.០៧១</u>	<u>៤.៤២៤.៣៩៦</u>	<u>២.១៨២.១៨៧</u>	<u>១៨.១៤០.០២៤</u>	<u>៨.៨៩២.៤១២</u>

សមតុល្យ ចំពោះកិច្ចសន្យាទាំងនេះ គឺពាក់ព័ន្ធទៅនឹងការទិញទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបី របស់ធនាគារ អេស៊ីលីដា ភីអិលស៊ីចំនួន ៤.៤២៤.៣៩៦ ដុល្លារអាមេរិក កិច្ចសន្យាសាងសង់អគារវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា និង ការទិញបរិក្ខារផ្សេងៗចំនួន ៣៦.១៥៧ ដុល្លារអាមេរិក និងការទិញបរិក្ខារផ្សេងៗ របស់ធនាគារ អេស៊ីលីដា ឡាវ លីមីធីត ចំនួន ១៧៧.១៦២ ដុល្លារអាមេរិក។

(គ) កិច្ចសន្យាផ្សេងៗ

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ធនាគារបានធានាលើកិច្ចព្រមព្រៀងឥណទានរបស់ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាមួយនឹង International Finance Corporation (“IFC”) ដែលមានទឹកប្រាក់ចំនួន ១៣.០០០.០០០ ដុល្លារអាមេរិក ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ ធនាគារបានធ្វើសំវិធានធនសម្រាប់ខាតបង់ចំនួន ៣៩៩.៧៨៩ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៖ ៤៤៨.៣៤៣ ដុល្លារអាមេរិក) ទាក់ទងនឹងការធានានេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាភិ

(ក) សម្ព័ន្ធព្យាភិ និងទំនាក់ទំនង

សម្ព័ន្ធព្យាភិ	ទំនាក់ទំនង
ធនាគារ អេស៊ីលីដា ភីអិលស៊ី	ក្រុមហ៊ុនមេ
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ	ក្រុមហ៊ុនបុត្រសម្ព័ន្ធ
ភាគទុនិកដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ២០	ភាគទុនិក
បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗ	បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗគឺជាបុគ្គលទាំងឡាយណាដែលមានសិទ្ធិអំណាច និង ការទទួលខុសត្រូវដោយផ្ទាល់ ឬ ដោយប្រយោលក្នុងការធ្វើផែនការ ការដឹកនាំ និង ការត្រួតពិនិត្យសកម្មភាពនានារបស់សម្ព័ន្ធធនាគារ និង ធនាគារ។ បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗរបស់សម្ព័ន្ធធនាគារ និង ធនាគារ រួមមានក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ និង សមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់សម្ព័ន្ធធនាគារ និង ធនាគារ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាភិ (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាភិ

		សម្ព័ន្ធធនាគារ				ធនាគារ			
		នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
i). ធនាគារនិងបុគ្គលទាន	បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	១១.៥៨៤.០៩៤	៥.៨៣៥.២៥៨	៤៧.៤៩៤.៧៨៥	២៣.៧៧៨.៦៧៦	១១.០៨៣.២៧៧	៥.២៦៦.៩១៧	៤៥.៤៤១.៤៣៦	២១.៤៦២.៦៨៧
	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៤.៩៧១.៨១៦	៤.៩៧៥.២០១	២០.៣៨៤.៤៥៦	២០.២៧៣.៩៤៤
		១១.៥៨៤.០៩៤	៥.៨៣៥.២៥៨	៤៧.៤៩៤.៧៨៥	២៣.៧៧៨.៦៧៦	១៦.០៥៥.០៩៣	១០.២៤២.១១៨	៦៥.៨២៥.៨៩២	៤១.៧៣៦.៦៣១
ii). សមតុល្យជាមួយសម្ព័ន្ធព្យាភិ	ភាគហ៊ុនិក	៣៥.៤៦៩.៣៥៧	៤៨៧.៣៥៦	១៤៥.៤២៤.៣៦៤	១.៩៨៥.៩៧៦	៣៥.៤៦៩.៣៥៧	៤៨៧.៣៥៦	១៤៥.៤២៤.៣៦៤	១.៩៨៥.៩៧៦
	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៧០០.០០០	-	២.៨៧០.០០០	-
		៣៥.៤៦៩.៣៥៧	៤៨៧.៣៥៦	១៤៥.៤២៤.៣៦៤	១.៩៨៥.៩៧៦	៣៦.១៦៩.៣៥៧	៤៨៧.៣៥៦	១៤៨.២៩៤.៣៦៤	១.៩៨៥.៩៧៦
iii). គណនីត្រូវទទួលគណនីត្រូវទូទាត់សម្ព័ន្ធព្យាភិ	គណនីទានគណៈគ្រប់គ្រងសំខាន់ៗ								
	ការប្រាក់ត្រូវទទួល	-	១២.៣២៩	-	៥០.២៤១	-	១០.៩០៨	-	៤៤.៤៥០
	ប្រាក់បញ្ញើគណៈគ្រប់គ្រងសំខាន់ៗ								
	គណនីត្រូវទទួលផ្សេងៗ	១.៦៩២	-	៦.៩៣៧	-	១.៦៩២	-	៦.៩៣៧	-
	ការប្រាក់ត្រូវបង់	៥៥.១១៩	១៦.៨៣០	២២៥.៩៨៨	៦៨.៥៨២	៤៣.៩៥៧	១៦.៨២៨	១៨០.២២៤	៦៨.៥៧៤
	ភាគទុនិក								
	គណនីត្រូវទូទាត់ផ្សេងៗ	៨.១២៤	១.៤៧៤	៣៣.៣០៨	៦.០០៧	៨.១២៤	១.៤៧៤	៣៣.៣០៨	៦.០០៧
	ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
	គណនីត្រូវទទួលផ្សេងៗ	-	-	-	-	៤៥០.៦៧២	១៦៣.២០៦	១.៨៤៧.៧៥៦	៦៦៥.០៦៤
	គណនីត្រូវទូទាត់ផ្សេងៗ	-	-	-	-	៦១.៥៧៥	៣៨.៥៦៥	២៥២.៤៥៧	១៥៧.១៥៣
		៦៤.៩៣៥	៣០.៦៣៣	២៦៦.២៣៣	១២៤.៨៣០	៥៦៦.០២០	២៣០.៩៨១	២.៣៦០.៦៨២	៩៤១.២៨៤

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាភិ (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាភិ (ត)

		សម្ព័ន្ធបណ្ណាគៈ				បណ្ណាគៈ			
		នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
iv). ប្រាក់បញ្ញើរបស់សម្ព័ន្ធព្យាភិ	បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	៤.៦៨១.២១៣	២.២១៩.៧៨៣	១៩.១៩២.៩៧៣	៩.០៤៥.៦១៦	៤.៣៤៧.២៣៩	២.១៥៧.១៣៧	១៧.៨២៣.៦៨០	៨.៧៩០.៣៣៣
	ភាគទុនិក								
	គណនីចរន្ត	៦.១៩៣.២០០	៤.១៨០.០៧៨	២៥.៣៩២.១២០	១៧.០៣៣.៨១៨	៦.១៩៣.២០០	៤.១៨០.០៧៨	២៥.៣៩២.១២០	១៧.០៣៣.៨១៨
	គណនីសន្សំ	១១.៨០០	២៤.៦៧៨	៤៨.៣៨០	១០០.៥៦៣	១១.៨០០	២៤.៦៧៨	៤៨.៣៨០	១០០.៥៦៣
	ប្រាក់បញ្ញើមានកាលកំណត់	១២.៣០៨.១២៤	៣០១.៤៧៤	៥០.៤៦៣.៣០៨	១.២២៨.៥០៧	១២.៣០៨.១២៤	៣០១.៤៧៤	៥០.៤៦៣.៣០៨	១.២២៨.៥០៧
	ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
	គណនីចរន្ត	-	-	-	-	២.០៧៨.៣៤៧	៥.៧៧៧.២៥៦	៨.៥២១.២២៣	២៣.៥៤២.៣១៨
	គណនីសន្សំ	-	-	-	-	១៨៣.៧៥១	១៥៧.៥២០	៧៥៣.៣៧៩	៦៤១.៨៩៤
	ប្រាក់បញ្ញើមានកាលកំណត់	-	-	-	-	១.៧១៩.១៨០	២.៨៨៣.៤៤៥	៧.០៤៨.៦៣៨	១១.៧៥០.០៣៩
		២៣.១៩៤.៣៣៧	៦.៧២៦.០១៣	៩៥.០៩៦.៧៨១	២៧.៤០៨.៥០៤	២៦.៨៤១.៦៨១	១៥.៤៨១.៥៨៨	១១០.០៥០.៧២៨	៦៣.០៨៧.៤៧២
v). ប្រាក់កម្ចីពីសម្ព័ន្ធព្យាភិ									
	ភាគទុនិក	-	៦៩៩.៦៨០	-	២.៨៥១.១៩៦	-	-	-	-

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធខ្នាតិ (ត)

(គ) ប្រតិបត្តិការសម្ព័ន្ធខ្នាតិ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ គិតត្រឹម			
	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩
	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៤)	ពាន់រៀល (កំណត់ សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៤)	ពាន់រៀល (កំណត់ សម្គាល់ ៤)
i). ចំណូលការងារកំពីសម្ព័ន្ធខ្នាតិ								
ឥណទាន និង បុរេប្រទានផ្តល់ដល់គណៈគ្រប់គ្រងសំខាន់ៗ	៧៨១.៤៥៨	៩៩.៦០៤	៣.២០៣.៩៧៨	៤០៧.៩៧៨	៧៤៩.១០៤	៥៥.២៣១	៣.០៧១.៣២៦	២២៦.២២៦
ប្រាក់បញ្ញើរបស់ភាគទុនិក	១០.៧៥១	-	៤៤.០៧៩	-	១០.៧៥១	-	៤៤.០៧៩	-
ប្រាក់បញ្ញើជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	២.៥៤៦	២៣.២៣៣	១០.៤៣៩	៩៥.១៦២
ឥណទានផ្តល់ដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	២៨៥.៤១៧	១៣៣.៣៣៣	១.១៧០.២១០	៥៤៦.១៣២
	<u>៧៩២.២០៩</u>	<u>៩៩.៦០៤</u>	<u>៣.២៤៨.០៥៧</u>	<u>៤០៧.៩៧៨</u>	<u>១.០៤៧.៨១៨</u>	<u>២១១.៧៩៧</u>	<u>៤.២៩៦.០៤៤</u>	<u>៨៦៧.៥២០</u>
ii). ចំណូលអត្រាប្រាក់លើសពីសម្ព័ន្ធខ្នាតិ								
ភាគទុនិក	២៤.៨៩៧	២០.៤៤៧	១០២.០៧៨	៨៣.៧៥១	២៤.៨៩៧	២០.៤៤៧	១០២.០៧៨	៨៣.៧៥១
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៣.៨០១	៣.៤៦១	១៥.៥៨៤	១៤.១៧៧
	<u>២៤.៨៩៧</u>	<u>២០.៤៤៧</u>	<u>១០២.០៧៨</u>	<u>៨៣.៧៥១</u>	<u>២៨.៦៩៨</u>	<u>២៣.៩០៨</u>	<u>១១៧.៦៦២</u>	<u>៩៧.៩២៨</u>

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រាម (ត)

(គ) ប្រតិបត្តិការសម្ព័ន្ធព្រាម (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ គិតត្រឹម			
	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក (មិនបានធ្វើការ ត្រួតពិនិត្យ)	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក (មិនបានធ្វើការ ត្រួតពិនិត្យ)	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
iii). ចំណាយការប្រាក់នៅឯសម្ព័ន្ធព្រាម								
ប្រាក់បញ្ញើរបស់គណៈគ្រប់គ្រងសំខាន់ៗ	១០៥.៧៤១	៩៧.៥០៤	៤៣៣.៥៣៨	៣៩៩.៣៧៦	៩៩.៨៨៥	៩៥.៩៩៤	៤០៩.៥២៩	៣៩៣.១៩១
ប្រាក់កម្ចីពីភាគទុនិក	៤៤.៣៧៣	១៧៨.២០៩	១៨១.៩២៩	៧២៩.៩៤៤	-	-	-	-
ប្រាក់បញ្ញើរបស់ភាគទុនិក	១៧៦.០០២	១១.២៤២	៧២១.៦០៩	៤៦.០៤៧	១៧៦.០០២	១១.២៤២	៧២១.៦០៩	៤៦.០៤៧
ប្រាក់បញ្ញើរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៧០.៥៦៤	៧៥.៦៩៩	២៨៩.៣១៣	៣១០.០៦៣
	<u>៣២៦.១១៦</u>	<u>២៨៦.៩៥៥</u>	<u>១.៣៣៧.០៧៦</u>	<u>១.១៧៥.៣៦៧</u>	<u>៣៤៦.៤៥១</u>	<u>១៨២.៩៣៥</u>	<u>១.៤២០.៤៥១</u>	<u>៧៤៩.៣០១</u>
iv). ចំណាយអត្រៃ និង ខ្ចីបណ្តោះអាសន្នឯសម្ព័ន្ធព្រាម								
ក្រុមប្រឹក្សាភិបាល	៥១៦.៦១៥	៦៣៩.៨៨៦	២.១១៨.១២២	២.៦២០.៩៧៣	៣០៨.០២៨	៣២៩.៤៩៤	១.២៦២.៩១៥	១.៣៤៩.៦០៧
គណៈគ្រប់គ្រងសំខាន់ៗ	៦.៨១៧.១៦០	៤.១៣២.៨៦១	២៧.៩៥០.៣៥៦	១៦.៩២៨.១៩៩	៥.៤៦៣.៧៨៥	២.៣០១.៤៩៤	២២.៤០១.៥១៩	៩.៤២៦.៩១៩
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	១.៦២៣.០៥៥	១.១១១.២២១	៦.៦៥៤.៥២៦	៤.៥៥១.៥៦១
	<u>៧.៣៣៣.៧៧៥</u>	<u>៤.៧៧២.៧៤៧</u>	<u>៣០.០៦៨.៤៧៨</u>	<u>១៩.៥៤៩.១៧២</u>	<u>៧.៣៩៤.៨៦៨</u>	<u>៣.៧៤២.២០៩</u>	<u>៣០.៣១៨.៩៦០</u>	<u>១៥.៣២៨.០៨៧</u>
v). កិច្ចសន្យាផ្សេងៗ								
EOL លើ ការធានាហិរញ្ញវត្ថុ លើកម្ចីរបស់វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីប៊ីដាពី FC	(៤៨.៥៥៤)	(៦.៦៧៤)	(១៩៩.០៧១)	(២៧.៣៣៧)	(៤៨.៥៥៤)	(៦.៦៧៤)	(១៩៩.០៧១)	(២៧.៣៣៧)

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ ៩ ២០២០ គិតត្រឹម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣១. បេឡាភាពនៃពន្ធ

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ធនាគារបានទទួលលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញសម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០០៩ ដល់ ២០១៣ ពីនាយកដ្ឋានសេវាកម្មសហគ្រាសនៃអគ្គនាយកដ្ឋានពន្ធដារ ដែលក្នុងនោះធនាគារត្រូវបានតម្រូវឲ្យបង់បំណុលពន្ធលើបញ្ហាពន្ធផ្សេងៗ។

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ធនាគារបានដាក់លិខិតតវ៉ានឹងការកំណត់ពន្ធឡើងវិញ ដោយផ្អែកលើបទបញ្ញត្តិពន្ធ។ លិខិតបដិសេធត្រូវបានធ្វើឡើងដោយធនាគារ ហើយបានផ្ញើជូនអគ្គនាយកដ្ឋានពន្ធដារដោយផ្អែក លើមូលដ្ឋានថា ការកំណត់ឡើងវិញមានភាពមិនត្រឹមត្រូវ។

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារបានទទួលលិខិតពីអគ្គនាយកដ្ឋានពន្ធដារស្តីពីការជូនដំណឹងអំពីបំណុលពន្ធ ដែលទាក់ទងនឹងការកំណត់ពន្ធឡើងវិញខាងលើ ពីនាយកដ្ឋានសេវាកម្មសហគ្រាសនៃអគ្គនាយកដ្ឋានពន្ធដារ។ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារបានដាក់លិខិតតវ៉ានឹងការកំណត់ពន្ធឡើងវិញម្តងទៀត ហើយបានផ្ញើជូនអគ្គនាយកដ្ឋានពន្ធដារដោយផ្អែកលើមូលដ្ឋានថាការកំណត់ឡើងវិញមានភាពមិនត្រឹមត្រូវ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ធនាគារបានទទួលលិខិតជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារ ស្តីពីការពន្យារពេលជាបណ្តោះអាសន្នលើការប្រមូលពន្ធទាក់ទងនឹងការគណនាពន្ធឡើងវិញ។

លើសពីនេះទៀត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ធនាគារបានទទួលលិខិតជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារដើម្បីធ្វើសវនកម្មពន្ធដារសម្រាប់ឆ្នាំសារពើពន្ធចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ហើយធនាគារ បានផ្តល់ឯកសារតាមការស្នើសុំទៅអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ រួចរាល់ហើយ។ មិនទាន់មានការឆ្លើយតបជាផ្លូវការនឹងលិខិតតវ៉ាខាងលើ ព្រមទាំងលទ្ធផលនៃការធ្វើសវនកម្មពន្ធដារសម្រាប់ឆ្នាំសារពើពន្ធចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ពីអគ្គនាយកដ្ឋានពន្ធដារនៅឡើយទេ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នទាំងនេះ។ គណៈគ្រប់គ្រងជឿជាក់ថា បំណុលពន្ធ ដែលធនាគារបានកត់ត្រា គឺគ្រប់គ្រាន់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ គិតត្រឹម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

៣២. ព្រឹត្តិការណ៍សំខាន់ៗ

ការបោះផ្សាយមូលបត្រកម្ពុជា ជាសាធារណៈដំបូង (IPO)

នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ ធនាគារទទួលបានការអនុម័តជាគោលការណ៍សម្រាប់ការបោះផ្សាយមូលបត្រកម្ពុជា ជាសាធារណៈដំបូង (IPO) ពីក្រុមប្រឹក្សាភិបាលរបស់គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)។ ធនាគារ និងក្រុមហ៊ុនធានាទិញមូលបត្រ យាន់តា ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី បានបើកដំណើរការប្រកបៀលឡើង (Book Building) ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លទ្ធផលនៃប្រកបៀលឡើង ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីអ្នកវិនិយោគិនចំនួន ២.១៨០នាក់ ក្នុងនោះមានវិនិយោគិនក្នុងស្រុកចំនួន ៩៥.៥៥% និងវិនិយោគិនបរទេសចំនួន ៤.៤៥%។ តម្លៃភាគហ៊ុនចុងក្រោយដែលបានកំណត់ដោយអនុលោមតាមនីតិវិធីស្តីពីការធ្វើប្រកបៀលឡើង និងការធ្វើបរិស្ថាន ដែលបានអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) គឺ ១៦.២០០ រៀល។

ដំណើរការបរិស្ថាន ចាប់ផ្តើមពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ហើយលទ្ធផលនៃការធ្វើបរិស្ថានត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ហើយភាគហ៊ុនចំនួន ៤.៣៤៤.៨៦៥ ត្រូវបានធ្វើបរិស្ថាន។

ភាគហ៊ុនរបស់ធនាគារត្រូវបានចុះបញ្ជី នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។